



ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

CHIEF BANK

របាយការណ៍ ប្រចាំឆ្នាំ | ២០២១



សេវាបើកប្រាក់បៀវត្ស



ឥណទាន



កម្មវិធីប្រាក់តាមទូរស័ព្ទដៃ



ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្ត

INTEREST RATE UP TO **3.7** % p.a.



គណនីកុមារ



CHIEF MOBILE



គណនីបញ្ជី

តារាងមាតិកា

០១	សារស្វាគមន៍ពី ប្រធានក្រុមប្រឹក្សាភិបាល	២
០២	សារស្វាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ	៣-៤
០៣	ក្រុមប្រឹក្សាភិបាល	៥-៧
០៤	ប្រធាននាយកប្រតិបត្តិ	៨
០៥	រចនាសម្ព័ន្ធ	៩-១០
០៦	ព័ត៌មានសង្ខេបអំពីធនាគារ	១១
០៧	ផលិតផល និង សេវា	១២-១៩
០៨	ព័ត៌មានសង្ខេបអំពី Chief Group	២០
០៩	ព័ត៌មានសង្ខេបអំពី ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក	២១-២២
១០	វប្បធម៌ការងារ	២៣
១១	ការបំពេញចិត្តអតិថិជន	២៤
១២	ទិសដៅយុទ្ធសាស្ត្រ	២៥-២៦
១៣	ការពង្រីកអាជីវកម្ម	២៧
១៤	បណ្តាញសាខា	២៨-២៩
១៥	របាយការណ៍ក្រុមប្រឹក្សាភិបាល	៣៣-៣៦
១៦	របាយការណ៍សវនករឯករាជ្យ	៣៧-១១៥

សារស្វាគមន៍ពី ប្រធានក្រុមប្រឹក្សាភិបាល



“ (ទីណាមានមនុស្ស ទីនោះមាន ឈឺហ្វ, The Chief Way) ទស្សនៈ អាជីវកម្មតែមួយ វាគឺជាមធ្យោបាយមួយ ដើម្បីបង្កើតនូវទំនុកចិត្តអោយ គ្នាទៅវិញទៅមក និង ទំនាក់ទំនងជាដៃគូ ជាមួយអតិថិជនរបស់យើង, ជាមធ្យោបាយទៅរកការរីក ចំរើនថ្មីប្រសើរ និង ជាផ្លូវដែកអាជីវកម្មរបស់ យើងត្រូវបានបង្កើត ឡើងដោយភាពស្មោះត្រង់ និង សីលធម៌។ ”

សារស្វាគមន៍ពីប្រធានក្រុមប្រឹក្សាភិបាល

...
... **Mr. CHAU Chung Kai Peter**
... ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២១គឺជាឆ្នាំដ៏លំបាកមួយ តាំងពីដើមដល់ចប់ ដែលយើងនៅតែមិនអាចដើរចេញ ពីស្រមោល នៃជំងឺរាតត្បាតនេះបាន។ សេដ្ឋកិច្ចត្រូវបានប៉ះពាល់ពេញពិភពលោកដោយ គ្មានកន្លែងណាអាចគេចផុតពីវាបាន។

ធនាគារឈឺហ្វនៅតែឈរជាមួយប្រជាជនកម្ពុជាយ៉ាងរឹងមាំ ដោយផ្តល់ដំណោះស្រាយផ្សេងៗនៃការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដល់ប្រជាជន កម្ពុជាដោយខិតខំធ្វើការជួយអាជីវកម្មរបស់ពួកគាត់នៅពេលដែលលំហូរសាច់ប្រាក់មានភាពតានតឹងខ្លាំង។ ក្នុងពេលនេះ យើងបានរក្សា បរិយាកាសការងារល្អ និងមានសុខភាពល្អ ដោយអនុវត្តវិធីសាស្ត្រ សុវត្ថិភាពផ្សេងៗ។ ដោយសារតែមានការជឿទុកចិត្តរបស់អតិថិជន និង ការរួមចំណែករបស់បុគ្គលិករបស់យើង ពួកយើងទទួលបានការរីកចម្រើនយ៉ាងខ្លាំងលើអាជីវកម្ម ហើយយើងក៏បានបើកដំណើរការលើសេវាកម្ម ប្រាក់កម្ចីខ្នាតតូច (Digital Micro Lending) ដំបូងគេក្នុងប្រទេសកម្ពុជានិងដាក់អោយប្រើប្រាស់សេវាកម្មផ្ទេរប្រាក់បាតង (Bakong) តាមអ៊ីនធឺណែត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ឈឺហ្វក្នុងការដើរលើផ្លូវឌីជីថល (Digital) រួមបញ្ចូល និងការវិវឌ្ឍន៍គំរូអាជីវកម្មដែលផ្តោតលើ អតិថិជនរបស់យើងជាមួយនឹងបច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្តល់ជូននូវផ្នែកហិរញ្ញវត្ថុដ៏ទូលំទូលាយ។ ដំណោះស្រាយក៏ដូចជាដំណើរការ និង វគ្គបណ្តុះបណ្តាលទាន់សម័យសម្រាប់បុគ្គលិករបស់យើងនៅក្នុងឧស្សាហកម្មនេះគ្រប់ពេលវេលា។ បច្ចុប្បន្នក្រុមការងាររបស់យើងរួមមានបុគ្គលិក ក្នុងស្រុក និងបុគ្គលិកជំនួយពីប្រធានក្រុមហ៊ុននៅទីក្រុងហុងកុង។ ធនាគារឈឺហ្វ(ខេមបូឌា) គឺជាផ្នែកមួយនៃវប្បធម៌សាជីវកម្ម ដោយឈរលើ គោលការណ៍សុចរិតភាព ប្រុងប្រយ័ត្ន និងតម្លាភាព។ លោកអ្នកអាចអញ្ជើញចូលទៅកាន់គេហទំព័រ ឬវេបសាយរបស់ធនាគារយើងក៏ដូចជាសា ខាណាដើម្បីទទួលបាននូវព័ត៌មាននៃសេវាកម្មដ៏ល្អផ្តាច់គេដែលបង្កើតឡើងសម្រាប់អស់លោក លោកស្រី។

សូមស្វាគមន៍មកកាន់ធនាគារពាណិជ្ជឈឺហ្វ(ខេមបូឌា) ម.ក

Mr. CHAU Chung Kai Peter
ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល
Chief Group

សាស្ត្រាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ



“ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជ ដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញទៅដោយសក្តានុពលខ្ពស់ ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្ដោតសំខាន់ទៅលើ ការបំពេញតម្រូវការអោយបានល្អប្រសើរដល់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា ”

សាស្ត្រាគមន៍ពីប្រធាននាយកប្រតិបត្តិធនាគារ

សូមស្វាគមន៍យ៉ាងកក់ក្ដៅពីធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

៖ បណ្ឌិត សៀង ស៊ីថា ម៉ូរ៉ាវិន្ទ
៖ ប្រធាននាយកប្រតិបត្តិ

កំណើនសេដ្ឋកិច្ចបានកើនឡើងវិញដូចដែលបានរំពឹងទុក ទោះបីជាកូវីដ-១៩បានបង្កឱ្យមាន ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងរហ័សនិងធ្ងន់ធ្ងរដែលយើងមិនធ្លាប់ជួបប្រទះក៏ដោយ។ ទោះបីយ៉ាង នេះក្តីក៏យើងនៅតែរឹងមាំ និងទទួលបានប្រាក់ចំណេញ ដោយរក្សាបានអនុបាតក្របខ័ណ្ឌសន្ទនីយភាពខ្លាំង និងស្ថានភាពដើមទុនបើទោះបីជាវាផលប៉ះពាល់ដោយ បញ្ហាប្រឈមផ្នែកឥណទាន និងអត្រាការប្រាក់ទាបនៅក្នុងទីផ្សារក៏ដោយ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់យើងនៅតែបន្តដំណើរការយ៉ាង ល្អប្រសើរជាមួយទស្សនវិស័យដ៏ត្រចះត្រចង់។ ភាពរឹងមាំរបស់ពួកយើងបានមកពីសកម្មភាពបែបយុទ្ធសាស្ត្រដែលបានអនុវត្តន៍ ក្នុងរយៈពេលជាច្រើន ឆ្នាំដើម្បីរក្សាបានសុវត្ថិភាពមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ការខិតខំប្រឹងប្រែងរបស់យើងក្នុងអំឡុងពេលនោះគឺច្បាស់លាស់ ប្រាក់ចំណូលទទួលបាន ប្រសើរជាងកាលពីឆ្នាំមុន ទោះបីជាយើងបានដើរឆ្លងកាត់ស្ថានភាពជាក់ស្តែងដ៏តានតឹងនៃផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការក៏ដោយ។ អាជីវកម្មរបស់ពួកយើងនៅតែដំណើរការធម្មតាដើម្បីបម្រើអតិថិជននិងសហគមន៍កំឡុងពេលជំងឺរាតត្បាតនេះ។ ចាប់តាំងពីឆ្នាំ ២០១៣ មក យើងបានធ្វើប្រតិបត្តិការអនុវត្តន៍ផែនការសកម្មភាពបែបយុទ្ធសាស្ត្រ ដើម្បីពង្រីកមូលដ្ឋានគ្រឹះកាន់តែរឹងមាំ។ យើងបានផ្តល់នូវបណ្តាញអាជីវកម្មដ៏សម្បូរបែបដោយបង្កើននូវប្រសិទ្ធភាពប្រាក់ចំណេញក្នុងទីផ្សារប្រកួតប្រជែង និងបន្តវិនិយោគលើប្រព័ន្ធខ្ទីរឌីជីថល(Digital)ដូចដែលយើងបានដាក់ឱ្យប្រើប្រាស់ដូចជាកម្មវិធីកម្ចីខ្នាតតូចខ្ទីរឌីជីថល(Digital Micro-Lending)ដំបូងគេរបស់យើងនៅក្នុងប្រទេសកម្ពុជា កម្មវិធីទូរស័ព្ទចល័ត (Mobile Banking) និងដាក់នូវសេវាកម្មផ្ទេរប្រាក់បាគង (Bakong) ដែលទាំងនោះយើងកំពុងដើរលើអាជីវកម្មមួយដ៏ ត្រឹមត្រូវ និងគម្រោងបន្តបន្ទាប់ទៀត។ យុទ្ធសាស្ត្រដែលជាអាទិភាពរបស់យើងគឺដឹកនាំស្ថាប័នដោយមានគោលបំណងច្បាស់លាស់ ដែល នឹងដឹកនាំយើងឱ្យរីកចម្រើននៅឆ្នាំខាងមុខទៀត។ អាទិភាពយុទ្ធសាស្ត្រថ្មីៗដែលយើងចែករំលែក បណ្តាញតំណភ្ជាប់ដោយផ្ទាល់ទៅនឹងគោលបំណងដើម្បីជំរុញពាណិជ្ជកម្មនិងវិបុលភាពដែលមានភាពចម្រុះតែមួយគត់របស់យើងហើយយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអភិវឌ្ឍន៍ជំនាញ ផ្គត់ផ្គង់ និងសមត្ថភាព ហើយអ្វីទាំងនោះនឹងធ្វើឱ្យយើងកាន់តែល្អលើសពីអ្វីដែលយើងកំពុងមានកំពុងគិត និងពង្រីក ទំហំអាជីវកម្មដែលមានស្រាប់ និងកំពុងការពារផលប៉ះពាល់របស់ យើង។ យើងនឹងបន្តផ្តល់ជូនភាពទំនើបដល់អតិថិជនយ៉ាងល្អបំផុតហើយ អភិវឌ្ឍន៍សមត្ថភាពទីផ្សារ ការយល់ដឹង និងដំណោះស្រាយ។ យើងនឹងពង្រឹងនូវកិត្តិយសឱ្យរឹងមាំនៅក្នុងការកាត់ចំណែកទីផ្សារដោយបង្កើតនូវភាពស្មោះត្រង់ និងទំនុកចិត្តខ្ពស់តាមរយៈការផ្តល់ជូននូវយោបល់ផ្នែកហិរញ្ញវត្ថុដល់អតិថិជនដោយផ្អែកលើការយល់ដឹងដ៏ច្រើនប្រសប់របស់យើង។ ឥឡូវនេះយើងមានចំណាត់ថ្នាក់បញ្ជាក់ពីសមត្ថភាពខ្ទីរឌីជីថល(Digital) ដូចដែលបានរៀបរាប់ខាងលើនិងក្របខ័ណ្ឌហានិភ័យដែលបានវាស់វែងយ៉ាងម៉ត់ចត់ នោះមានន័យថា យើងអាចធ្វើការវាស់វែងសេដ្ឋកិច្ចក្នុងការលក់វាយចេញទៅទីផ្សារដ៏ធំនាពេលបច្ចុប្បន្ន។ ទាំងនេះត្រូវបាន ធ្វើការវិភាគទិន្នន័យ និងបទពិសោធន៍ខ្ទីរឌីជីថលចុងក្រោយគេបង្អស់ដ៏ល្អ បង្កើតឱកាសដោយខ្លួនឯងនិងជាមួយដៃគូដែលអាចទុកចិត្តបាន។ យើងនឹងដឹកនាំដោយផ្តល់ជូននូវនិរន្តរភាពខុសប្លែកពីគ្នាដែលរួមបញ្ចូលទាំងអភិបាលកិច្ចដ៏ប្រសើរ និងការអនុលោម តាមច្បាប់ទាំងអស់ដែល យើងកំពុងអនុវត្តន៍។ យុទ្ធសាស្ត្រដែលជាអាទិភាពទាំងនេះនឹងត្រូវបានជ្រោមជ្រែងដោយអតិថិជននិងអ្នកប្រើ ប្រាស់។ យើងកំពុងវិនិយោគលើបុគ្គលិករបស់យើងដោយផ្តល់ឱ្យសហសេរីកនូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យដោយពាំនាំមកនូវជំនាញក្នុង ផ្នែកសំខាន់ៗ និងអភិវឌ្ឍន៍ទៅជាគំរូអាជីវកម្មដែលប្រកបដោយភាពច្នៃប្រឌិត នឹងរហ័សជាងមុន។ យើងផ្លាស់ប្តូរ ជាមូលដ្ឋានធ្វើការរបស់ យើងដោយបង្កើនល្បឿនក្នុងការប្រកួតប្រជែង និងការបង្កើនផលិតភាពរបស់បុគ្គលិកដែលមានចំណេះជំនាញផ្សេងៗគ្នាដែលជំរុញឱ្យអតិថិជនមានការពេញចិត្ត និងទទួលយកលទ្ធផលនៃផលិតភាពការងារ។ យើងនឹងជំរុញការច្នៃប្រឌិតដើម្បីកែលម្អបទពិសោធន៍ជូនអតិថិជនរបស់យើងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងទាញយកប្រភពចំណូលផ្សេងៗទៀតដោយបង្កើតឱកាសដែលយើងអាចសម្លឹងឃើញពីប្រាក់ចំណេញជាចម្បង ដោយប្តេជ្ញាផ្តល់នូវចំណូលផ្សេងៗដើមទុន។ យុទ្ធសាស្ត្រដែលជាអាទិភាពទាំងនេះនៅតែបន្តទៅមុខ បើទោះជាមានបញ្ហាប្រឈមនឹង COVID-១៩ក៏ដោយ ម្យ៉ាងវិញទៀត គន្លឹះក្នុងការវាស់វែងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រសំខាន់ៗផ្តល់ឱ្យយើង នូវទំនុកចិត្តថាយើងអាចត្រឡប់មកវិញបាននៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញនៅឆ្នាំខាងមុខនេះ។ យុទ្ធសាស្ត្រដែលជាអាទិភាពរួមជាមួយនឹងក្របខណ្ឌហិរញ្ញវត្ថុដែលត្រូវបាន

សារស្នាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ (ត)

ដាក់ចេញ នឹងធ្វើឱ្យយើងទទួលបានចំណូលរៀបជាមួយនឹងដើមទុនឡើងខ្ពស់ក្នុងឆ្នាំ២០២២នេះដែលឈានទៅមុខឥតឈប់ឈរដើម្បីសម្រេចនូវគោលដៅដែលបានកំណត់។ យើងកំពុងជំរុញវប្បធម៌ការច្នៃប្រឌិតដែលយើងជឿជាក់ថានឹងបង្កើតឱកាសប្រកបដោយនិរន្តរភាពនៅក្នុងការវិកច្ឆ័យនិយមន័យយ៉ាងឆាប់រហ័សរបស់កម្ពុជា។

ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំរបស់ធនាគារពាណិជ្ជឈ័យ (ខេមបូឌា) ម. ក ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដោយ ស្មោះចំពោះអតិថិជនទាំងអស់ដែលបានជ្រើសរើសធនាគារពាណិជ្ជឈ័យ (ខេមបូឌា) ម. ក ធ្វើជាដៃគូរយៈពេលវែង។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សហសេរីកដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាលំនឹងប្រតិបត្តិការរបស់យើងដូចជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលឯករាជ្យ ក្រុមថ្នាក់ដឹកនាំ មន្ត្រីទាំងអស់មកពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសម្រាប់បន្តការគាំទ្រឥតឯកចំពោះខ្ញុំបាទដើម្បីបំពេញតួនាទីជាប្រធាននាយកប្រតិបត្តិ ខ្ញុំពិតជាមានមោទនភាពចំពោះវឌ្ឍនភាពដ៏ល្អដែលយើងបានធ្វើរួមគ្នាកន្លងមកហើយយើងមានទំនុកចិត្តថាយើងនឹងធ្វើឲ្យធនាគារកាន់តែប្រសើរឡើងធនាគារកាន់តែមានភាពច្នៃប្រឌិត ធនាគារដែលជាជម្រើសដំបូងសម្រាប់អតិថិជន ធនាគារដែលធ្វើឲ្យបុគ្គលិក អតិថិជន និងភាគទុនិកផ្សេងៗជឿទុកចិត្តយ៉ាងពិតប្រាកដ។

យើងខ្ញុំរង់ចាំស្នាគមន៍ និងផ្តល់ការបម្រើដ៏ល្អបំផុតដល់អស់លោកអ្នកជានិច្ច ។
ដោយការគោរពដ៏ស្មោះស្ម័គ្រពីខ្ញុំ

បណ្ឌិត សៀង ម៉ូរ៉ាវិទ្យ

ប្រធាននាយកប្រតិបត្តិ

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក

ក្រុមប្រឹក្សាភិបាល



Mr. CHAU Chung Kai Peter

ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល, **Chief Group**

Mr. Chau Chung Kai Peter, គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល Chief Group ហើយគាត់ក៏ជាសហគ្រិនជោគជ័យមួយរូបនៅក្នុងទីក្រុងហុងកុង ដែលបានបង្កើតឡើងនូវសហគ្រាសរបស់គាត់ពីដំបូង។ លោក CHAU បានកើតនៅក្នុងឆ្នាំ១៩៣៩ នៅក្នុងទីក្រុងចៅស៊ូ (Chaozhou) ប្រទេសចិន។ លោក CHAU បានចូលបំរើការងារនៅក្នុងឧស្សាហកម្មធនាគារហុងកុងនៅក្នុងឆ្នាំ ១៩៥៨។ លោក CHAU គឺជានាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ Chong Hing ពីឆ្នាំ ១៩៥៩ ដល់ ១៩៦២ និងជានាយកប្រតិបត្តិរបស់ធនាគារបាងកកពី ឆ្នាំ១៩៦២ ដល់ ១៩៧០។ លោក CHAU មានបទពិសោធន៍យ៉ាងច្រើនជាមួយធនាគារពាណិជ្ជក្នុងការបង្កើតនូវផលិតផលដែលប្រកបដោយភាពង្អែកប្រឆាំងធុនមុខគេ និងធ្វើប្រតិបត្តិការណ៍ផ្នែកធនាគារដ៏ល្អប្រសើរ ក្នុងកំឡុងពេលការអភិវឌ្ឍន៍វិស័យឧស្សាហកម្មធនាគារនៅទីក្រុងហុងកុង។ លោក CHAU បានបង្កើតនូវក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកនៅក្នុងឆ្នាំ ១៩៧៩ ដែលមានឈ្មោះថា "Chief Investment Co."។ លោកបានទទួលយកនូវបទពិសោធន៍ដ៏មានតម្លៃ (ដោយការចាប់ផ្តើមដាក់បង្ហាញទៅដល់ទីផ្សារមូលធនជាសកល និងឧស្សាហកម្មហិរញ្ញវត្ថុ) នៅក្នុងពាក់កណ្តាលសតវត្សរ៍ចុងក្រោយ។ ជំនឿ នៃសុចរិតភាព និង ភាពស្មោះត្រង់ គឺជាព្រលឹងដ៏សំខាន់មួយដែលលោក CHAU បន្តបង្កើតអស់រយៈពេលជាង៣០ឆ្នាំ នៅពេលដែលលោកប្រតិបត្តិនៅក្នុងក្រុមហ៊ុននេះ។ រហូតមកដល់ពេលបច្ចុប្បន្ន Chief Group គឺជាក្រុមហ៊ុនមួយ ក្នុងចំណោម អន្តរការីមូលបត្រដ៏ធំជាងគេនៅក្នុងទីក្រុងហុងកុង ដែលមាន ចំនួនសាខា និង ជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងវិស័យឧស្សាហកម្មសំរាប់ សេវា និងផលិតផលហិរញ្ញវត្ថុច្រើនប្រភេទ។ លោក CHAU យកចិត្តទុកដាក់យ៉ាងសកម្មផងដែរ នៅក្នុងសកម្មភាព សប្បុរសធម៌ ដែលគាត់ជឿជាក់ថា ការអប់រំគឺជាមូលដ្ឋាន នៃការកសាងជាតិ។ ការចាប់ផ្តើមពីឆ្នាំ ២០០៦, លោក CHAU បានផ្តល់ការបរិច្ចាគបន្តបន្ទាប់ជាបន្តបន្ទាប់ និង ស្ថាបនិកក្រុមហ៊ុន ក្នុងការកសាងសាលារៀន នៅក្នុងតំបន់ដាច់ស្រយាលជាច្រើននៃប្រទេសចិន រួមទាំងសាលាបឋមសិក្សាចំនួន៥០សាលា និង អនុវិទ្យាល័យចំនួន២សាលា។



Ms. NG Siu Mui, Fion

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិកគណៈកម្មាធិការធនធានមនុស្ស តែងតាំង និង ផ្តល់តម្លៃការ

សមាជិកក្រុមប្រឹក្សាភិបាល

ការសិក្សា

- បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង។
- សញ្ញាបត្រវិជ្ជាជីវៈ អភិបាលកិច្ចនិងដឹកនាំសាជីវកម្ម ក្នុងទីក្រុងហុងកុង។

បទពិសោធន៍ការងារ

- អគ្គនាយិកា Chief Group Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា និងមន្ត្រីទទួលខុសត្រូវ Chief Security Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា និងមន្ត្រីទទួលខុសត្រូវ Chief Commodities Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា Chief Great China Assets Management Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា Chief Financial Services Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។



Mr. LAM Wai Chuen, Patrick

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិកគណៈកម្មាធិការធនធានមនុស្ស តែងតាំង និង ផ្តល់តម្លៃការ

សមាជិកក្រុមប្រឹក្សាភិបាល

ការសិក្សា

- Certified Public Accountant, HKICPA, Hong Kong
- សមាជិកសមាគមន៍, ACCA

បទពិសោធន៍ការងារ

- អ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Chief Group Ltd ទីក្រុងហុងកុង(បច្ចុប្បន្ន)។
- ប្រធានសវនកម្ម របស់ក្រុមហ៊ុន Kreston CAC CPA Limited ។

.....



Mr. YE Haiya, Michael

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិកគណៈកម្មាធិការធនធានមនុស្ស តែងតាំង និង ផ្តល់តម្លៃការ

សមាជិកក្រុមប្រឹក្សាភិបាល

ការសិក្សា

- បរិញ្ញាបត្រវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង។

បទពិសោធន៍ការងារ

- នាយកផ្នែក Investment Sales Division, Chief Group Ltd ទីក្រុងហុងកុង(បច្ចុប្បន្ន)។
- នាយក និងមន្ត្រីទទួលខុសត្រូវ Chief Securities Limited (បច្ចុប្បន្ន)។
- នាយក Chief Financial Services Limited (បច្ចុប្បន្ន)។
- នាយក និងមន្ត្រីទទួលខុសត្រូវ Chief Great China Assets Management Limited (បច្ចុប្បន្ន)។

.....

Mr. CHAN Kwok Cheung

ប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ

ប្រធានគណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិកក្រុមប្រឹក្សាភិបាល

ការសិក្សា

- សមាជិកសមាគមន៍, HKICPA ទីក្រុងហុងកុង។
- សមាជិកសមាគមន៍, ACCA។

បទពិសោធន៍ការងារ

- នាយកក្រុមហ៊ុន Kreston CAC CPA Limited (បច្ចុប្បន្ន)។

.....



Mr. CHEUNG Ka Wai

ប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ

ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ

ប្រធានគណៈកម្មាធិការធនធានមនុស្ស តែងតាំង និង ផ្តល់តម្លៃការសមាជិកក្រុមប្រឹក្សាភិបាល

ការសិក្សា

- LL.B (Hons) (HKU) 1991
- P.C.LL. (HKU) 1992
- LL.M. (HKU) 1994

បទពិសោធន៍ការងារ

- Senior Partner of Messrs. Kelvin Cheung & Co.

ប្រធាននាយកប្រតិបត្តិ



មណ្ឌិត សៀង ម៉ូរ៉ាវិទ្យា

ប្រធាននាយកប្រតិបត្តិ

ការសិក្សា

- បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញ។
Soeung, M. (២០១៩), ការធ្វើពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិច និងការប្រើប្រាស់អ៊ីនធឺណេតក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា (ជាមួយ Soeng, R. និង Cuyvers, L.) Chen, L. និង Kimura, F. (eds.), ស្តីអំពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចផ្នែកឌីជីថលក្នុងអាស៊ាន, Routledge ប្រទេសអង់គ្លេស
Soeung, M (២០១២), "ការវាយតម្លៃនៃការអនុវត្ត (គុណភាព និងសេវា) SERVQUAL នៅក្នុងវិស័យធនាគាររបស់កម្ពុជា" នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាននៃសាកលវិទ្យាល័យ Antwerp ប្រទេសបែលហ្ស៊ិក
- អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរាជធានីភ្នំពេញ។
- បរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញ។
- សញ្ញាបត្រនៃការបង្កើតថ្មីនៅក្នុងពិភពឌីជីថល ពី London Business School, England, ២០២១
- សញ្ញាបត្រជំនាញខាងថ្នាក់គ្រប់គ្រងល្អពី Harvard Business School, Boston, USA, ២០១៩ ។
- សញ្ញាបត្រអាជីពជំនាញខាងយុទ្ធសាស្ត្រ "ការកសាងនិងការរក្សានូវអត្ថប្រយោជន៍នៃការប្រកួតប្រជែង" ពី Harvard Business School, Boston, USA, ២០១៩ ។
- សញ្ញាបត្រអាជីពជំនាញខាងការបង្កើតគំនិតថ្មីពី Harvard Business School, Boston, USA, ២០១៨ ។
- សញ្ញាបត្រអាជីពជំនាញខាងអភិវឌ្ឍន៍អ្នកដឹកនាំល្អពី Harvard Business School, Boston, USA, 2017 ។

បទពិសោធន៍ការងារ

- ប្រធាននាយកប្រតិបត្តិ នៅធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (បច្ចុប្បន្ន)។
- អគ្គនាយកនៅធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី។
- អ្នកតំណាងឲ្យធនាគារឯកទេស ដែលបម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាលរបស់សមាគមធនាគារនៅកម្ពុជា (ខែមីនា ឆ្នាំ ២០១៧ ដល់ ខែមីនាឆ្នាំ ២០១៨) ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅធនាគារ Kookmin រាជធានីភ្នំពេញ។
- នាយកផ្នែកឥណទាន នៅធនាគារ Kookmin រាជធានីភ្នំពេញ។
- ប្រធានឥណទាន (ទីស្នាក់ការកណ្តាល) នៅធនាគារ Angkor Capital រាជធានីភ្នំពេញ។
- មន្ត្រីឥណទានជាន់ខ្ពស់នៅ Cambodian Public Bank រាជធានីភ្នំពេញ។
- មន្ត្រីឥណទាន នៅធនាគារ Canadia រាជធានីភ្នំពេញ។
- មន្ត្រីឥណទានជាន់ខ្ពស់ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី។
- សាស្ត្រាចារ្យ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ (បច្ចុប្បន្ន)។

រចនាសម្ព័ន្ធ

ក្រុមប្រឹក្សាភិបាល



Mr. CHAU Chung Kai Peter
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



Ms. NG Siu Mui, Fion

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ
សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង
សមាជិកគណៈកម្មាធិការធនធានមនុស្ស
តែងតាំង និង ផ្តល់តម្លៃការ
សមាជិកក្រុមប្រឹក្សាភិបាល



Mr. LAM Wai Chuen, Patrick

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ
សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង
សមាជិកគណៈកម្មាធិការធនធានមនុស្ស
តែងតាំង និង ផ្តល់តម្លៃការ
សមាជិកក្រុមប្រឹក្សាភិបាល



Mr. YE Haiya, Michael

អភិបាល

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ
សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង
សមាជិកគណៈកម្មាធិការធនធានមនុស្ស
តែងតាំង និង ផ្តល់តម្លៃការ
សមាជិកក្រុមប្រឹក្សាភិបាល



Mr. CHAN Kwok Cheung

ប្រធាន ក្រុមប្រឹក្សាភិបាលឯករាជ្យ

ប្រធានគណៈកម្មាធិការសវនកម្មផ្ទៃក្នុង
សមាជិកក្រុមប្រឹក្សាភិបាល



Mr. CHEUNG Ka Wai

ប្រធាន ក្រុមប្រឹក្សាភិបាលឯករាជ្យ

ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ
ប្រធានគណៈកម្មាធិការធនធានមនុស្ស
តែងតាំង និង ផ្តល់តម្លៃការ
សមាជិកក្រុមប្រឹក្សាភិបាល

រចនាសម្ព័ន្ធ

គណៈគ្រប់គ្រង



ឧកញ៉ា បណ្ឌិត ស៊ីង ម៉ិវ៉ាវិទូ
ប្រធាននាយកប្រតិបត្តិ



Shum Kwong Po
អគ្គនាយករង



តាន់ ស៊ីន
អគ្គនាយករង



ម៉ិម ចាន់ដាវ៉ា
នាយកជាន់ខ្ពស់



លោក វ៉ាន់ តុលា
នាយកផ្នែកធនធាន
មនុស្ស



លោក ទី សុចិត្រា
នាយកផ្នែក
ឥណទាន



ស៊ីម សាវ៉េម
នាយកផ្នែក
ទំនាក់ទំនង



ស៊ីម រតនសោភា
ប្រធានផ្នែកប្រតិបត្តិការ
និងហានិភ័យ



វ៉ាន់ សីហា
នាយកផ្នែកប្រតិបត្តិការ
និងត្រួតពិនិត្យឥណទាន



លោក សុខ រស្មី
ប្រធានផ្នែក
គណនេយ្យ



លោក ម៉ូនីស្វមី គីសស័រ គូម៉ា
នាយកផ្នែកព័ត៌មានវិទ្យា



ជាន ភីពុកសល
ប្រធានផ្នែករដ្ឋបាល
និងផ្សព្វផ្សាយជាន់ខ្ពស់



តូច សុខសុហ៊ុយ៉ា
ប្រធានផ្នែកសវនកម្ម
ផ្ទៃក្នុង



ង៉ូវ ប៊ុនចិន
នាយកសាខា



សុខ សំណាង
នាយកសាខាជាន់ខ្ពស់



ឈិត វណ្ណរចនារដ្ឋ
នាយកសាខាជាន់ខ្ពស់

ព័ត៌មានសង្ខេបអំពីធនាគារ



ឈ្មោះរបស់ធនាគារ	ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
កាលបរិច្ឆេទនៃការបង្កើតធនាគារ	ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣
លេខនៃការចុះបញ្ជី	០០០០៥៧៩៣
អាសយដ្ឋាន ការិយាល័យកណ្តាល	ផ្ទះលេខ៤៤ ផ្លូវ អ៊ែរ ១១ កែងនឹងផ្លូវ ៧០, ភូមិ ១ សង្កាត់ស្រះចក, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	
តំលើងដើមទុន	US\$75Million
ចំនួនបុគ្គលិក	១៧០

	ឈ្មោះ	ចំនួនភាគហ៊ុនដែលបានកាន់កាប់	ភាគរយនៃភាគហ៊ុនដែលបានកាន់កាប់(%)
ម្ចាស់ភាគហ៊ុន	Chief Financial Group (Cambodia) Limited.		១០០%

សវនករ	ខេត្តអ៊ីមដ្ឋី ខេមបូឌា ចំកាត់
-------	------------------------------

ផលិតផល និងសេវា

ដើម្បីបំពេញនូវតម្រូវការកើនឡើងរបស់អតិថិជន ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានធ្វើការយ៉ាងសកម្មក្នុងការធ្វើអោយប្រសើរឡើងបន្ថែមទៀតចំពោះ ផលិតផល និង សេវា ដែលមានស្រាប់របស់យើង និង ធ្វើការផ្តល់ជូន នូវផលិតផលរបស់ ធនាគារ ពាណិជ្ជ ដែលមានលក្ខណៈទូលំ ទូលាយ ពិតប្រាកដ ប្រកប ដោយលក្ខណៈដ៏គួរអោយទាក់ ទាញ និងថ្លៃប្រឌិតទាំងនោះគឺសាកសមបំផុត សម្រាប់ អតិថិជនដែលមានតំរូវការ ហិរញ្ញប្បទានលក្ខណៈបុគ្គល ខាងផ្នែកកសិកម្ម អាជីវកម្មខ្នាតតូចនិងហិរញ្ញប្បទាន លក្ខណៈ ក្រុមហ៊ុនព្រមទាំងសេវាប្រាក់បញ្ញើ ជាមួយ អត្រាការប្រាក់ដ៏គួរអោយទាក់ទាញ។ យើង បានផ្តល់នូវបណ្តាញអាជីវកម្មដ៏សម្បូរបែបដោយបង្កើននូវប្រសិទ្ធភាពប្រាក់ចំណេញ ក្នុងទីផ្សារប្រកួតប្រជែង និងបន្តវិនិយោគលើប្រព័ន្ធខ្ចីជីថល (Digital) ដូចដែលយើង បានដាក់ឱ្យប្រើប្រាស់ដូចជាកម្មវិធីកម្ចីខ្នាតតូចខ្ចីជីថល (Digital Micro-Lending) ដំបូងគេរបស់យើងនៅក្នុងប្រទេសកម្ពុជា កម្មវិធីទូរស័ព្ទចល័ត (Mobile Banking) និងដាក់នូវសេវាកម្មផ្ទេរប្រាក់បាគង (Bakong) ដែលទាំងនោះយើងកំពុងដើរលើ អាជីវកម្មមួយដ៏ ត្រឹមត្រូវ និងគម្រោងបន្តបន្ទាប់ទៀត។

ប្រាក់បញ្ញើ



គណនីប្រាក់បញ្ញើមានកាលកំណត់



គណនីកុមារ



គណនីប្រាក់បញ្ញើសន្សំប្រើ



គណនីប្រាក់បញ្ញើសំបែក



គណនីចរន្ត



គណនីសន្សំពិសេស



គណនីចរន្តពិសេស

ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងបុរេប្រទាន



ឥណទានទិញគេហដ្ឋាន



ឥណទានទិញបរិយាន



ឥណទានទិញម៉ូតូ



ឥណទានពុំមានទ្រព្យធានា

ឥណទាន អាជីវកម្ម



ឥណទានអាជីវកម្មខ្នាតតូច និងតូចបំផុត



ឥណទានអាជីវកម្មខ្នាតមធ្យម



ឥណទានអាជីវកម្មខ្នាតធំ

ការគ្រប់គ្រង សាច់ប្រាក់



សេវាបើកប្រាក់បៀវត្ស



TRADE SERVICES AND REMITTANCES

- Shipping Guarantee
- Bank Guarantee
- Import Documentary Collections
- Export Services
- Negotiation of Letters of Credit
- Export Documentary Collections
- Products and Pricing
- Remittances



ATM SERVICES



E- BANKING



Transfer to Bakong Wallet



Transfer to Local Bank

KHQR



លេខកូដទូទាត់ប្រាក់

**Chief Bank KHR
9933**

**Chief Bank USD
9934**

ទាញយកកម្មវិធី
Chief Bank Mobile App



Chief Easy



“Chief Easy! Take it Easy!”

097 9 900 878 / 089 900 878 / 010 900 878

Download Here



Powered by:



សូមធ្វើការស្នើសុំប្រាក់
កម្ចីតឡូនេតាមរយៈ
ទូរស័ព្ទដែលបស់អ្នក



ព័ត៌មានសង្ខេបអំពី CHIEF GROUP



លោក Chau Chung Kai Peter គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chief Group ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ នៅក្នុងទីក្រុងហុងកុង។ ជាច្រើនទសវត្សរ៍មកនេះ ក្រុមហ៊ុន Chief Group បានចូលរួមនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដ៏ទូលំទូលាយមួយជាមួយនឹងសេវាកម្ម និងផលិតផលច្រើនប្រភេទផ្សេងៗគ្នា។ យើងគឺ

ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេក្នុង វិស័យ ឧស្សាហកម្ម អន្តរការីហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដែលបានកាន់កាប់ដោយម៉ោទនភាពនូវ បណ្តាញសេវាសាខាធំជាងគេបង្អស់។

មេសកកម្មរបស់យើង

យើងបានប្តេជ្ញាដើម្បីបំរើអតិថិជនរបស់យើងជាមួយឥរិយាបថប្រកបដោយសុចរិតភាព និងគុណភាព។ ទាំងនោះហើយដែលបានបង្កើតនូវទស្សនៈអាជីវកម្មតែមួយ (ទីណាមានមនុស្ស ទីនោះមាន ឈីហ្វ, The Chief Way) ដែលជាវិធីសាស្ត្រគ្រប់គ្រងទ្រព្យសម្បត្តិអោយប្រសើរឡើងតែមួយគត់។ ទីណាមានមនុស្ស ទីនោះមាន ឈីហ្វ, The Chief Way នាំមកនូវភាពជឿជាក់លើមនោគមវិជ្ជាអាជីវកម្មរបស់យើង និងភាពស្មោះត្រង់របស់អតិថិជន និង ដៃគូអាជីវកម្ម។ យើងស្វែងរកភាពរីកចម្រើនទាំងអស់គ្នា ជាមួយអតិថិជន និង ដៃគូអាជីវកម្មរបស់យើង។

ទស្សនៈវិស័យរបស់យើង

មូលដ្ឋានរឹងមាំដែលបានចាក់ឫសនៅក្នុងទីក្រុងហុងកុង យើងបានពង្រីកនូវព្រំដែនអាជីវកម្មរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការដាក់ទីតាំងនូវចំណុចលេខដូចជាប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស គឺជាមជ្ឈមណ្ឌលដ៏បង្អស់នៃបណ្តាញសេវារបស់យើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងផ្តល់នូវភាពជំនាញទៅអោយ អតិថិជនរបស់យើង និងចែករំលែកនូវសមិទ្ធផលជាមួយនឹងបុគ្គលិកក្នុងស្រុកយើងនៅក្នុងប្រទេសកម្ពុជា។

ដូចជាឧត្តមភាពសេវាកម្ម តែងតែជាការស្វែងរកដំបូងបង្អស់របស់យើង យើងបានផ្តល់នូវចំណុចអាទិភាព ដើម្បីរក្សានូវការលើកកម្ពស់ សេវាកម្មតាមរយៈ វគ្គបណ្តុះបណ្តាលបុគ្គលិក ការរួមបញ្ចូលខាងបច្ចេកវិទ្យា និង ភាពផ្សេងៗគ្នានៃ ផលិតផល។ យើងចង់ក្លាយជាធនាគារ គំរូនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

ព័ត៌មានសង្ខេបអំពីធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក



ធនាគារឈីហ្វបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជាសម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេស នៅកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធនាគារឯកទេស ឈីហ្វ

(ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ លេខ៖៨៤៣ ហើយនឹង តម្លើងដើមទុនចុះបញ្ជី របស់ខ្លួន រហូតដល់ ៧៥លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះផងដែរ ។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានធ្វើការប្តេជ្ញាចិត្ត ដើម្បីក្លាយជាធនាគារបរទេសមួយប្រកបដោយភាពច្នៃប្រឌិត អភិរក្ស និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយផ្តល់នូវការគាំទ្រ យ៉ាងពេញលេញចំពោះសសរស្តម្ភទាំងបួននៃកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា៖ វិស័យនាំចេញ សម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម និង វិស័យអចលនទ្រព្យ។ ធនាគារឈីហ្វផ្តល់ ជូននូវផលិតផល និង សេវាកម្ម ធនាគារពាណិជ្ជ ជាច្រើនរួមមានគណនីប្រាក់បញ្ញើ-សន្សំ ច្រើនប្រភេទផ្សេងៗគ្នា និង ឥណទានសំរាប់បុគ្គល ឥណទានសំរាប់ ក្រុមហ៊ុន និង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងជាច្រើនទៀត ប្រកបដោយ លក្ខណៈ ពិសេសគួរឱ្យទាក់ទាញ និងភាពច្នៃប្រឌិតទៅអោយអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាននូវ អត្រាកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ដោយគ្មានការអាក់ខាន សម្រាប់រយៈពេលវែងបំផុត មិនដែលធ្លាប់មាននៅក្នុង កំណត់ត្រាប្រវត្តិសាស្ត្រដោយសារតែមានស្ថេរភាពទាំង នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញដោយសក្តានុពលខ្ពស់ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្ដោតសំខាន់ទៅលើការបំពេញតម្រូវការអោយបានល្អប្រសើរបំផុតដល់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជានិងតំបន់ដែលបានស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានសង្ខេបអំពី ធនាគារឯកទេស ឈ័យ (ខេមបូឌា) ភីអិលស៊ី

ចក្ខុវិស័យរបស់យើង

យើងប្តេជ្ញាបំពេញនូវតម្រូវការអតិថិជន និងជួយជ្រោមជ្រែងពួកគេអោយទទួលបានជោគជ័យ ខាងផ្នែកហិរញ្ញវត្ថុ។

បេសកកម្មរបស់យើង

- ក្លាយជាធនាគារដ៏ធំ ដែលផ្តល់នូវសេវាកម្មសម្បូរបែប ជាមួយនឹងបណ្តាញសាខាធំ ជាងគេ
- ជា ធនាគារដែលជាជម្រើសរបស់អតិថិជនទី១ ដែលផ្តល់នូវបទពិសោធន៍ដ៏គួរអោយទាក់ទាញ
- ជា ធនាគារបរទេស ដែលប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់ ដែលមានការធានា និងការផ្តល់សេវាកម្មប្រកបដោយភាពល្អឥតខ្ចោះ
- ធានានូវការគ្រប់គ្រងប្រកបដោយអភិបាលកិច្ចល្អ និង គោរពប្រតិបត្តិទៅតាមច្បាប់ទាំងឡាយដែលយើងបានធ្វើ

គោលដៅរបស់យើង

គោលដៅរបស់យើងគឺ ក៏សាងនូវទំនាក់ទំនងជាមួយអតិថិជនរបស់យើង អោយកាន់តែទូលំទូលាយ ស្និតស្នាល និងយូរអង្វែងហើយ យើង រង់ចាំជួយពួកគេ គ្រប់ជំហាន ដើម្បីអោយមុខ ជំនួញរបស់ពួកគេឆ្ពោះទៅរកភាពមានបាន និងផ្តល់អោយនូវគុណតម្លៃដែលមានរយៈពេលវែងសំរាប់ ម្ចាស់ភាគហ៊ុន។

ទស្សនវិជ្ជារបស់យើង

- រក្សានូវ ភាពស្មោះត្រង់ និង វិជ្ជាជីវៈ អោយខ្ពស់បំផុត
- ឈានមុខគេ តាមរយៈគំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផលិតផលនិងសេវាកម្ម
- ភ្ជាប់ទំនាក់ទំនង និង បម្រើអតិថិជន យ៉ាងសកម្មនិងអស់ពីជួងចិត្ត
- ចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម

វប្បធម៌ការងារ

ដោយបង្កើតនូវការងារជាក្រុមក្នុងចំណោមបុគ្គលិករបស់យើង យើងលើកទឹកចិត្តដល់បុគ្គលិកដែលមានបំណងចង់សិក្សា និងមានចក្ខុវិស័យឆ្ពោះទៅការងាររបស់ពួកគេ។ ពួកគេគឺជាកត្តាដ៏សំខាន់ ដើម្បីជោគជ័យរបស់ពួកគេ នៅក្នុងការសំរេចបានគោលដៅ និង ការអភិវឌ្ឍន៍នៃទំនាក់ទំនងយ៉ាងរឹងមាំនៅក្នុងរង្វង់ការងាររបស់ពួកគេ។ ម្យ៉ាងវិញទៀត យើងក៏យកចិត្តទុកដាក់ផងដែរទៅលើ ក្រមសីលធម៌វិជ្ជាជីវៈអោយមានកំរិត ខ្ពស់។ សុចរិតភាព ការប្រុងប្រយ័ត្ន និង តម្លាភាព គឺជាមូលដ្ឋានស្នូល នៃវប្បធម៌ការងារ របស់យើង។

ការចែករំលែកនូវបច្ចេកទេស និង វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំសំរាប់គ្រប់បុគ្គលិកទាំងអស់របស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ជាទៀងទាត់។ ទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ នូវគុណភាព និង ប្រសិទ្ធភាព នៃសេវារបស់យើង។ ក្រុមបុគ្គលិករបស់យើងត្រូវបានរក្សានូវការបោះជំហានឆ្ពោះទៅមុខ ។



ការបំពេញចិត្តអតិថិជន



“ យើងមានគោលបំណងដើម្បីផ្តល់នូវគុណភាពសេវាដ៏ប្រសើរជាងគេ និងការបំពេញចិត្តអតិថិជនអោយប្រសើរឡើង។ ”



ការបំពេញចិត្តអតិថិជន

យើងមានគោលបំណងដើម្បីផ្តល់នូវគុណភាពសេវាដ៏ប្រសើរជាងគេ និងការបំពេញចិត្តអតិថិជនអោយប្រសើរឡើង។ គុណភាពសេវាដ៏ប្រសើរជាងគេ អាចបង្កើតបន្ថែមទៀតនូវភាពស្មោះត្រង់របស់អតិថិជន នាំមកនូវឱកាសសំរាប់ការលក់ផលិតផលចម្រុះនិងអតិថិជនដែលផ្សព្វផ្សាយអោយប្រើប្រាស់នូវសេវាកម្មរបស់យើងផងដែរ។ កេរ្តិ៍ឈ្មោះរបស់សហគ្រាស គឺ ត្រូវផ្តើមឡើងពីការពេញចិត្តខ្ពស់ ពីសំណាក់អតិថិជន។

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ផ្តោតទៅលើ សុចរិតភាពអាជីវកម្ម និង យើងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជន របស់យើង បុគ្គលិក របស់យើង និង សង្គមរបស់យើងដើម្បីអនាគតដ៏ល្អប្រសើរខាងមុខ។ តាមរយៈសេវាប្រកបដោយ វិជ្ជាជីវៈនិង សីលធម៌ យើងបង្កើតនូវភាពជឿជាក់ ទៅវិញទៅមក និង ដៃគូអាជីវកម្មរយៈពេលវែងជាមួយអតិថិជន របស់យើង។

យើងបានប្រគល់ជូននូវការបែងចែកជំនាញវិជ្ជាជីវៈសំរាប់គ្រប់ៗគ្នា និងគ្រប់អតិថិជន ដើម្បីកាន់កាប់នូវ ប្រតិបត្តិការណ៍ធនាគារពាណិជ្ជនៅក្នុងធនាគារ ឈ័យ។ ព័ត៌មានអ្វីទាំងអស់ដែលបានផ្តល់ដោយ ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា)ម.ក គឺជាការកើន ឡើងរហូតដល់ចំនុចគួរអោយកត់ សម្គាល់ និងចម្ងល់របស់អតិថិជនទាំងអស់ត្រូវបានបក ស្រាយយ៉ាងច្បាស់លាស់។ ចំនុច ពិសេសៗដ៏ទៃទៀតរបស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក គឺជាការតាមដានដ៏ជាប់លាប់ ចំពោះសំណើអតិថិជនរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង ការចង់បានរបស់ពួកគេ។ ដូចគ្នានោះផងដែរ យើងស្វែងរកជាទៀងទាត់នូវយោបល់ត្រឡប់របស់ អតិថិជន ដើម្បីដឹងនូវឱកាសអភិវឌ្ឍន៍ផលិតផល និងសេវា ហើយដើម្បីប្រាប់ពួកយើងអោយប្រុង ប្រយ័ត្ន ទៅនឹងការរីកចំរើនប្រកបដោយ សក្តានុពល។ យើងមានវិធីសាស្ត្រជាច្រើន ដើម្បីប្រមូលផ្តុំព័ត៌មានពីអតិថិជន តាមរយៈទូរស័ព្ទ ការសួងមតិ ការបំពេញចិត្តរបស់អតិថិជន និង មតិយោបល់ដែលសរសេរដោយអតិថិជន។ យើងនឹងពិនិត្យមើលទៅលើមតិយោបល់របស់អតិថិជនម្តងម្កួយៗ និង យកនូវតម្រូវការ សកម្មភាពសមស្របណាមួយ ដើម្បីធ្វើការដោះស្រាយទៅតាមស្ថានភាពផ្សេងៗគ្នា។

ទិសដៅយុទ្ធសាស្ត្រ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានធ្វើការប្តេជ្ញាចិត្ត ក្នុងការបំពេញនូវ តម្រូវការរបស់អតិថិជននិងជួយពួកគាត់ឲ្យមានភាពជោគជ័យនៅក្នុងវិស័យហិរញ្ញវត្ថុព្រមទាំងក្លាយជាធនាគារបរទេសក្នុងស្រុក ដែលប្រកបដោយភាពច្នៃប្រឌិត អភិរក្ស និងមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ផ្តល់នូវការគាំទ្រយ៉ាង ខ្លាំងដល់សសរគ្រឹះស្ថានកិច្ចទាំងបួន ដែលជាកត្តាជំរុញអោយ វិស័យសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម និងផ្នែកអចលនទ្រព្យ។

ក. យុទ្ធសាស្ត្រទីផ្សារ

យុទ្ធសាស្ត្រអាទិភាពដំបូងគេ របស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺដើម្បីបំពេញចិត្តអតិថិជនដែលមានស្រាប់របស់ខ្លួន ដោយផ្តល់អោយនូវផលិតផលដែលបានចម្រៀងអោយកាន់តែប្រសើរឡើង ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងលើទីផ្សារ ដោយស្រប ទៅតាមការវិវឌ្ឍន៍តម្រូវការចាំបាច់របស់ពួកគេ ទាំងនេះបានបង្ហាញជាកត្តាសំខាន់ តាមរយៈ កំណើនតម្រូវការជាមូលដ្ឋាន របស់អតិថិជន និង កំណើនជារៀងរាល់ថ្ងៃនៃគុណភាពឥណទានសរុបរបស់យើង (គ្មានឥណទានដែលទូច រហូតដល់ពេលបច្ចុប្បន្ន)។

យុទ្ធសាស្ត្រអាទិភាពទីពីរគឺដើម្បីទាញយកអតិថិជនថ្មីតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាព ក្នុងគោលបំណងដើម្បីបង្កើននូវចំនួនអតិថិជនថ្មីៗបន្ថែមទៀត ចូលទៅក្នុងវដ្តនៃការរីកចម្រើនក្នុងពេលបច្ចុប្បន្នដែលមានស្រាប់ ដោយធ្វើការពង្រីកនូវបណ្តាញសាខាជាច្រើន ទៅទីកន្លែងដែលមានសក្តានុពល នៅក្នុងរាជធានីភ្នំពេញ ក្នុងខណៈពេលដែលចាប់ផ្តើមនូវការប្តេជ្ញាចិត្តដើម្បីផ្តល់នូវការជឿជាក់ការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពរាក់ទាក់ ការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និង ផ្តោតទៅលើ ការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍន៍បុគ្គលិករបស់យើង និង ការទទួលយកនូវជំនាញការចាំបាច់មួយដើម្បីចាប់យកអត្ថប្រយោជន៍ប្រៀបធៀបពីគូប្រកួត ប្រជែងរបស់យើង។

បន្ទាប់មកទៀត យើងកំពុងមានផែនការណ៍ពង្រីក ទៅកាន់ខេត្តក្រុងដែលជឿជាក់ថាមាន សក្តានុពលថ្មី ដូចជា ក្រុងព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង។ នៅក្នុងរយៈពេល១០ឆ្នាំ យើងជឿជាក់ថា អាចពង្រីកបន្ថែមទៀតជាមួយប្រតិបត្តិការណ៍សាខា នៅក្នុង ខេត្តកណ្តាល ខេត្តពោធិសាត់ ខេត្តព្រៃវែង និង ខេត្តតាកែវ។ វាគឺជាបំណងរបស់យើងផងដែរ ដើម្បីបង្កើតនូវការិយាល័យតំណាង (និង សាខាបន្តបន្ទាប់) នៅក្នុងទីក្រុងហុងកុង នៅពេលសមរម្យណាមួយដើម្បីគាំទ្រអោយប្រសើរឡើងនូវអាជីវកម្មអន្តរជាតិរបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ។

ខ- ការកំណត់ទីផ្សារគោលដៅ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្លឹងមើលឃើញនូវបរិយាកាសសេដ្ឋកិច្ច និង សង្គម មានភាពវិជ្ជមាន ដើម្បីពង្រីកនូវ សកម្មភាពរបស់ខ្លួន នៅក្នុងបីឆ្នាំបន្ទាប់។ ធនាគារ បានអភិវឌ្ឍន៍ នូវបែបបទគ្រោងការគ្រប់គ្រងដើមទុនផ្លូវការមួយ ដោយមានគោលដៅដែល បាន កំណត់យ៉ាងច្បាស់លាស់ដើម្បីរក្សានូវកំរិតសមស្របនៃដើមទុន។ ទាំងនេះធានាឱកាស គ្រប់គ្រាន់សម្រាប់ការពង្រីកអាជីវកម្មនាពេលអនាគត។

ធនាគារ បានកំណត់យកនូវទីតាំង ដែលមានសក្តានុពលបំផុត ដែរនឹងត្រូវពង្រីកចាប់តាំងពី ឆ្នាំ២០១៧ ទៅកាន់កន្លែងដែលមានការផ្គុំផ្គង់សេវាកម្មហិរញ្ញវត្ថុមិនសូវមាន ហើយប៉ុន្តែតម្រូវការមានកំរិតខ្ពស់។

គ- ទំហំ និង និរន្តរភាពទីផ្សារ

ការកើនឡើងនូវតម្រូវការទីផ្សាររបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក រក្សានូវការកើនឡើង ដែលបានបង្ហាញអោយឃើញច្បាស់ ដោយកំណើនជាប្រចាំថ្ងៃ នៅក្នុង ទំហំឥណទានប្រកបដោយគុណភាព ចាប់តាំងពីការបង្កើត រហូតដល់ពេលបច្ចុប្បន្ន។ ការរីកចំរើន នៅក្នុងសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានរៀបចំជាគំរោងដើម្បីធ្វើអោយមានកំណើនឡើងនូវទីផ្សារឥណទានដែលបានគាំទ្រដោយ តម្រូវការក្នុងស្រុកកាន់តែ ខ្លាំងឡើង ព្រមទាំងការស្តារឡើងវិញនូវតម្រូវការខាងក្រៅ ដែលបានជំរុញ ដោយ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ដោយមានឱកាសវិនិយោគក្នុងស្រុកមានកំរិតខ្ពស់ វិស័យធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ ដ៏ទៃទៀត ដូចជា មីក្រូហិរញ្ញវត្ថុ ដែលបានទទួល នៅផលចំណេញដ៏សន្ធឹកសន្ធាប់ បានទាក់ទាញនូវការវិនិយោគថ្មី ដែលនាំអោយមានការរីកលូតលាស់ក្នុងវិស័យនេះយ៉ាង ឆាប់រហ័ស។ ទាំងនេះបានឆ្លុះបញ្ចាំង ពីការកើនឡើងឥតឈប់ឈរ ក្នុងទ្រព្យសកម្ម ឥណទាន ការដាក់ប្រាក់បញ្ញើ តម្រូវការសម្រាប់ឥណទានធនាគារ និង សេវាកម្មធនាគារដ៏ទៃទៀត។ ភាពជោគជ័យនៅក្នុងវិស័យធនាគារនេះត្រូវបានសន្មតដោយគ្មានការសង្ស័យទៅនឹងការ វិក័ចច្រើន គួរអោយកត់សម្គាល់នៅក្នុង ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារក្នុងព្រះរាជាណាចក្រកម្ពុជានេះ ដែលបានបន្តដើម្បីអភិវឌ្ឍន៍ និងធ្វើអោយប្រសើរ ឡើងជាលំដាប់។ ការជួយជ្រោមជ្រែងទាំងនេះ បានកសាងនូវទំនុកចិត្ត និង ជំនឿទុកចិត្តថែមទៀតពី សាធារណជន និងអ្នកវិនិយោគ នៅក្នុងវិស័យធនាគារ និងវិស័យពាក់ព័ន្ធផ្សេងទៀត ជាលទ្ធផល តម្រូវការមានកំរិតខ្ពស់ សម្រាប់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ ព្រមទាំង សេវាកម្មពាក់ព័ន្ធផ្សេងទៀត។ ការផ្តល់នូវវត្ថុតាងនាពេលបច្ចុប្បន្ននៅក្នុងការរីកចំរើន នៃតម្រូវការទីផ្សារចំពោះសេវាកម្មធនាគារទាំងនោះ រួមមាន ឥណទាន ប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗទៀត នឹងកើនឡើងចំពោះសេវាកម្មទីផ្សារធនាគារ នៅតែល្អដដែល។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានផែនការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត ដែលរាប់ចាប់តាំងពីមុខរបរ នៅតាមផ្ទះ រហូតដល់អាជីវកម្មខ្នាតមធ្យម ដើម្បីផ្តល់អោយពួកគេនូវសេវាកម្មរបស់ធនាគារ។ តាមរយៈផែនការណ៍អាជីវកម្ម ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជឿជាក់ថា អាជីវកម្មទាំងនោះ អាចនឹងមក ទទួលយកនូវសេវាកម្មធនាគារ ក្នុងគោល បំណងដើម្បីពង្រីក នូវអាជីវកម្ម របស់ពួកគេ។នេះមានន័យថា ទំហំទីផ្សារ និង និន្នាការប្រើប្រាស់សេវា ធនាគារ នឹងត្រូវបាន ពង្រីកកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឃ- ការវិភាគពីការប្រកួតប្រជែង

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបុគ្គលិកក្នុងស្រុកដែលមានវិជ្ជាជីវៈជំនាញជាច្រើនផ្នែកនៅក្នុងវិស័យ ធនាគារ គណនេយ្យការគ្រប់ គ្រងឥណទាន ប្រតិបត្តិការណ៍ ទីផ្សារ និង ការគ្រប់គ្រងធនធានមនុស្ស បុគ្គលទាំង ថ្នាក់ដឹកនាំកំពូលដែល មានសាវតារ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា ទីក្រុងហុងកុង ប្រទេសចិន កម្ពុជា...។ល។ នេះបានផ្តល់អំណាចអោយយើង នូវសេវាដែលមានគុណភាព ដើម្បីបំពេញតម្រូវការក្នុងស្រុក អោយបានច្រើនបំផុតសំរាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយនៅក្នុងការ អភិវឌ្ឍន៍អនាគតរបស់ធនាគារ។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបំណងដើម្បីអភិវឌ្ឍន៍ជាធនាគារពាណិជ្ជដែលមានសេវាពេញលេញជាមួយវិស័យអាជីវកម្មមួយចំនួនដូចជា៖

- កសិកម្ម និងអាជីវកម្មខ្នាតតូច
- អាជីវកម្មជាក្រុមហ៊ុន
- អាជីវកម្មជាបុគ្គល
- រតនាគារ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងព្រមទាំងធនាគារពាណិជ្ជដែល បានបង្កើតនៅក្នុងស្រុក និង សាខាធនាគារបរទេស ដើម្បីរក្សានូវតួនាទីដ៏សំខាន់នៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ យើងនឹងធ្វើ ការយ៉ាងជិតស្និទ្ធផងដែរ ដើម្បីគាំទ្រដល់ អង្គការ ឬ ក្រុមហ៊ុនស្របច្បាប់ដែលមានស្រាប់ ដែលចូលរួមក្នុងសកម្មភាពឥណទានជនបទ។

ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង នៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺជាអ្នកដែលមានវិជ្ជាជីវៈ និងឆន្ទៈមោះមុត។ គណៈគ្រប់គ្រង គឺមានចំណេះដឹងវិជ្ជាជីវៈទៅលើ ធនាគារពាណិជ្ជ ធនាគារឯកទេស ធនាគារឯកទេសជនបទ ឥណទានសហគមន៍ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ និងបាន បញ្ជាក់នូវការយល់ដឹងនៃលក្ខណៈសម្បត្តិមួយគត់ នៃគំរូអាជីវកម្មសេវាហិរញ្ញវត្ថុ នីមួយៗ ព្រមទាំង តម្រូវ ការ និងការចង់បាន នៃក្រុមអតិថិជន។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ធ្វើប្រតិបត្តិការណ៍របស់ខ្លួនជាមួយការអនុម័តឥណទានដ៏រឹងមាំមួយ ប្រព័ន្ធតាមដាននិងប្រព័ន្ធគ្រប់ គ្រងហានិភ័យ ដើម្បីធានានូវភាពរឹងមាំ និងស្ថេរភាពហិរញ្ញវត្ថុនៃប្រតិបត្តិការណ៍ធនាគារ។ ធនាគារធ្វើការអនុម័តប្រព័ន្ធតាម ដានឥណទាន ជាប្រាំផ្នែក ជាមួយនឹងតំលៃអត្រាការប្រាក់ដោយផ្អែកលើហានិភ័យ ដើម្បីធានានូវការគ្រប់គ្រងហានិភ័យដ៏ត្រឹមត្រូវមួយ។

ការពង្រីកអាជីវកម្ម



នៅក្នុងបរិយាកាសអាជីវកម្មដែលមានភាពអនុគ្រោះល្អប្រសើរដូចជាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្ថេរ ភាពបរិយាកាសនយោបាយនិងសក្តានុពល ដ៏អស្ចារ្យព្រមទាំងមានលក្ខខណ្ឌអនុគ្រោះជាច្រើន ទៀត ធនាគារ ឈីហ្វ នឹងបង្កើតសាខាជាច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនៅក្នុងរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីពង្រឹងនូវអាជីវកម្ម របស់ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និង ទទួលយកផល ប្រយោជន៍ ពីការរីកចម្រើននៃសេដ្ឋកិច្ច របស់ ប្រទេសកម្ពុជា និង ការកើនឡើងនៃតម្រូវការ សេវាកម្មធនាគារ។

បណ្តាញសាខា



មានសក្តានុពលអាជីវកម្មដ៏ធំសម្បើម ដើម្បីបង្កើតសាខានៅ ក្នុងរាជធានីភ្នំពេញដែលត្រូវ បានជឿជាក់ដើម្បីពង្រីកនូវចំណែកទីផ្សារទទួលនិង នូវសក្តានុពលជំនួញលើវិស័យ ធនាគារពីផែនការពង្រីកសាជីវកម្មថ្មីរបស់យើង។ ទីកន្លែងទាំងនោះស្ថិតនៅទួលទំពូង/អូរឡាំពិក តាម បណ្តោយ មហាវិថីនរោត្តម សង្កាត់ស្ទឹងមានជ័យ និង ផ្សេងៗទៀត ដែលជាទីកន្លែងដែលតម្រូវការមានកំរិតខ្ពស់។ ដើម្បីសម្រេចនូវគោលដៅរបស់យើង យើងត្រូវការកសាងកេរ្តិ៍ឈ្មោះរបស់ធនាគារ ឈឺហូ ហើយនឹងដើម្បីបង្កើតនូវបណ្តាញអាជីវកម្មមួយ ក្នុងគោលបំណងចង្អុលបង្ហាញនូវវឌ្ឍនភាពរបស់ធនាគារពាណិជ្ជ ឈឺហូ (ខេមបូឌា) ម.ក និងភាពខុសប្លែករបស់ធនាគារ ឈឺហូ ពីគូប្រកួតប្រជែង។





ការិយាល័យកណ្តាល

ផ្ទះលេខ សេ០១ ផ្លូវ អ៊ែរ១១ កែងនឹងផ្លូវ៧០
ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-900 878
ទូរសារ : 855-23-900 858
អ៊ីម៉ែល : info@chiefbank.com.kh
គេហទំព័រ : www.chiefbank.com.kh



សាខាច្បារអំពៅ

អាគារលេខ ៣ ០០៤៦ ផ្លូវជាតិលេខ១
ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-230 488
ទូរសារ : 855-23-230 477



សាខាផ្សារអូឡាំពិក

ផ្ទះលេខ ២០ ២១ និង២១ សេ
ផ្លូវលេខ២៧៤ សង្កាត់វាលវង់
ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-212 878
ទូរសារ : 855-23-212 879



សាខាព្រះនរោត្តម

អាគារលេខ ៣២ មហាវិថីព្រះនរោត្តម
(លេខ៤១) កែងផ្លូវលេខ១៣៦
ភូមិ១០ សង្កាត់ផ្សារកណ្តាលទី២
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-900 879
ទូរសារ : 855-23-900 859



ទីស្នាក់ការកណ្តាល ធនាគារ ឈីហ្វ នឹងផ្លាស់ប្តូរទៅ CHIEF TOWER ដែលស្ថិតនៅតាមបណ្តោយ
ផ្លូវព្រះមុនីវង្សកែងផ្លូវ ៩៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទីស្នាក់ការកណ្តាលរបស់យើង នឹងស្ថិតនៅក្នុងតំបន់មួយ នៃតំបន់យុទ្ធសាស្ត្រ
មហាញ្ជីក និងពាណិជ្ជកម្ម

របាយការណ៍ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបាន ធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021និង ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

- ព័ត៌មានអំពីធនាគារ	៣២
- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣៣-៣៦
- របាយការណ៍របស់សវនករឯករាជ្យ	៣៧-៣៨
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣៩
- របាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗ	៤០
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤១
- របាយការណ៍លំហូរទឹកប្រាក់	៤២-៤៣
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៤៤-១១៥

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00005793	
អាសយដ្ឋានបច្ចុប្បន្ន	មជ្ឈមណ្ឌលរាជធានីភ្នំពេញ, ផ្ទះលេខ ១ ផ្លូវលេខ ១១ កែងនឹងផ្លូវ ៧០, ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Chief Financial Group (Cambodia) Limited	
ក្រុមប្រឹក្សាភិបាល	លោក Chau Chung Kai Peter	ប្រធានក្រុមប្រឹក្សាភិបាល
	លោក Lam Wai Chuen	អភិបាល
	កញ្ញា Ng Siu Mui	អភិបាល
	លោក Ye Haiya	អភិបាល
	លោក Chan Kwok Cheung	អភិបាលឯករាជ្យ
	លោក Cheung Ka Wai	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	ឧកញ៉ាបណ្ឌិត សៀង ម៉ូរ៉ាវិទូ	ប្រធាននាយកប្រតិបត្តិ
	លោក Shum Kwong Po	អគ្គនាយករង
សមាជិក	ខេត្តអ៊ីមជ្ឈិម ខេមបូឌា ចំកាត់	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ ហិរញ្ញវត្ថុរបស់ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មធនាគារពាណិជ្ជ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់ចំណេញមុនពន្ធដារ	1,368,125	5,565,534	1,090,441	4,445,728
ចំណាយពន្ធលើប្រាក់ចំណេញ	(361,434)	(1,470,315)	(302,049)	(1,231,454)
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	1,006,691	4,095,219	788,392	3,214,274

ភាគលាភ

សម្រាប់ការិយបរិច្ឆេទសវនកម្មនេះ ពុំមានការប្រកាស ឬការបែងចែកភាគលាភនោះទេ។

ដើមទុន

សម្រាប់ការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរលើដើមទុន ឬរចនាសម្ព័ន្ធភាគហ៊ុននោះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការ ទាក់ទងទៅនឹងការលុបចោលនៃឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើ សំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃឥណទាន និងបុរេប្រទានអាក្រក់ដែលបានលុបចោល ឬចំនួននៃការធ្វើសំវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម (លើកលែងបំណុល) ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ដែលទំនងជាមិនអាចប្រមូល មកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានបន្ថយឲ្យនៅស្មើនឹងតម្លៃដែលអាចរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល១២ខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់និងនៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនរងផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈមិនប្រក្រតីនោះទេ លើកលែងតែ៖

កូវីដ-១៩ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក (ECL)

ECL ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួនដែលបានព្យាករណ៍ នាកាលបរិច្ឆេទ របាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ (“ជំងឺកូវីដ-១៩”) បានរាតត្បាតទូទាំងសកលលោក (រួមបញ្ចូលទាំង ប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត) ដែលបានធ្វើឲ្យមានការរាំងស្ទះលើសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (GDP) និងសូចនាករសំខាន់ៗផ្សេងទៀត នឹងត្រូវយកមកពិចារណា សម្រាប់ការកំណត់នូវភាពធ្ងន់ធ្ងរ និងភរវិនិយភាពនៃការធ្លាក់ចុះនៃសេណារីយ៉ូសេដ្ឋកិច្ចនានា ដែលត្រូវបានយកមកប្រើក្នុងការប៉ាន់ស្មាន ECL។ ការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រង ត្រូវបានកំណត់ដោយផ្អែកទៅលើសេណារីយ៉ូដែលអាច កើតឡើងនាពេលអនាគត ដោយគិតពីស្ថានភាពជាក់ស្តែង កាលៈទេសៈ និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងព័ត៌មានគាំទ្រដែលអាចប្រើប្រាស់បាន នាកាលបរិច្ឆេទរបាយការណ៍នេះ។

ការគណនា ECL នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ដ៏ប្រសើរបំផុតលើផលប៉ះពាល់របស់វីរុសកូវីដ-១៩ មកលើធនាគារ យ៉ាងណាមិញ ការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តនៅពេលមានព្រឹត្តិការណ៍ថ្មីៗកើតឡើងជាក់ស្តែង។ ជាលទ្ធផល តួលេខនេះ មិនគួរត្រូវបានយកជាការណែនាំជាក់លាក់ ឬជាការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយ ដែលបានរំពឹងទុកនោះទេ។ ក្នុងករណីដែលផល ប៉ះពាល់នោះមានសភាពកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងការរំពឹងទុក នោះផលប៉ះពាល់ទន្ទឹមគ្នានឹងកើតមានឡើងចំពោះ ECL មកលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ផ្សេងណា ដែលនឹងតម្រូវឱ្យមាននិយ័តកម្ម ឬការបង្ហាញព័ត៌មាន ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នោះទេ។

ក្រុមប្រឹក្សាភិបាល

អភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

លោក Chau Chung Kai Peter	ប្រធានក្រុមប្រឹក្សាភិបាល
លោក Lam Wai Chuen	អភិបាល
កញ្ញា Ng Siu Mui	អភិបាល
លោក Ye Haiya	អភិបាល
លោក Chan Kwok Cheung	អភិបាលឯករាជ្យ
លោក Cheung Ka Wai	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

លោក Chau Chung Kai Peter គឺជាភាគទុនិករបស់ក្រុមហ៊ុន Chief Financial Group (Cambodia) Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់ នៃ British Virgin Islands ដែលជាក្រុមហ៊ុនមេផ្ទះរបស់ធនាគារ។ ពុំមានអភិបាលផ្សេងណា ដែលកាន់កាប់ឬទាក់ទិនដោយផ្ទាល់ ទៅលើភាគហ៊ុនរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជា ភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃទៀត។

នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានអភិបាលរបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវ អត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិយាកាសរបស់ធនាគារ ឬដល់កាលកំណត់ ដែលនឹងត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាឡើងដោយធនាគារឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬក៏ឡើងជាមួយធនាគារណាមួយ ដែលអភិបាលនោះមាន ភាគកម្មផ្នែកហិរញ្ញវត្ថុជាសាវ័ន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរៀបចំឡើងដើម្បីបង្ហាញភាពត្រឹមត្រូវជាសាវ័ន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្នហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមនូវរាល់លក្ខខណ្ឌតម្រូវ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ដូចដែលបានបង្ហាញនៅទំព័រទី 39 ដល់ទី 110 ថាជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

លោក Chau Chung Kai Peter

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី31 ខែមីនា ឆ្នាំ2022

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (“ធនាគារ”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផលិតផលផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី ៣៩ ដល់ទី ១១០ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ប.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុង កថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថាកម្មវត្ថុសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ គឺ របាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី ៣៣ ដល់ទី ៣៦ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃថ្ងៃចេញរបាយការណ៍ សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនេះ មានអសង្គតិភាពជាសារវន្តជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះអាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃ របាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តោតដំណើរការធនាគារឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធម៌យម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអស្ថិរភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មាន មានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ជាក់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាម ភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំផ្តល់ព័ត៌មានក្នុងចំណោមបញ្ហាផ្សេងៗជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដែលរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តិអិមជឿ ខេមបូឌា



Lim Chew Teng
Partner
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១

	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	3,040,031	12,385,086	3,087,371	12,488,416
ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	7	38,146,231	155,407,745	39,075,535	158,060,539
ប្រាក់បញ្ញើនៅធនាគារនានា – សុទ្ធ	8	67,732	275,940	1,514,346	6,125,530
ឥណទាន និងបុរេប្រទាន – សុទ្ធ	9	147,774,078	602,031,594	93,813,280	379,474,718
ទ្រព្យសកម្មផ្សេងៗ	10	1,573,575	6,410,745	1,477,226	5,975,379
ទ្រព្យ និងបរិក្ខារ	11	5,327,847	21,705,649	2,699,703	10,920,299
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	12	1,495,962	6,094,549	1,925,694	7,789,432
ទ្រព្យសកម្មអរូបី	13	979,224	3,989,359	585,970	2,370,249
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	14(ខ)	181,731	740,372	160,818	650,509
ទ្រព្យសកម្មសរុប		198,586,411	809,041,039	144,339,943	583,855,071
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	15	115,889,619	472,134,308	61,950,059	250,587,989
អនុបំណុល	16	1,603,156	6,531,258	2,001,817	8,097,350
បំណុលភតិសន្យា	17	1,605,981	6,542,767	2,014,503	8,148,665
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	14(ក)	265,663	1,082,311	214,169	866,314
បំណុលផ្សេងៗ	18	191,154	778,761	135,248	547,078
បំណុលសរុប		119,555,573	487,069,405	66,315,796	268,247,396
មូលធន					
ដើមទុន	19	75,000,000	300,000,000	75,000,000	300,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ		1,490,227	6,039,304	888,756	3,588,911
ប្រាក់ចំណេញរក្សាទុក		2,540,611	10,301,501	2,135,391	8,656,675
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	5,630,829	-	3,362,089
មូលធនសរុប		79,030,838	321,971,634	78,024,147	315,607,675
បំណុល និង មូលធនសរុប		198,586,411	809,041,039	144,339,943	583,855,071

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021		2020	
	កំណត់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	សម្គាល់	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណូលការប្រាក់		12,071,025	49,104,930	8,113,339	33,078,083
ចំណាយការប្រាក់		(5,122,731)	(20,839,270)	(2,189,665)	(8,927,264)
ចំណូលពីការប្រាក់សុទ្ធ	21	6,948,294	28,265,660	5,923,674	24,150,819
ចំណូលពីប្រាក់កម្រៃ និងកម្រៃជើងសា		4,965	20,198	1,428	5,822
ចំណាយលើប្រាក់កម្រៃ និងកម្រៃជើងសា		(5,883)	(23,932)	(4,435)	(18,081)
ចំណាយ លើប្រាក់កម្រៃ និងកម្រៃជើងសាសុទ្ធ	22	(918)	(3,734)	(3,007)	(12,259)
ការ(ខាត)/ចំណេញផ្សេងៗ	23	(95,483)	(388,425)	51,614	210,430
ការចំណេញ/(ខាតបង់)លើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	24	59,273	241,123	(65,611)	(267,496)
ចំណាយបុគ្គលិក	25	(2,336,388)	(9,504,426)	(2,027,270)	(8,265,180)
រំលស់	26	(1,314,678)	(5,348,110)	(1,104,542)	(4,503,218)
ចំណាយប្រតិបត្តិការផ្សេងៗ	27	(1,891,975)	(7,696,554)	(1,684,417)	(6,867,368)
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណេញ		1,368,125	5,565,534	1,090,441	4,445,728
ចំណាយពន្ធលើប្រាក់ចំណេញ	14(គ)	(361,434)	(1,470,315)	(302,049)	(1,231,454)
ប្រាក់ចំណេញសុទ្ធ សម្រាប់កាលបរិច្ឆេទ		1,006,691	4,095,219	788,392	3,214,274
លទ្ធផល/(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	2,268,740	-	(2,342,301)
លទ្ធផលចំណេញលម្អិតសរុបសម្រាប់កាលបរិច្ឆេទ		1,006,691	6,363,959	788,392	871,973

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)	
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	75,000,000	300,000,000	780,513	3,147,603	1,455,242	5,883,709	-	5,704,390	77,235,755	314,735,702
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ៣១(ខ))	-	-	108,243	441,308	(108,243)	(441,308)	-	-	-	-
លទ្ធផលសរុបផ្សេងៗ										
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	788,392	3,214,274	-	-	788,392	3,214,274
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(2,342,301)	-	(2,342,301)
	-	-	-	-	788,392	3,214,274	-	(2,342,301)	788,392	871,973
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	75,000,000	300,000,000	888,756	3,588,911	2,135,391	8,656,675	-	3,362,089	78,024,147	315,607,675
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	75,000,000	300,000,000	888,756	3,588,911	2,135,391	8,656,675	-	3,362,089	78,024,147	315,607,675
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ៣១(ខ))	-	-	601,471	2,450,393	(601,471)	(2,450,393)	-	-	-	-
លទ្ធផលសរុបផ្សេងៗ										
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	1,006,691	4,095,219	-	-	1,006,691	4,095,219
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	2,268,740	-	2,268,740
	-	-	-	-	1,006,691	4,095,219	-	2,268,740	1,006,691	6,363,959
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	75,000,000	300,000,000	1,490,227	6,039,304	2,540,611	10,301,501	-	5,630,829	79,030,838	321,971,634

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021		2020	
	កំណត់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	សម្គាល់		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,006,691	4,095,219	788,392	3,214,274
និយ័តកម្មលើ៖					
ចំណូលសុទ្ធពីការប្រាក់	21	(6,948,294)	(28,265,660)	(5,923,674)	(24,150,819)
រំលស់	26	1,314,678	5,348,110	1,104,542	4,503,218
ចំណាយពន្ធលើប្រាក់ចំណូល	14	361,434	1,470,315	302,049	1,231,454
(ខាត)/ចំណេញលើការប្តូររូបិយប័ណ្ណបរទេសមិនទាន់សម្រេចបាន		(118,700)	(482,872)	39,055	159,227
ឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	24	(59,273)	(241,123)	65,611	267,496
		(4,443,464)	(18,076,011)	(3,624,025)	(14,775,150)
បម្រែបម្រួលនៃ៖					
ឥណទាន និងបុរេប្រទាន	9	(53,714,946)	(218,512,400)	(16,053,637)	(65,450,678)
ប្រាក់តម្កល់តាមច្បាប់ និងប្រាក់បញ្ញើនៅធនាគារនានា		(2,079,182)	(8,458,112)	(1,578,068)	(6,433,783)
ទ្រព្យសកម្មផ្សេងៗ	10	(96,349)	(391,948)	(1,060,697)	(4,324,462)
ប្រាក់បញ្ញើរបស់អតិថិជន	15	53,314,208	216,882,198	35,511,807	144,781,637
បំណុលផ្សេងៗ	18	55,906	227,426	(24,418)	(99,552)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការ		(6,963,827)	(28,328,847)	13,170,962	53,698,012
ចំណូលការប្រាក់បានទទួល		11,854,018	48,222,145	8,052,178	32,828,730
ចំណាយការប្រាក់បានបង់		(4,377,341)	(17,807,023)	(2,008,746)	(8,189,657)
ពន្ធលើប្រាក់ចំណេញបានបង់	14(ក)	(330,853)	(1,345,910)	(381,586)	(1,555,726)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ		181,997	740,365	18,832,808	76,781,359

	កំណត់ សម្គាល់	2021		2020	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	11	(3,335,556)	(13,569,042)	(789,475)	(3,218,690)
ការទិញទ្រព្យសកម្មអរូបី	13	(570,788)	(2,321,966)	(65,589)	(267,406)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(3,906,344)	(15,891,008)	(855,064)	(3,486,096)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់លើអនុបំណុល		(400,000)	(1,627,200)	-	-
សាច់ប្រាក់បានពីអនុបំណុល		-	-	2,000,000	8,154,000
ការទូទាត់លើប្រាក់ដើមនៃបំណុលភតិសន្យា	17	(408,522)	(1,661,867)	(357,489)	(1,457,483)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង / ទទួលបានពីសកម្មភាព ហិរញ្ញប្បទាន		(808,522)	(3,289,067)	1,642,511	6,696,517
ការ(ចេញចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ ប្រាក់សមមូល		(4,532,869)	(18,439,710)	19,620,255	79,991,780
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		31,609,741	127,861,402	11,989,486	48,857,156
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	889,485	-	(987,534)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	20	27,076,872	110,311,177	31,609,741	127,861,402

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

១. ព័ត៌មានអំពីធនាគារ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានបង្កើតឡើង និងចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានចុះបញ្ជី ជាធនាគារមហាជនទទួលខុសត្រូវមានកម្រិត ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០៥៧៩៣ (ពីមុនលេខ Co. 2255 E/2013) ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ពីក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម លើការផ្លាស់ប្តូរឈ្មោះរបស់ធនាគារពីធនាគារឯកទេស ឈីហ្វ(ខេមបូឌា) ម.ក ទៅជាធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក។ ធនាគារ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់ នៃ British Virgin Islands។ ក្រុមហ៊ុនមេចំបងរបស់ធនាគារគឺក្រុមហ៊ុន Chief Cambodia Holdings Ltd., ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់ នៃ British Virgin Islands។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាធនាគារពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទីស្នាក់ការចុះបញ្ជីរបស់ធនាគារ មានទីតាំងនៅមជ្ឈមណ្ឌលភ្នំពេញស៊ីធី សេ ១ ផ្លូវលេខ១១ កែងនឹងផ្លូវ ៧០, ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានបុគ្គលិកចំនួន ១៦៧ នាក់ (នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ ១៤៣ នាក់)។

២. មូលដ្ឋាននៃការរៀបចំ

ក. សេចក្តីថ្លែងការណ៍នៃការអនុម័ត

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣១។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិចេញផ្សាយនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២។

ខ. មូលដ្ឋានគ្រឹះនៃការប្រមូលផ្តុំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និងសាខា។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាត្រូវបានលុបចោលទាំងស្រុង។

៣. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាពីររូបិយប័ណ្ណ គឺប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជា រូបិយប័ណ្ណ សម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈ ទេសៈ របស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កង់ចំនួនទៅមួយដុល្លារអាមេរិក បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

៤. ការប្រើប្រាស់នៃការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ឥទ្ធិពលដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 31 គ(ii) – ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃលើម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 31 គ(vii) – ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។
- កំណត់សម្គាល់ 31 គ(viii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការកំណត់នូវធាតុចូលទៅក្នុងម៉ូដែលនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមូលនាពេលអនាគត។
- កំណត់សម្គាល់ 31 គ(vi)៖ ការកំណត់តម្លៃសមស្របលើឧបករណ៍ហិរញ្ញវត្ថុដែលមានធាតុចូលដែលមិនអាចអង្កេតបានជាសារវន្ត។

៥. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជាប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមតាមស្តង់ដារ គណនេយ្យអន្តរជាតិនៃកម្ពុជា ស.គ.អ.ក 21 ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការបរិច្ឆេទរាយការណ៍ហើយ ដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និង របាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកំរិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការដោយសារតែអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

អត្រានាការបរិច្ឆេទ

			រាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក	=	4,074 រៀល	4,068 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក	=	4,045 រៀល	4,077 រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបាន ប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៦. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021		ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សាច់ប្រាក់ក្នុងដៃ	2,300,613	9,372,697	2,630,830	10,641,708
សាច់ប្រាក់ក្នុងម៉ាស៊ីនអេធីអ៊ីម	739,418	3,012,389	456,541	1,846,708
	3,040,031	12,385,086	3,087,371	12,488,416

៧. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021		ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់តម្កល់តាមច្បាប់				
ប្រាក់បម្រុងកាតព្វកិច្ច	ក	6,578,463	26,800,658	3,287,701
ប្រាក់តម្កល់ធានាដើមទុន	ខ	7,500,083	30,555,338	7,503,650
		14,078,546	57,355,996	10,791,351
គណនីចរន្ត		23,967,685	97,644,349	28,134,184
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន		100,000	407,400	150,000
		38,146,231	155,407,745	39,075,535
				158,060,539

ក. ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាប្រាក់តម្កល់ជាអប្បបរមា 8% សម្រាប់រូបិយវត្ថុជាតិ និង 12.5% រូបិយប័ណ្ណអន្តរជាតិនៃសមតុល្យសរុបនៃប្រាក់បញ្ញើពីនិវាសនជន ធនាគារក្រៅស្រុក និងប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-018-282 តម្កល់ប្រាក់បម្រុងកាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិនៃកម្ពុជាដោយមិនទទួលបានការប្រាក់ចាប់ពីការិយបរិច្ឆេទថ្ងៃទី29 ខែសីហា ឆ្នាំ2018។

នាថ្ងៃទី17 ខែមីនា ឆ្នាំ2020 ដើម្បីជួយសម្រួលស្ថានភាពដែលបណ្តាលមកពីការប៉ះពាល់ពីវីរុសកូវីដ 19 មកលើសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវប្រកាសលេខ ធ7-020-230 ស្តីអំពីប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិនៃកម្ពុជា ស្មើនឹងអត្រា 7% ចំពោះរូបិយវត្ថុជាតិ និងរូបិយប័ណ្ណអន្តរជាតិ។

ខ. ប្រាក់តម្កល់ធានាដើមទុន

ការដាក់ប្រាក់តម្កល់នេះ ត្រូវបានធ្វើឡើងយោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី15 ខែតុលា ឆ្នាំ2001 ដែលតម្រូវឲ្យធនាគារក្រៅប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តដោយស្ម័គ្រចិត្តចាស់បង្កើនអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់ធានាដើមទុនទទួលបានអត្រាការប្រាក់ 0.06% (ឆ្នាំ2020៖ 0.09%) ក្នុងការិយបរិច្ឆេទ។

៨. ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ

ប្រាក់បញ្ញើនៅធនាគារនានាត្រូវធ្វើវាស់វែងតាមរំលស់ថ្លៃដើម ពីព្រោះឧបករណ៍ទាំងនេះ បានបំពេញនូវលក្ខខណ្ឌ SPPI និងត្រូវបានកាន់កាប់ដើម្បីប្រមូលមកវិញនូវលំហូរទឹកប្រាក់តាមកិច្ចសន្យា។

	ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021		ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់បញ្ញើនៅធនាគារនានាវាស់វែងតាមរំលស់ថ្លៃដើម				
រយៈកាលតិចជាង៣ខែ	69,156	281,742	388,186	1,570,212
រយៈកាលច្រើនជាង៣ខែ	-	-	1,158,014	4,684,167
	69,156	281,742	1,546,200	6,254,379
ដក៖ សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ	(1,424)	(5,802)	(31,854)	(128,849)
	67,732	275,940	1,514,346	6,125,530

បម្រែបម្រួលរបស់សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ លើប្រាក់បញ្ញើនៅធនាគារនានា មានដូចខាងក្រោម ៖

	ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021		ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
នាថ្ងៃទី១ ខែមករា	31,854	128,849	12,801	52,164
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	(30,427)	(123,777)	19,053	77,679
នាថ្ងៃទី៣១ ខែធ្នូ	-	730	-	(994)
	1,427	5,802	31,854	128,849

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៨. ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ (ត)

សមតុល្យខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	សំវិធានធនលើការខាតបង់នៃ		តម្លៃយោង	
	តម្លៃយោងដុល	ឱនភាពនៃតម្លៃ	តម្លៃយោង	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
គណនីចរន្ត	62,359	(1,285)	61,074	248,815
គណនីសន្សំ	6,797	(139)	6,658	27,125
	69,156	(1,424)	67,732	275,940
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
គណនីចរន្ត	387,307	(7,979)	379,328	1,534,382
គណនីសន្សំ	879	(18)	861	3,483
ប្រាក់បញ្ញើមានកាលកំណត់(ច្រើនជាង៣ខែ)	1,158,014	(23,857)	1,134,157	4,587,665
	1,546,200	(31,854)	1,514,346	6,125,530

	2021	2020
តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖	0.5% - 7.1%	0.5% - 7.5%

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ឥណទាន និងបុរេប្រទានដែល វាស់វែងតាមរំលស់ថ្លៃដើម	147,792,680	602,107,378	93,860,728	379,666,645
ដក៖ សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ	(18,602)	(75,784)	(47,448)	(191,927)
	147,774,078	602,031,594	93,813,280	379,474,718

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ លើឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ឆ្នាំ២០២១		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
នាថ្ងៃទី១ ខែមករា	47,448	191,927	890	3,627
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(28,846)	(117,346)	46,558	189,817
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,203	-	(1,517)
នាថ្ងៃទី៣១ ខែធ្នូ	18,602	75,784	47,448	191,927

ឥណទាន និងបុរេប្រទានត្រូវបានវិភាគដូចខាងក្រោម៖

	តម្លៃយោងដុល		តម្លៃយោង	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	សំវិធានធនលើការខាតបង់នៃ		(កំណត់សម្គាល់ 5)	
	ឱនភាពនៃតម្លៃ			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
បុគ្គល	145,051,577	(10,115)	145,041,462	590,898,916
សាជីវកម្ម	2,741,103	(8,487)	2,732,616	11,132,678
	147,792,680	(18,602)	147,774,078	602,031,594
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
បុគ្គល	93,015,028	(47,448)	92,967,580	376,053,861
សាជីវកម្ម	845,700	-	845,700	3,420,857
	93,860,728	(47,448)	93,813,280	379,474,718

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានដុល សូមមើលកំណត់សម្គាល់ 29(ក)។

១០. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សម្ភារៈការិយាល័យ	80,236	326,881	76,460	309,281
ប្រាក់កក់ និងបុរេប្រទាន	566,043	2,306,059	551,037	2,228,945
ប្រាក់កក់ទៅកាន់ Chief Tower	600,000	2,444,400	600,000	2,427,000
គណនីត្រូវទទួលផ្សេងៗ	29,290	119,327	6,897	27,898
ចំណាយទូទាត់មុន	298,006	1,214,078	242,832	982,255
	1,573,575	6,410,745	1,477,226	5,975,379

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១១. ទ្រព្យ និងបរិក្ខារ

	អាគារ	ការកែលម្អអាគារ	យានយន្ត	បរិក្ខារកុំព្យូទ័រ	បរិក្ខារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	សំណង់កំពុងសាងសង់	សរុប
2021	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	(កំណត់សម្គាល់ 5)							
ថ្ងៃដើម								
ថ្ងៃទី១ ខែមករា	880,000	1,610,126	324,745	902,852	474,268	74,481	- 4,266,472	17,257,880
ការទិញបន្ថែម	-	39,388	8,440	747,068	134,204	6,456	2,400,000	3,335,556
ការលុបចោល	-	-	-	-	-	(2,991)	-	(2,991)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
ថ្ងៃទី៣១ ខែធ្នូ	880,000	1,649,514	333,185	1,649,920	608,472	77,946	2,400,000	7,599,037
ដក៖ រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា	69,873	716,659	194,156	443,912	125,608	16,561	- 1,566,769	6,337,581
រំលស់ក្នុងការិយបរិច្ឆេទ	43,970	324,180	55,961	170,798	96,680	15,823	- 707,412	2,877,752
ការលុបចោល	-	-	-	-	-	(2,991)	-	(2,991)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
ថ្ងៃទី៣១ ខែធ្នូ	113,843	1,040,839	250,117	614,710	222,288	29,393	- 2,271,190	9,252,828
តម្លៃយោង								
ថ្ងៃទី៣១ ខែធ្នូ	766,157	608,675	83,068	1,035,210	386,184	48,553	2,400,000	5,327,847

១១. ទ្រព្យ និងបរិក្ខារ (ត)

	អាគារ	ការកែលម្អអាគារ	យានយន្ត	បរិក្ខារកុំព្យូទ័រ	បរិក្ខារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	សរុប	
2020	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)							
ថ្ងៃដើម								
ថ្ងៃទី១ ខែមករា	880,000	1,263,040	316,425	606,769	362,512	48,251	3,476,997	14,168,763
ការទិញបន្ថែម	-	347,086	8,320	296,083	111,756	26,230	789,475	3,218,690
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(129,573)
ថ្ងៃទី៣១ ខែធ្នូ	880,000	1,610,126	324,745	902,852	474,268	74,481	4,266,472	17,257,880
ដក៖ រំលស់បង្គរ								
ថ្ងៃទី១ ខែមករា	25,781	441,481	132,857	307,460	48,824	5,477	961,880	3,919,661
រំលស់ក្នុងការិយបរិច្ឆេទ	44,092	275,178	61,299	136,452	76,784	11,084	604,889	2,466,132
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(48,212)
ថ្ងៃទី៣១ ខែធ្នូ	69,873	716,659	194,156	443,912	125,608	16,561	1,566,769	6,337,581
តម្លៃយោង								
ថ្ងៃទី៣១ ខែធ្នូ	810,127	893,467	130,589	458,940	348,660	57,920	2,699,703	10,920,299

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

អត្រា	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ថ្លៃដើម				
ថ្ងៃទី១ ខែមករា	2,681,335	10,846,000	1,954,131	7,963,084
ការជួលបន្ថែម	-	-	727,204	2,941,540
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	77,759	-	(58,624)
ថ្ងៃទី៣១ ខែធ្នូ	2,681,335	10,923,759	2,681,335	10,846,000
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា	755,641	3,056,568	350,351	1,427,680
រំលស់ក្នុងការិយបរិច្ឆេទ	429,732	1,748,150	405,290	1,652,367
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	24,492	-	(23,479)
ថ្ងៃទី៣១ ខែធ្នូ	1,185,373	4,829,210	755,641	3,056,568
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	1,495,962	6,094,549	1,925,694	7,789,432

១៣. ទ្រព្យសកម្មអរូបី

	កុំព្យូទ័រសូហ្វវែរ និងអាជ្ញាប័ណ្ណ	
	ដុល្លារអាមេរិក	ពាន់រៀល
2021	(កំណត់សម្គាល់ 5)	
ថ្លៃដើម		
ថ្ងៃទី១ ខែមករា	763,753	3,089,381
ការទិញ	570,788	2,321,966
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	25,573
ថ្ងៃទី៣១ ខែធ្នូ	1,334,541	5,436,920
ដក៖ រំលស់បង្គរ		
ថ្ងៃទី១ ខែមករា	177,783	719,132
រំលស់ក្នុងការិយបរិច្ឆេទ	177,534	722,208
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	6,221
ថ្ងៃទី៣១ ខែធ្នូ	355,317	1,447,561
តម្លៃយោង		
ថ្ងៃទី៣១ ខែធ្នូ	979,224	3,989,359

	កុំព្យូទ័រសូហ្វវែរ		ទ្រព្យកំពុងសាងសង់		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	
2020	(កំណត់សម្គាល់ 5)				
ថ្លៃដើម					
ថ្ងៃទី១ ខែមករា	164,358	533,806	698,164	2,845,018	
ការទិញ	65,589	-	65,589	267,406	
ការផ្ទេរ	533,806	(533,806)	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(23,043)	
ថ្ងៃទី៣១ ខែធ្នូ	763,753	-	763,753	3,089,381	
ដក៖ រំលស់បង្គរ					
ថ្ងៃទី១ ខែមករា	83,420	-	83,420	339,936	
រំលស់ក្នុងការិយបរិច្ឆេទ	94,363	-	94,363	384,719	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(5,523)	
ថ្ងៃទី៣១ ខែធ្នូ	177,783	-	177,783	719,132	
តម្លៃយោង					
ថ្ងៃទី៣១ ខែធ្នូ	585,970	-	585,970	2,370,249	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៤. ពន្ធលើប្រាក់ចំណេញ

ក. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ថ្ងៃទី១ ខែ មករា	214,169	866,314	307,329	1,252,366
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	382,347	1,555,388	288,426	1,175,913
ពន្ធលើប្រាក់ចំណេញបានបង់	(330,853)	(1,345,910)	(381,586)	(1,555,726)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	6,519	-	(6,239)
ថ្ងៃទី៣១ ខែ ធ្នូ	265,663	1,082,311	214,169	866,314

យោងតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលណាមួយខ្ពស់ជាង។

ខ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

ការផ្លាស់ប្តូរពន្ធពន្យារជាទ្រព្យសកម្ម(បំណុល) ក្នុងអំឡុងពេលបរិច្ឆេទ មានដូចខាងក្រោម៖

	សំវិធានធន ខាតបង់ឱន ភាពនៃតម្លៃ	ទ្រព្យ និង បរិក្ខារ	សិទ្ធិ ប្រើប្រាស់ ទ្រព្យសកម្ម	បំណុល ភតិសន្យា	(ខាត)/ចំណេញពី ការប្តូររូបិយប័ណ្ណ មិនទាន់ទទួលបានទាន់ទទួលស្គាល់	កម្រៃរៀបចំ ឥណទានមិន	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)							
ថ្ងៃទី១ ខែ មករា ឆ្នាំ 2021	7,247	(20,703)	(385,139)	402,900	(7,811)	164,324	160,818	650,509
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	(3,254)	(81,039)	85,947	(81,704)	23,740	77,223	20,913	85,073
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	4,790
នាថ្ងៃទី 31 ខែ ធ្នូ 2021	3,993	(101,742)	(299,192)	321,196	15,929	241,547	181,731	740,372
នាថ្ងៃទី១ ខែ មករា 2020	2,738	(1523)	(320,756)	328,958	13,706	151,318	174,414	710,847
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	4,509	(19,180)	(64,383)	73,942	(21,517)	13,006	(13,623)	(55,541)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(4,797)
នាថ្ងៃទី 31 ខែ ធ្នូ 2020	7,247	(20,703)	(385,139)	402,900	(7,811)	164,324	160,818	650,509

១៤. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	382,347	1,555,388	288,426	1,175,913
ពន្ធពន្យារជា(ចំណូល)/ចំណាយ	(20,913)	(85,073)	13,623	55,541
ចំណាយពន្ធលើប្រាក់ចំណេញ	361,434	1,470,315	302,049	1,231,454

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញដូចបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	2021			2020		
	ដុល្លារអាមេរិក	ពាន់រៀល	%	ដុល្លារអាមេរិក	ពាន់រៀល	%
	(កំណត់សម្គាល់ 5)			(កំណត់សម្គាល់ 5)		
ប្រាក់ចំណេញមុនបង់ពន្ធ	1,368,125	5,565,534		1,090,441	4,445,728	
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	273,625	1,113,107	20	218,088	889,146	20
ចំណាយមិនអាចកាត់កងបានតាមគោលការណ៍ពន្ធ	87,809	357,208	6	83,961	342,308	8
ចំណាយពន្ធលើប្រាក់ចំណេញ	361,434	1,470,315	26	302,049	1,231,454	28

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

១៥. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
វាស់វែងតាមរំលស់ថ្លៃដើម៖				
គណនីចរន្ត	2,996,174	12,206,413	1,378,924	5,577,748
គណនីសន្សំ	5,998,875	24,439,417	2,600,106	10,517,429
ប្រាក់បញ្ញើរំលស់	161,653	658,574	68,808	278,328
ប្រាក់បញ្ញើមានកាលកំណត់	106,732,917	434,829,904	57,902,221	234,214,484
	115,889,619	472,134,308	61,950,059	250,587,989

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៥. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលវិភាគ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
រយៈពេល ១ខែ	11,145,708	45,407,614	8,803,355	35,609,571
> 1 ទៅ 3ខែ	14,947,223	60,894,987	8,789,847	35,554,931
> 3 ទៅ 12ខែ	78,664,039	320,477,295	42,105,693	170,317,528
> 1 ទៅ 5ឆ្នាំ	5,811,819	23,677,351	1,007,983	4,077,291
> លើសពី 5ឆ្នាំ	5,320,830	21,677,061	1,243,181	5,028,668
	115,889,619	472,134,308	61,950,059	250,587,989

ខ. តាមទំនាក់ទំនង៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
សម្ព័ន្ធហិរញ្ញវត្ថុ	27,260	111,057	126,742	512,671
ផ្សេងៗ	115,862,359	472,023,251	61,823,317	250,075,318
	115,889,619	472,134,308	61,950,059	250,587,989

១៦. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
ប្រាក់ដើម	1,600,000	6,518,400	2,000,000	8,090,000
ការប្រាក់បង្គរ	3,156	12,858	1,817	7,350
	1,603,156	6,531,258	2,001,817	8,097,350

១៦. អនុបំណុល(ត)

អនុបំណុល សំដៅលើប្រាក់កម្ចីរយៈពេលវែង និងមិនមានការធានាទទួលបានពី ភាគទុនិក ដែលមានសមតុល្យនៅសល់ នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន 1,600,000 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចំនួន 2,000,000 ដុល្លារ អាមេរិក)។ អនុបំណុលមានលក្ខខណ្ឌដូចខាងក្រោម៖

ម្ចាស់ប្រាក់កម្ចី	អត្រាការប្រាក់	ថ្ងៃចាប់ផ្តើម	កាលរំសាន្ត	ទ្រព្យធានា
ភាគទុនិក				
Chief Financial (Group)				
Cambodia limited	5%	ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០	ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥	មិនមានការធានា

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានទទួលការអនុម័តពី ធនាគារជាតិនៃកម្ពុជា សម្រាប់ការរួមបញ្ចូលអនុបំណុលនេះ ទៅក្នុងដើមទុនកម្រិតទីពីរ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

១៧. បំណុលកតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
វិភាគតាមកាលវេសានៈ				
តិចជាង ១ឆ្នាំ	506,684	2,064,231	506,682	2,049,529
១ ទៅ ៥ឆ្នាំ	1,108,353	4,515,430	1,495,029	6,047,392
លើសពី ៥ឆ្នាំ	190,000	774,060	310,000	1,253,950
	1,805,037	7,353,721	2,311,711	9,350,871
ដក៖ការប្រាក់ដែលនៅសល់	(199,056)	(810,954)	(297,208)	(1,202,206)
តម្លៃបច្ចុប្បន្នសរុបនៃបំណុលកតិសន្យា	1,605,981	6,542,767	2,014,503	8,148,665
វិភាគជា៖				
រយៈពេលខ្លី	431,003	1,755,907	408,530	1,652,504
រយៈពេលវែង	1,174,978	4,786,860	1,605,973	6,496,161
	1,605,981	6,542,767	2,014,503	8,148,665

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៧. បំណុលភតិសន្យា (ត)

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖				
ការប្រាក់លើបំណុលភតិសន្យា	98,154	399,291	99,183	404,369
ចំណាយទាក់ទងនឹងភតិសន្យា រយៈពេលខ្លី និង ភតិសន្យាលើ ទ្រព្យសកម្មដែលមានតម្លៃទាប	137,091	557,686	114,743	467,807
	235,245	956,977	213,926	872,176

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ការប្រាក់លើបំណុលភតិសន្យា	98,154	399,291	99,183	404,369
ចំណាយទាក់ទងនឹងភតិសន្យា				
រយៈពេលខ្លី និង ភតិសន្យាលើ				
ទ្រព្យសកម្មដែលមានតម្លៃទាប	137,091	557,686	114,743	467,807
	235,245	956,977	213,926	872,176
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់ប្រាក់ដើម បំណុលភតិសន្យា	408,522	1,661,867	357,489	1,457,483
សរុបលើលំហូរទឹកប្រាក់ លើភតិសន្យា	643,767	2,618,844	571,415	2,329,659

១៨. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់រង្វាន់បន្ថែម និងប្រាក់ខែបង្គរ	40,320	164,264	20,160	81,547
ពន្ធនានាត្រូវទូទាត់	58,383	237,852	54,525	220,554
ផ្សេងៗ	92,451	376,645	60,563	244,977
	191,154	778,761	135,248	547,078

១៩. ដើមទុន

ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited ដែលជា ក្រុមហ៊ុនបង្កើតឡើងក្រោម ច្បាប់របស់ British Virgin Islands ក្រោមលេខចុះបញ្ជី 1771142 ហើយមាន

អាសយដ្ឋានចុះបញ្ជីស្ថិតនៅ Vickhams Cay II, Road Town, Tortola, VG1110, British Virgin Islands។

ដើមទុនដែលបានចុះបញ្ជី អនុម័ត និងបោះផ្សាយរបស់ធនាគារ មានចំនួន 75,000,000 ដុល្លារអាមេរិក (ប្រមាណនឹង 300 ប៊ីលានរៀល)។

ព័ត៌មានលម្អិតនៃរចនាសម្ព័ន្ធរបស់ភាគទុនិកមានដូចខាងក្រោម៖

ភាគទុនិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2020		
	ចំនួនភាគហ៊ុន	% នៃ កម្មសិទ្ធិ	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក	ចំនួន ភាគហ៊ុន	% នៃ កម្មសិទ្ធិ	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក
Chief Financial Group (Cambodia) Limited	75,000,000	100%	75,000,000	75,000,000	100%	75,000,000

២០. កំណត់សម្គាល់លើរបាយការណ៍លំហូរទឹកប្រាក់

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សាច់ប្រាក់ក្នុងដៃ	3,040,031	12,385,086	3,087,371	12,488,416
ប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា	23,967,685	97,644,349	28,134,184	113,802,774
ប្រាក់បញ្ញើជាមួយ ធនាគារនានា ដុល	69,156	281,742	388,186	1,570,212
	27,076,872	110,311,177	31,609,741	127,861,402

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមបញ្ចូលនូវសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា និងប្រាក់បញ្ញើជាមួយធនាគារ នានាដែលមានកាលស្ថានដើមរយៈពេលបីខែឬតិចជាងនេះ។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទរបាយការណ៍ ដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរទឹកប្រាក់ អាចផ្ទៀងផ្ទាត់ បានទៅនឹងសមតុល្យដែលបានបង្ហាញខាងលើ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២១. ចំណូលសុទ្ធពីការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណូលការប្រាក់				
ឥណទាន និងបុរេប្រទាន	11,218,837	45,638,229	7,638,047	31,140,318
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	3,989	16,227	21,552	87,868
ប្រាក់បញ្ញើជាមួយធនាគារនានា	848,199	3,450,474	453,740	1,849,897
	12,071,025	49,104,930	8,113,339	33,078,083

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណាយការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	4,925,454	20,036,747	2,088,665	8,515,487
អនុបំណុល	99,123	403,232	1,817	7,408
បំណុលភតិសន្យា	98,154	399,291	99,183	404,369
	5,122,731	20,839,270	2,189,665	8,927,264
ចំណូលសុទ្ធពីការប្រាក់	6,948,294	28,265,660	5,923,674	24,150,819

២២. ចំណាយសុទ្ធលើប្រាក់កម្រៃ និងកម្រៃជើងសា

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណូលពីប្រាក់កម្រៃ និងកម្រៃជើងសា				
ថ្លៃសេវាកម្ម និងប្រាក់កម្រៃផ្សេងៗ	4,965	20,918	1,428	5,822
ចំណាយពីប្រាក់កម្រៃនិងជើងសា				
សោហ៊ុយធនាគារ	5,883	23,932	4,435	18,081
ចំណាយសុទ្ធលើប្រាក់កម្រៃ និងកម្រៃជើងសា	(918)	(3,734)	(3,007)	(12,259)

២៣. ចំណូល/(ខាត) ផ្សេងៗ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
(ខាត)/ចំណេញលើការប្តូររូបិយប័ណ្ណ	(100,509)	(408,871)	47,709	194,510
ចំណូលផ្សេងៗ	5,026	20,446	3,905	15,920
	(95,483)	(388,425)	51,614	210,430

២៤. ការចំណេញ/(ខាតបង់) លើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់បញ្ញើជាមួយធនាគារនានា	30,427	123,777	(19,053)	(77,679)
ឥណទាន និងបុរេប្រទាន	28,846	117,346	(46,558)	(189,817)
	59,273	241,123	(65,611)	(267,496)

២៥. ចំណាយលើបុគ្គលិក

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	2,145,560	8,728,138	1,873,919	7,639,968
ទូទាត់ប្រាក់អតីតភាពការងារ	92,767	377,376	79,540	324,285
ចំណាយផ្សេងៗលើបុគ្គលិក	98,061	398,912	73,811	300,927
	2,336,388	9,504,426	2,027,270	8,265,180

២៦. រំលស់

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ទ្រព្យ និងបរិក្ខារ	707,412	2,877,752	604,889	2,466,132
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	429,732	1,748,150	405,290	1,652,367
ទ្រព្យអរូបី	177,534	722,208	94,363	384,719
	1,314,678	5,348,110	1,104,542	4,503,218

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៧. ចំណាយប្រតិបត្តិផ្សេងៗ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
កម្រៃអាជ្ញាប័ណ្ណ ប៉ាតង់និង ពន្ធផ្សេងៗ	575,575	2,341,439	469,283	1,913,267
កម្រៃក្រុមប្រឹក្សាភិបាល	545,697	2,219,895	512,937	2,091,244
ចំណាយទីផ្សារ និង ការផ្សាយពាណិជ្ជកម្ម	140,180	570,252	170,836	696,498
ចំណាយលើភតិសន្យា និងការជួល	137,091	557,686	114,743	467,807
ចំណាយលើការទំនាក់ទំនង	129,608	527,245	79,532	324,252
ចំណាយទឹក ភ្លើង	115,166	468,495	113,512	462,788
ចំណាយសម្ភារការិយាល័យ និងការទិញផ្សេងៗដែលមិនធ្វើមូលធនកម្ម	51,563	209,758	46,337	188,916
ចំណាយជួសជុល និងថែទាំ	16,231	66,028	11,334	46,209
ចំណាយសន្តិសុខ	9,655	39,277	5,339	21,767
ចំណាយផ្សេងៗ	171,209	696,479	160,564	654,620
	1,891,975	7,696,554	1,684,417	6,867,368

២៨. សម្ព័ន្ធហ្វាតិ

ធនាគារ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន CHIEF FINANCIAL GROUP (CAMBODIA) LIMITED ធនាគារមេ ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់ នៃប្រទេស BRITISH VIRGIN ISLANDS។

ប្រតិបត្តិការសំខាន់ៗនិងសមតុល្យជាមួយសម្ព័ន្ធហ្វាតិមានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនមេ	ក្រុមហ៊ុនដែលមានសិទ្ធិកាន់កាប់ និងការគ្រប់គ្រងជាសារវន្តទៅលើក្រុមហ៊ុន។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ/ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនទាំងឡាយដែលជាសមាជិក នៃក្រុមតែមួយ ឬភាគទុនិក ចុងក្រោយបង្អស់របស់ធនាគារ។
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលដែលមានសិទ្ធិអំណាច និងតួនាទីក្នុងការធ្វើគម្រោង ចាត់ការ និងគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ធនាគារ ដោយលក្ខណៈផ្ទាល់ ឬដោយប្រយោលរាប់បញ្ចូលទាំងអភិបាល (ទោះជាប្រតិបត្តិការ ឬមិនប្រតិបត្តិការ) នៃធនាគារ។

២៨. សម្ព័ន្ធភាព (ត)

ក.អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រងសំខាន់ៗ

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រងសំខាន់ៗ	148,056	603,180	135,750	549,109

ខ.សមតុល្យជាមួយសម្ព័ន្ធភាព

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ឥណទានផ្តល់ទៅក្រុមហ៊ុនសម្ព័ន្ធភាព៖				
អ្នកគ្រប់គ្រងសំខាន់ៗ	185,425	755,421	430,851	1,742,792

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ការប្រាក់ត្រូវទទួល៖				
អ្នកគ្រប់គ្រងសំខាន់ៗ	173	705	566	2,289
អនុបំណុល៖				
ក្រុមហ៊ុនមេ	1,603,156	6,531,258	2,001,817	8,097,350
ចំនួនទឹកប្រាក់ដែលត្រូវទូទាត់៖				
ប្រាក់បញ្ញើពីក្រុមហ៊ុនសម្ព័ន្ធភាព	27,260	111,057	126,742	512,671
គណនីត្រូវទទួល៖				
ក្រុមហ៊ុនសម្ព័ន្ធភាព	600,000	2,444,400	600,000	2,427,000

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៨. សម្ព័ន្ធព្យាបាល (ត)

គ.ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណាយដែលទទួលបានមកវិញ ពីក្រុមហ៊ុនមេ	314,174	1,278,060	236,672	964,912
ការទូទាត់ភតិសន្យាទៅឱ្យក្រុមហ៊ុន ពាក់ព័ន្ធ និងអភិបាល	300,000	1,220,400	300,000	1,223,100
ទូទាត់ប្រាក់កក់ និងបុរេប្រទាន លើទ្រព្យដែលបានទិញ	2,400,000	9,763,200	600,000	2,446,200
កម្រៃអាជ្ញាប័ណ្ណត្រូវបង់ឱ្យ ក្រុមហ៊ុនកាន់កាប់	72,000	292,896	72,000	293,544
កម្រៃសេវាគ្រប់គ្រងទៅឱ្យ Chief Securities Ltd.	264,000	1,073,952	180,000	733,860

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណូលការប្រាក់ពីឥណទានផ្តល់ដល់គណៈគ្រប់គ្រង សំខាន់ៗ	24,683	100,412	31,143	126,970
ចំណូលការប្រាក់ពីឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រពាក់ព័ន្ធ	-	-	16,039	65,391
ចំណាយការប្រាក់លើអនុបណ្តាលពីក្រុមហ៊ុនមេ	99,123	403,232	1,817	7,408

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យដើមទុន

ការប្រឈមនឹងហានិភ័យគឺ ជាកត្តាចម្បងសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ហើយហានិភ័យនៃប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចជៀសផុតក្នុងវិស័យសាជីវកម្មនេះ។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសិប្បន្ន ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	3,040,031	12,385,086	3,087,371	12,488,416
ប្រាក់បញ្ញើជាមួយធនាគារជាតិ នៃកម្ពុជា	38,146,231	155,407,745	39,075,535	158,060,539
ប្រាក់បញ្ញើជាមួយ ធនាគារនានា សុទ្ធ	67,732	275,940	1,514,346	6,125,530
ឥណទាន និងបុរេប្រទាន សុទ្ធ	147,774,078	602,031,594	93,813,280	379,474,718
ទ្រព្យសកម្មផ្សេងៗ	1,195,333	4,869,786	685,500	2,772,848
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	190,223,405	774,970,151	138,176,032	558,922,051
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	115,889,619	472,134,308	61,950,059	250,587,989
អនុបំណុល	1,603,156	6,531,258	2,001,817	8,097,350
បំណុលភតិសន្យា	1,605,981	6,542,767	2,014,503	8,148,665
បំណុលផ្សេងៗ	132,771	540,909	80,723	326,524
បំណុលហិរញ្ញវត្ថុសរុប	119,231,527	485,749,242	66,047,102	267,160,528
ទ្រព្យសកម្មហិរញ្ញវត្ថុ - សុទ្ធ	70,991,878	289,220,909	72,128,930	291,761,523

ក.ហានិភ័យឥណទាន

ហានិភ័យឥណទាន សំដៅទៅលើហានិភ័យដែលធនាគាររងការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើ សមភាគីខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និងការខាតបង់ដែលកើតឡើងពី ប្រាក់បញ្ញើជាមួយធនាគារនានា និងឥណទាន នឹងបុរេប្រទានផ្តល់ដល់អតិថិជន (រួមទាំងកិច្ចសន្យាឥណទាន)។ ធនាគារបានពិចារណាគ្រប់ផ្នែកទាំងអស់នៃហានិភ័យឥណទាន រួមមានហានិភ័យដែលសមភាគីពុំមានលទ្ធភាពសង ហានិភ័យភូមិសាស្ត្រ ហានិភ័យតាមវិស័យ ហានិភ័យផលិតផល និងហានិភ័យអាជីវកម្ម ក្នុងគោលបំណងគ្រប់គ្រងហានិភ័យ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(I).ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មាធិការឥណទានរបស់ធនាគារមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារតាមមធ្យោបាយផ្សេងៗដូចជា៖

- ធានាថាធនាគារ មានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់នូវសំវិធានធនគ្រប់គ្រាន់ស្របតាមគោលនយោបាយ និងនីតិវិធីដែលបានចែងរបស់ធនាគារ ស.រ.ទ.ហ.អ.ក និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធ។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់វែងហានិភ័យឥណទាននៅធនាគារ ចាប់ពីឧបករណ៍មួយៗ ទៅដល់ ឧបករណ៍ផលប៉ុន្តែសរុប។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារធនាគារពីហានិភ័យដែលបានកំណត់រួមទាំងតម្រូវការដើម្បីទទួលបានវត្ថុបញ្ចាំពីអ្នកខ្ចី ដើម្បីអនុវត្តការវាយតម្លៃឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យផ្ទៃក្នុងជាបន្តបន្ទាប់។
- កំហិតការប្រមូលផ្តុំហានិភ័យ តាមប្រភេទនៃទ្រព្យសកម្ម សមភាគី ឧស្សាហកម្ម ការចាត់ថ្នាក់ឥណទាន ទីតាំងភូមិសាស្ត្រ។ល។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យជីវ័យមាំមួន ទាក់ទងនឹងរចនាសម្ព័ន្ធសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វាស៊ីលីតី។
- រៀបចំ និងថែរក្សានូវ ការចាត់ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីចាត់ថ្នាក់ហានិភ័យទៅតាមកម្រិតនៃហានិភ័យលើភាពដែល មិនអាចសងត្រឡប់មកវិញបាន។ ការធ្វើចំណាត់ថ្នាក់ហានិភ័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- រៀបចំ និងថែរក្សាដំណើរការរបស់ធនាគារក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក រួមមានការត្រួតពិនិត្យហានិភ័យឥណទានការបញ្ចូលព័ត៌មានរំពឹងទុកនៅអនាគត និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក។
- ធានាថា ធនាគារនេះមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឲ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃ និង វាស់វែងការខាតបង់ឥណទានរំពឹងទុក។
- បង្កើតការវាយតម្លៃគណនេយ្យ និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់ជាមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធទូទៅ ឧបករណ៍ និង ទិន្នន័យដើម្បីវាយតម្លៃលើហានិភ័យឥណទាន និងសម្រាប់ធ្វើគណនេយ្យកម្មលើការខាតបង់ឥណទានរំពឹងទុក។ ធ្វើការផ្តល់យោបល់ និងណែនាំ ព្រមទាំងជំនាញ ដល់អង្គភាពអាជីវកម្ម ដើម្បីលើកកម្ពស់ការអនុវត្តឲ្យប្រសើរឡើង នៅក្នុងធនាគារលើការគ្រប់គ្រងហានិភ័យឥណទាន។
- សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីឲ្យប្រាកដថា ការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឲ្យបានត្រឹមត្រូវ។

(II).ការវិភាគគុណភាពឥណទាន

តារាងខាងក្រោមនេះបង្ហាញពីតំរូវការអំពីគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ វាក៏បានដាក់ចេញនូវព័ត៌មានអំពីស្ថានភាពហួសកាលកំណត់នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននៅដំណាក់កាលទី 1 ទី 2 និងទី 3។ លុះត្រាតែបានបញ្ជាក់ច្បាស់លាស់ ចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ នៅក្នុងតារាងតំណាងខាងក្រោមបង្ហាញជាតម្លៃយោងដុល។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(II).ការវិភាគគុណភាពឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	ពាន់រៀល			
	(កំណត់សម្គាល់ ៥)			
សមតុល្យនៅធនាគារនានា៖				
ឥណទានធម្មតា	69,156	-	-	69,156
សំវិធានធនលើការខាតបង់	(1,424)	-	-	(1,424)
តម្លៃយោង	67,732	-	-	67,732

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	ពាន់រៀល			
	(កំណត់សម្គាល់ ៥)			
ឥណទាន និងបុរេប្រទាន៖				
ឥណទានធម្មតា	147,339,117	-	-	147,339,117
ឥណទានឃ្លាំមើល	-	453,251	-	453,251
ឥណទានក្រោមស្តង់ដារ	-	-	312	312
	147,339,117	453,251	312	147,792,680
សំវិធានធនលើការខាតបង់	(18,154)	(136)	(312)	(18,602)
តម្លៃយោង	147,320,963	453,115	-	147,774,078

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(II).ការវិភាគគុណភាពឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣			សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
					(កំណត់សម្គាល់ ៥)
សមតុល្យនៅធនាគារនានា៖					
ឥណទានធម្មតា	1,546,200	-	-	1,546,200	6,254,379
សំវិធានធនលើការខាតបង់	(31,854)	-	-	(31,854)	(128,849)
តម្លៃយោង	1,514,346	-	-	1,514,346	6,125,530
ឥណទាន និងបុរេប្រទាន៖					
ឥណទានធម្មតា	93,860,728	-	-	93,860,728	379,666,645
សំវិធានធនលើការខាតបង់	(47,448)	-	-	(47,448)	(191,927)
តម្លៃយោង	93,813,280	-	-	93,813,280	379,474,718

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(II).ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមវិភាគអំពីបម្រែបម្រួលនៃសំវិធានធនលើឥណទាន និងបុរេប្រទាន ក្នុងកំឡុងការិយបរិច្ឆេទ ដែលយោងមកតាម រំលស់ថ្លៃដើម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				សរុប
	ដំណាក់កាលទី១ ការខាតបង់ឥណទាន រំពឹងទុក ១២ខែ	ដំណាក់កាលទី២ ពេញអាយុកាល	ដំណាក់កាលទី៣ ពេញអាយុកាល	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
ការខាតបង់ឥណទានរំពឹងទុក គិតត្រឹម ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	47,448	-	-	47,448	191,927
បម្រែបម្រួលលើការខាតបង់ឥណទាន រំពឹងទុក					
ការផ្ទេរដំណាក់កាលទី 1	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 2	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 3	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	8,487	136	312	8,935	36,401
ការវាស់វែងឡើងវិញសុទ្ធនៃ សំវិធានធនលើការខាតបង់ និងបម្រែបម្រួលផ្សេងៗ	(37,781)	-	-	(37,781)	(153,920)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	1,376
ការខាតបង់ឥណទានរំពឹងទុក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	18,154	136	312	18,602	75,784

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(II).ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមវិភាគអំពីបម្រែបម្រួលនៃសំវិធានធនលើឥណទាន និងបុរេប្រទាន ក្នុងកំឡុងកាលបរិច្ឆេទ ដែលយោងមកតាមរំលស់ថ្លៃដើម(ត)៖

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

	ដំណាក់កាលទី1 ការខាតបង់ឥណទាន រំពឹងទុក 12ខែ ដំណាក់កាលទី2 ពេញអាយុកាល ដំណាក់កាលទី3 ពេញអាយុកាល សរុប				ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
ការខាតបង់ឥណទានរំពឹងទុក					
គិតត្រឹម ថ្ងៃទី1 ខែមករា ឆ្នាំ2020	890	-	-	890	3,627
បម្រែបម្រួលលើការខាតបង់ឥណទានរំពឹងទុក					
ការផ្ទេរដំណាក់កាលទី 1	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 2	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 3	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	3,547	-	-	3,547	14,348
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនលើការខាតបង់និងបម្រែបម្រួលផ្សេងៗ	43,011	-	-	43,011	173,979
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(27)
ការខាតបង់ឥណទានរំពឹងទុកគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	47,448	-	-	47,448	191,927

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(II).ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមវិភាគអំពីបម្រែបម្រួលលើឥណទាន និងបុរេប្រទានដែលយោងមកតាមតម្លៃរំលស់ថ្លៃដើម៖

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021

	ដំណាក់កាលទី១ ការខាតបង់ឥណទាន រំពឹងទុក 12ខែ				សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
					(កំណត់សម្គាល់ 5)
តម្លៃយោងដុលនាថ្ងៃទី១ ខែមករា ឆ្នាំ2021	93,860,728	-	-	93,860,728	379,666,645
បម្រែបម្រួលតម្លៃយោងដុល					
ការផ្ទេរដំណាក់កាលទី 1	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 2	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 3	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	38,070,193	453,251	312	38,523,756	156,945,782
បម្រែបម្រួលសុទ្ធ	15,408,196	-	-	15,408,196	62,772,991
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	2,721,960
តម្លៃយោងដុលនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	147,339,117	453,251	312	147,792,680	602,107,378

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

	ដំណាក់កាលទី១ ការខាតបង់ឥណទាន រំពឹងទុក 12ខែ				សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
					(កំណត់សម្គាល់ 5)
តម្លៃយោងដុលនា ថ្ងៃទី១ ខែមករា ឆ្នាំ2020	77,745,930	-	-	77,745,930	316,814,665
បម្រែបម្រួលតម្លៃយោងដុល					
ការផ្ទេរដំណាក់កាលទី 1	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 2	-	-	-	-	-
ការផ្ទេរដំណាក់កាលទី 3	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	28,894,446	-	-	28,894,446	116,878,034
បម្រែបម្រួលសុទ្ធ	(12,779,648)	-	-	(12,779,648)	(51,693,676)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(2,332,378)
តម្លៃយោងដុលនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	93,860,728	-	-	93,860,728	379,666,645

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក

កូរីដ-19 និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក (ECL)

ECL ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួនដែលបានព្យាករណ៍ នាការបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូរីដ-19 (“ជំងឺកូរីដ-19”) បានរាតត្បាតទូទាំងសកលលោក (រួមបញ្ចូលទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត) ដែលបានធ្វើឲ្យមានការរាំងស្ទះលើសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (GDP) និងសូចនាករសំខាន់ៗផ្សេងទៀត នឹងត្រូវយកមកពិចារណា សម្រាប់ការកំណត់នូវភាពធ្ងន់ធ្ងរ និងភរិយភាពនៃការធ្លាក់ចុះនៃសេណារីយ៉ូសេដ្ឋកិច្ចនានាដែលត្រូវបានយកមកប្រើក្នុងការប៉ាន់ស្មាន ECL។ ការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រងត្រូវបានកំណត់ដោយផ្អែកទៅលើសេណារីយ៉ូដែលអាចកើតឡើងនាពេលអនាគត ដោយគិតពីស្ថានភាពជាក់ស្តែង កាលៈទេសៈ និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងព័ត៌មានគាំទ្រដែលអាចប្រើប្រាស់បាន នាការបរិច្ឆេទរាយការណ៍នេះ។

ការគណនា ECL នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការ ព្យាករណ៍ដ៏ប្រសើរបំផុតលើផលប៉ះពាល់របស់វីរុសកូរីដ-19 មកលើធនាគារ យ៉ាងណាមិញ ការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តនៅពេលមានព្រឹត្តិការណ៍ ថ្មីៗកើតឡើងជាក់ស្តែង។ ជាលទ្ធផល តួលេខនេះ មិនគួរត្រូវបានយកជាការណែនាំជាក់លាក់ ឬជាការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ ក្នុងករណីដែលផលប៉ះពាល់នោះមានសភាពកាន់តែធ្ងន់ធ្ងរនិងមានរយៈពេលយូរជាងការរំពឹងទុកនោះផលប៉ះពាល់ទន្ទឹមគ្នានឹងកើតមានឡើងចំពោះ ECL មកលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

(ក). ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ

ធនាគារបានទទួលស្គាល់សំវិធានធនលើការបាត់បង់ឥណទានរំពឹងទុក ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- សមតុល្យជាមួយធនាគារនានា
- ទ្រព្យសកម្មហិរញ្ញវត្ថុជាឧបករណ៍បំណុល

ធនាគារវាស់វែងសំវិធានធនលើការបាត់បង់ តាមចំនួនដែលស្មើនឹងការខាតបង់ឥណទានរំពឹងទុក ពេញមួយអាយុកាល លើកលែងតែការវាស់វែងតាមការខាតបង់ឥណទានរំពឹងទុក 12ខែ ដូចខាងក្រោម៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ លើកដំបូង។

ធនាគារមិនបានអនុវត្ត ការលើកលែងឥណទានមានហានិភ័យទាប ចំពោះឧបករណ៍ហិរញ្ញវត្ថុដ៏ទៃទៀតទេ។

ការខាតបង់ឥណទានរំពឹងទុក 12ខែ គឺជាបំណែកមួយនៃការខាតបង់ឥណទានរំពឹងទុក ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានមិនបាន សងប្រាក់លើឧបករណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុក 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងដំណាក់កាលទី 1”។

ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល (LIFETIME ECL) គឺជាការខាតបង់ឥណទានរំពឹងទុក ដែលអាច បណ្តាលមកពីព្រឹត្តិការណ៍ខកខានមិនបានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (EXPECTED LIFE) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុក ពេញមួយអាយុកាល (ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាព (CREDIT-IMPAIRED)) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងដំណាក់កាលទី2”។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក). ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ(ត)

ទ្រព្យសកម្មហិរញ្ញវត្ថុឥណទានដែលមានឱនភាព

តាមកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រាតាម រំលស់ថ្លៃដើម ហើយមានការថយចុះតម្លៃ ត្រូវបានចាត់ទុកជា “ទ្រព្យសកម្មហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ៣”។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថាមានឱនភាព នៅពេលដែលមានព្រឹត្តិការណ៍មួយឬច្រើន បានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់លំហូរសាច់ប្រាក់ដែលបានរំពឹងទុក នាពេលអនាគត នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានការថយចុះនៃតម្លៃ រួមបញ្ចូលនូវទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់សង
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនត្រូវធ្វើការពិចារណាឡើងវិញ ប្រសិនបើមិនចាំបាច់
- អតិថិជនទំនងជានឹងក្ស័យធន ឬត្រូវរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញសារជាថ្មី
- ការបាត់បង់ទីផ្សារសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដោយសារតែបញ្ហាហិរញ្ញវត្ថុដូចជាស្ថានភាពជំនួញកូនបំណុលស្ថិតក្នុងដំណើរការវិវាទ ភាពញឹកញាប់នៃការរៀបចំចំណូលឡើងវិញជាដើម

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបាន ចាត់ទុកជាឥណទានមានឱនភាព លុះត្រាតែមានភស្តុតាងដែលអាចបញ្ជាក់បានថា ហានិភ័យនៃការមិនទទួលបានមកវិញ នូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ លើសពីនេះទៅទៀត ឥណទានដែលហួសកាលកំណត់សងលើសពី៩០ថ្ងៃយោងតាមការសន្មតក្នុង ស.វ.ទ.ហ.អ.កត្រូវបានចាត់ទុកជាឥណទានមានឱនភាពទោះបីជាអាចផ្សេងគ្នាពីនិយមន័យនៃការហួសកាលកំណត់សង ស្របតាមអ្វីដែលបានចែងក្នុងច្បាប់ ក៏ដោយ។

ផ្អែកតាមប្រព័ន្ធចាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ឥណទាន និងបុរេប្រទានដែលចាត់ទុកថាមានឱនភាព ជាឥណទានទាំងឡាយណាដែលមានចំណាត់ថ្នាក់ក្រោមស្តង់ដារ ជាប់សង្ស័យ និងបាត់បង់។

ការចាត់ថ្នាក់ហានិភ័យឥណទាន

ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ធនាគារបានអនុវត្តសារាចរលេខ ៨៧-០២០-០០១ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា លើការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី ដើម្បីគាំទ្រដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ដោយ៖

- កាត់បន្ថយចំនួនប្រាក់ដើម ឬចំនួនទឹកប្រាក់ ដែលត្រូវសងនៅកាលវសាន
- បន្ទាបអត្រាការប្រាក់ជាងលក្ខខណ្ឌកិច្ចសន្យាដើម
- ពន្យារពេលការសងប្រាក់ដើម ឬការប្រាក់ ឬការប្រាក់មូលធន
- អូសបន្លាយកាលបរិច្ឆេទនៃកាលវសាន បន្ថែម និង/កែប្រែនូវសហអ្នកខ្ចី និង/ឬអ្នកធានា បើមាន
- ផ្លាស់ប្តូរពីឥណទានសងរំលោះ ទៅជាការទូទាត់ការប្រាក់ តែក្នុងករណីដែលប្រាក់ដើមត្រូវសងវិញនៅពេលដល់កាលកំណត់តែម្តងគត់ (ប្រាក់កម្ចីជា BULLET)
- ដោះបន្ទុកទ្រព្យបញ្ចាំ ឬការទទួលយកនូវទ្រព្យបញ្ចាំដែលមានកម្រិតទាបជាងមុន និង
- ការបន្ថយកិច្ចព្រមព្រៀង ឬ / និងផ្តល់រយៈពេលអនុគ្រោះសម្រាប់ការសងប្រាក់វិញរហូតដល់ ៦ខែគិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាថ្មី។

ដូច្នេះហើយ សម្រាប់អតិថិជនដែលបានទូទាត់ប្រាក់ដើម ឬការប្រាក់ ឬការទូទាត់ទាំងពីរ ដែលមិនហួសកាលកំណត់លើសពី ៩០ ថ្ងៃ (ឥណទានដំណើរការ) ហើយរំពឹងថានឹងជួបប្រទះ តែការលំបាកក្នុងផ្នែកហិរញ្ញវត្ថុ និងការសងប្រាក់វិញតែប៉ុណ្ណោះ។ ធនាគារជាតិនៃកម្ពុជាអនុញ្ញាតិ ឱ្យរៀបចំឥណទានសារជាថ្មី លើគ្រប់វិស័យដែលរងផលប៉ះពាល់ ពីការរាតត្បាតសកលនៃវីរុសកូវីដ ១៩ និងគ្រោះទឹកជំនន់ ដោយយោងតាមការវាយតម្លៃផ្ទាល់ខ្លួនរបស់ធនាគារ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក). ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ(ត) ការចាត់ថ្នាក់ហានិភ័យឥណទាន(ត)

ធនាគារបានបែងចែកការប៉ះពាល់ទៅតាមការចាត់ថ្នាក់ហានិភ័យឥណទាន ស្របទៅតាមនិយមន័យរបស់ ធនាគារជាតិនៃកម្ពុជា ដោយផ្អែកទៅតាមចំនួនថ្ងៃនៃការហួសកំណត់សងដែលជាលក្ខណៈវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ដូចខាងក្រោម៖

1. ធម្មតា
2. ឃ្លាំមើល
3. ក្រោមស្តង់ដារ
4. ជាប់សង្ស័យ
5. បាត់បង់

ការប៉ះពាល់ត្រូវបានតាមដានជាប្រចាំ ដែលការប៉ះពាល់អាចធ្វើឲ្យមានការផ្លាស់ប្តូរដល់ការចាត់ថ្នាក់ហានិភ័យ ឥណទាន។ ជាទូទៅ ការតាមដាននេះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យដូចខាងក្រោម៖

- ប្រវត្តិទូទាត់សង
- ស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី
- ចក្ខុវិស័យអាជីវកម្ម និងការព្យាករណ៍លំហូរសាច់ប្រាក់
- លទ្ធភាព និងឆន្ទៈទូទាត់សង
- ស្ថានភាពសេដ្ឋកិច្ច និង
- គុណភាពនៃសំណុំឯកសារ

1). ហានិភ័យឥណទានបានកើនឡើងជាសារវន្ត

ធនាគារ ពិចារណាអំពីការហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត ជាពីរដំណាក់កាល ដូចខាងក្រោម៖

ហានិភ័យឥណទានបានកើនឡើងជាសារវន្តស្ថិតក្នុងដំណាក់កាលទី 2

ការផ្លាស់ប្តូរកម្រិតនៃហានិភ័យឥណទានទៅលើអាយុកាលដែលរំពឹងទុក នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមរយៈការប្រៀបធៀបហានិភ័យឥណទានតាមកាលបរិច្ឆេទរាយការណ៍នីមួយៗ ជាមួយនឹងហានិភ័យឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ ធនាគារប្រើប្រាស់រយៈពេលខកខានសងចំនួន 30 ថ្ងៃ ជាបង្គោល (BACKSTOP) ហើយអនុវត្តនូវការសន្មតដែលថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត រាប់ចាប់ពីការទទួលស្គាល់ជាលើកដំបូង នៅពេលដែល ទូទាត់តាមកិច្ចសន្យា មានរយៈពេលខកខានសង លើសពី 30 ថ្ងៃ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក).ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ(ត)

1).ហានិភ័យឥណទានបានកើនឡើងជាសារវន្ត (ត)

លើសពីនេះទៅទៀត ធនាគារវាយតម្លៃលើកត្តាគុណភាពដូចខាងក្រោម៖

- ការខកខានសងចំនួន 30 ថ្ងៃ ជាបង្គោល (BACKSTOP) សម្រាប់ឥណទានមានរយៈពេលវែង និង 15 ថ្ងៃ សម្រាប់ឥណទានមានរយៈពេលខ្លី (រាប់ចាប់ពីការខកខានសងចំនួន 30 ថ្ងៃឡើងសម្រាប់ឥណទានមានរយៈពេលវែង និងពី 15 ថ្ងៃឡើងសម្រាប់ឥណទានមានរយៈពេលខ្លី)
- ការប្រើសូចនាករគុណភាពផ្សេងៗទៀត (ការប្តូរ PD នៅការវិវត្តបរិច្ឆេទការណ៍ចាប់ពីកាលបរិច្ឆេទដើម)
- ការផ្លាស់ប្តូរលើបង្គរ PD ដែលនៅសល់មិនលម្អៀង
- ការផ្លាស់ប្តូរ PD រយៈពេល 12 ខែ ដោយមិនលំអៀង ប្រៀបធៀបនឹងប្រភពដើម PD រយៈពេល 12 ខែមិនលម្អៀង ដែលរំពឹងទុកនៅការវិវត្តបរិច្ឆេទនៃការវាយតម្លៃជាមួយ PD រយៈពេល 12 ខែ នាពេលបច្ចុប្បន្ននៅការប្រើប្រាស់របាយការណ៍នៃសូចនាករគុណភាពដែលបានកំណត់ ឬ
- ឥណទានរៀបចំឡើងវិញ ហើយត្រូវបានចាត់ថ្នាក់ក្នុងឃ្លាំមើល (ឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានរៀបចំឡើងវិញ និងត្រូវបានចាត់ថ្នាក់ក្នុងឃ្លាំមើល ត្រូវបានផ្លាស់ប្តូរពីដំណាក់កាលទី 1 ទៅដំណាក់កាលទី 2)

ហានិភ័យឥណទានបានកើនឡើងជាសារវន្តស្ថិតក្នុងដំណាក់កាលទី 3

ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃចាប់តាំងពីពេលដំបូង ឬពីពេលទិញ ត្រូវបានចាត់ថ្នាក់ដោយស្វ័យប្រវត្តិ ជាឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 3។ ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្ម ហិរញ្ញវត្ថុមានការថយចុះនៃតម្លៃរួមមានទិន្នន័យ ដែលអាចអង្កេតបានទាក់ទងទៅនឹងព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- អតិថិជនទំនងនឹងរក្សាជន ឬត្រូវរៀបចំរចនាសម្ព័ន្ធហិរញ្ញប្បទានឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដោយសារតែបញ្ហាហិរញ្ញវត្ថុ ដូចជាស្ថានភាពជំនួញ កូនបំណុលស្ថិត ក្នុងដំណើរការវិវាទ ភាពញឹកញាប់នៃការរៀបចំបំណុលឡើងវិញជាដើម
- កូនបំណុលដែលក្លែងបន្លំ
- ការលក់ ឬការលុបដោយចោលឥណទានខូចដោយផ្នែក
- មរណៈភាព និង
- ការរៀបចំឡើងវិញនូវបំណុលដែលមានបញ្ហា (TROUBLE DEBT RESTRUCTURING) ដោយមិនជោគជ័យ។

ធនាគារបានអនុវត្តការខកខានសងចំនួន 90 ថ្ងៃ ជាបង្គោលសម្រាប់ប្តូរឧបករណ៍ហិរញ្ញវត្ថុ ពីដំណាក់កាលទី 2 ទៅដំណាក់កាលទី 3 និងចាត់ទុកឧបករណ៍ហិរញ្ញវត្ថុនោះថាមានឱនភាពនៃតម្លៃ។ លើសពីនេះទៀតឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានរៀបចំសារជាថ្មី និងបានចាត់ថ្នាក់ជាឥណទាន ក្រោមស្តង់ដារជាប់សង្ស័យ និងបាត់បង់ ត្រូវបានផ្លាស់ប្តូរពី ដំណាក់កាលទី 2 ទៅដំណាក់កាលទី 3។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក). ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ(ត)

ការចាត់ថ្នាក់ហានិភ័យឥណទាន(ត)

II). និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទៅធនាគារទាំងស្រុងវិញ ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យធានាដោយធនាគារដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យជាក់ធានា) ឬ
- អ្នកខ្ចីខកខានសងលើសពី 90 ថ្ងៃ លើកាតព្វកិច្ចសងឥណទានមកធនាគារ ឬ
- អ្នកខ្ចីអាចនឹងរៀបចំឡើងវិញនូវទ្រព្យសកម្មរបស់ខ្លួន ដែលជាហេតុនៃការក្ស័យធនដោយសារភាព អសមត្ថភាព ក្នុងកាតព្វកិច្ចសងត្រឡប់នូវឥណទានដែលខ្លួនបានខ្ចី។

III). ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត

ធនាគារ បានរួមបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត ទៅក្នុងការវាយតម្លៃថាហានិភ័យឥណទានរបស់ឧបករណ៍បានកើនឡើងជាសារវន្ត គិតចាប់តាំងពីការទទួលស្គាល់លើកដំបូង និងសម្រាប់ការវាស់វែងការខាតបង់ឥណទានរំពឹងទុក។

ព័ត៌មានខាងក្រៅដែលបានពិចារណារួមមាន ទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុ នៅក្នុងបណ្តាប្រទេសដែលធនាគារមានប្រតិបត្តិការ អង្គការឈានមុខដូចជាធនាគារជាតិនៃកម្ពុជា និងអ្នកជំនាញ វិស័យឯកជន និងអ្នកព្យាករណ៍ដែលបានជ្រើសរើស។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ (ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ) ហើយបានប៉ាន់ស្មានទំនាក់ទំនង រវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

IV). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ធ្វើការចរចាឡើងវិញនូវឥណទានផ្តល់ដល់អតិថិជនដែលមានផលលំបាកផ្នែកហិរញ្ញវត្ថុ (សំដៅដល់ សកម្មភាព រៀបចំឥណទានឡើងវិញ) ដើម្បីបង្កើនឱកាសអតិបរិមាត្រងការប្រមូលត្រលប់វិញ និងកាត់បន្ថយហានិភ័យនៃការខកខានសង។ ផ្អែកទៅតាមគោល នយោបាយរបស់ធនាគារឥណទានរៀបចំឡើងវិញ ត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋានជ្រើសរើស ប្រសិនបើកូនបំណុលមានការខកខានសងនាពេលបច្ចុប្បន្ន ឬប្រសិនបើមានហានិភ័យ ខ្ពស់នៃការខកខានសង និងមានភស្តុតាងបង្ហាញថាកូនបំណុលពិតជាបានខិតខំប្រឹងប្រែងសងទូទាត់បំណុលទៅតាម លក្ខខណ្ឌនៃកិច្ចសន្យាដើម និងរំពឹងថាកូនបំណុលនឹងអាចបំពេញតាម លក្ខខណ្ឌដែលបានកែប្រែ។ លក្ខខណ្ឌដែលបានកែប្រែ ជាធម្មតារួមបញ្ចូលទាំងការពន្យារពេលកំណត់ការផ្លាស់ប្តូររយៈពេលនៃការទូទាត់ សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ទៅតាមគោលនយោបាយនៃការរៀបចំឥណទានឡើងវិញរបស់ ធនាគារ ការព្យាករណ៍ PD ឆ្លុះបញ្ចាំងការកែប្រែត្រូវបានកែលម្អ ឬស្មារឡើងវិញនូវលទ្ធភាពរបស់ធនាគារក្នុងការប្រមូល ការប្រាក់ និងប្រាក់ដើម ទៅតាមបទពិសោធន៍ធនាគារធ្លាប់មាន។ ជាផ្នែកមួយនៃដំណើរការនេះ ធនាគារធ្វើការវាយតម្លៃលទ្ធភាពទូទាត់សងរបស់កូនបំណុល ធៀបទៅនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ និងពិចារណាទៅលើសូចនាករអាកប្បកិរិយាជាច្រើនផ្សេងទៀត។

ជាទូទៅការរៀបចំឡើងវិញ គឺជាសូចនាករគុណភាពនៃការកើនឡើងជាសំខាន់នូវហានិភ័យឥណទាន ដែលការរៀបចំឡើងវិញ ត្រូវបាន ចាត់ទុកថាមានភស្តុតាងដែលបញ្ជាក់ពីផលប៉ះពាល់នៃឥណទានមានការថយចុះតម្លៃ។ អតិថិជន ត្រូវបង្ហាញឥរិយាបថល្អក្នុងការបង់ប្រាក់ឲ្យបានជាប់លាប់ លើរយៈពេលមួយ មុនពេលដែល ហានិភ័យត្រូវបានចាត់ទុកថា លែងមានឱនភាពនៃតម្លៃ/លែងមានលទ្ធភាពសង ឬ PD ត្រូវបានចាត់ទុកថាបាន ថយចុះ ដែលថាសំវិធានធនលើការខាតបង់ ត្រូវបានវាស់វែងតាមចំនួនមួយ ដូចគ្នាក្នុងដំណាក់កាលទី 1។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក).ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ(ត)

ការចាត់ថ្នាក់ហានិភ័យឥណទាន(ត)

V) ការវាស់វែងការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេទម្ងន់នៃការខាតបង់ឥណទាន។ ការខាតបង់ឥណទានរំពឹងទុកត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពេលគឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- ធនាគារ គណនាការខាតបង់ឥណទានរំពឹងទុក ដោយប្រើតម្លៃយោងដុលនៃទ្រព្យសកម្មគុណនឹងអត្រា ប្រូបាប៊ីលីតេនៃការខកខានក្នុងការសង (PD) សរុបនៃដំណាក់កាលនីមួយៗជាមួយនឹងកត្តាសម្របសម្រួល ហានិភ័យ។
- ការខាតបង់ឥណទានដែលរំពឹងទុក គឺជាតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់លើអាយុកាលដែលនៅសល់ធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធិ ភាព (EIR)។ នៅឆ្នាំនីមួយៗក្នុងអាយុកាលឧបករណ៍ហិរញ្ញវត្ថុការព្យាករណ៍នាពេលអនាគតនៃ PD LGD និង EAD ត្រូវបានធ្វើការប៉ាន់ស្មាន។ ការប៉ាន់ស្មានទាំងនេះត្រូវបានគុណនឹងគ្នាដើម្បីស្មានការខាតបង់នៃឆ្នាំនីមួយៗ។ បន្ទាប់មកការស្មានទាំងនេះត្រូវបានធ្វើអប្បបរមាទៅរកតម្លៃនាការលក់បរិច្ឆេទរាយការណ៍ ដោយប្រើ EIR ជាអត្រាអប្បបរមា។
- ធនាគារប្រើឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) និងឥណទានគេហដ្ឋានម៉ូដែលក្នុងគណនា ព្រោះឥណទានទាំងនោះមានលក្ខណៈដូចគ្នាច្រើន។ ទាំងនេះជាឥណទានមានកាលកំណត់ជាមួយកាលកំណត់ដែលបានកំណត់ទុកមុន និងការវិភាគសងប្រាក់ដែលបានគណនាទុករបស់ប្រាក់ដើម និង ការប្រាក់។

(ខ) សំវិធានធនលើការខាតបង់

តារាងខាងក្រោមសង្ខេបអំពីសំវិធានធនលើការខាតបង់ គិតត្រឹមការិយបរិច្ឆេទបញ្ចប់ ទៅតាមថ្នាក់នៃហានិភ័យ/ទ្រព្យសកម្ម។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សំវិធានធនលើការខាតបង់				
សមតុល្យជាមួយធនាគារនានា	1,424	5,802	31,854	128,849
ឥណទាន និងបុរេប្រទាន	18,602	75,784	47,448	191,927
	20,026	81,586	79,302	320,776

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(III). ចំនួនទឹកប្រាក់ដែលកើតឡើងពីការខាតបង់ឥណទានរំពឹងទុក(ត)

(ក).ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើខ្លួនភាពនៃតម្លៃ(ត)

V) ការវាស់វែងការខាតបង់ឥណទានរំពឹងទុក

(ខ) សំវិធានធនលើការខាតបង់(ត)

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ធនាគារ ការកើនឡើងជាសារវន្តនៃហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខាន និងយ៉ាងយឺតបំផុតនៅពេលទ្រព្យសកម្មផុតកំណត់រយៈពេល 30 ថ្ងៃ។ ករណីនេះកើតឡើងជាពិសេសសម្រាប់ឥណទាន និងបុរេប្រទាន។ តារាងខាងក្រោមបង្ហាញអំពីការវិភាគនៃតម្លៃយោងដល់របស់ឥណទាន និងបុរេប្រទាន គិតតាមថ្នាក់នៃថ្ងៃផុតការកំណត់សង។

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	
	តម្លៃយោងដុល	សំវិធានធន លើការខាតបង់	តម្លៃយោងដុល	សំវិធានធន លើការខាតបង់
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ឥណទាន និងបុរេប្រទាន				
0 – 29ថ្ងៃ	147,339,117	(18,496)	93,860,728	(47,448)
50 – 59ថ្ងៃ	453,563	(106)	-	-
60 – 89ថ្ងៃ	-	-	-	-
	147,792,680	(18,602)	93,860,728	(47,448)
សមមូលពាន់រៀល (កំណត់សម្គាល់ 5)	602,107,378	(75,784)	379,666,645	(191,927)

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(IV). ការផ្ដោតលើហានិភ័យឥណទាន (ត)

ធនាគារបានធ្វើការត្រួតពិនិត្យការផ្ដោតលើហានិភ័យឥណទានតាមវិស័យនីមួយៗមានដូចខាងក្រោម៖

	សាច់ប្រាក់ជាមួយធនាគារនានា និងធនាគារជាតិនៃកម្ពុជា		ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
កម្ចីផ្ទាល់ខ្លួន	-	19,236,333	-	19,236,333
ការសាងសង់	-	856,276	-	856,276
អចលនទ្រព្យ	-	65,336,913	-	65,336,913
ការជួញដូរលក់រាយ	-	13,912,136	-	13,912,136
សណ្ឋាគារ និងគោជនីយដ្ឋាន	-	1,332,175	-	1,332,175
ការជួញដូរលក់ដុំ	-	2,481,844	-	2,481,844
ការដឹកជញ្ជូន និងស្តុកទំនិញ	-	342,158	-	342,158
កសិកម្ម	-	1,957,996	-	1,957,996
ការជួល និងសកម្មភាពប្រតិបត្តិការ ភតិសន្យា	-	877,698	-	877,698
ទឹក-ភ្លើង	-	19,308	-	19,308
ផ្សេងៗ	41,253,994	41,421,241	1,195,333	83,870,568
សរុប	41,253,994	147,774,078	1,195,333	190,223,405
សមមូលពាន់រៀល (កំណត់សម្គាល់៥)	168,068,771	602,031,594	4,869,786	774,970,151

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(IV). ការផ្តាច់លើហានិភ័យឥណទាន (ត)

	សាច់ប្រាក់ជាមួយធនាគារនានា និងធនាគារជាតិនៃកម្ពុជា		ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
កម្ចីផ្ទាល់ខ្លួន	-	14,020,052	-	14,020,052
ការសាងសង់	-	810,676	-	810,676
អចលនទ្រព្យ	-	36,455,990	-	36,455,990
ការជួញដូរលក់រាយ	-	9,584,647	-	9,584,647
សណ្ឋាគារ និងគោដីជួល	-	1,281,024	-	1,281,024
ការជួញដូរលក់ដុំ	-	941,738	-	941,738
ការដឹកជញ្ជូន និងស្តុកទំនិញ	-	798,652	-	798,652
កសិកម្ម	-	1,409,912	-	1,409,912
ការជួល និងសកម្មភាពប្រតិបត្តិការ ភតិសន្យា	-	1,013,406	-	1,013,406
ទឹក-ភ្លើង	-	37,250	-	37,250
ផ្សេងៗ	43,677,252	27,459,933	685,500	71,822,685
សរុប	43,677,252	93,813,280	685,500	138,176,032
សមមូលពាន់រៀល (កំណត់សម្គាល់៥)	176,674,485	379,474,718	2,772,848	558,922,051

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(IV). ការផ្ដោតលើហានិភ័យឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
វិភាគតាមនិវាសដ្ឋាន៖				
និវាសនជន	147,774,078	602,031,594	93,813,280	379,474,718
វិភាគតាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	142,189,058	579,278,222	89,273,478	361,111,219
ប្រាក់កម្ចីទៅបុគ្គលិក	5,585,020	22,753,372	4,539,802	18,363,499
	147,774,078	602,031,594	93,813,280	379,474,718
តាមហានិភ័យ៖				
ហានិភ័យធំ (*)	-	-	-	-
មិនមែនហានិភ័យធំ	147,774,078	602,031,594	93,813,280	379,474,718
	147,774,078	602,031,594	93,813,280	379,474,718
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	23,934,149	97,507,723	17,053,109	68,979,826
ធម្មតា	123,839,929	504,523,871	76,760,171	310,494,892
	147,774,078	602,031,594	93,813,280	379,474,718

(*) ហានិភ័យធំៗ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជាថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន ដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះ សំដៅលើចំនួនទឹកប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(IV). ការផ្តាច់លើហានិភ័យឥណទាន

(**) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចីសម្រាប់ ហេតុផលសមស្របទាក់ទងនឹងភាពប្រាកដប្រជាដែលវិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន។ សម្រាប់ការផ្តល់បទប្បញ្ញត្តិសំវិធានធនលើឥណទាន រៀបចំឡើងវិញ សំដៅទៅ កំណត់សម្គាល់ 31 ខ។

(V). ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល ដែលរៀបចំឡើងដើម្បីគ្រប់គ្រងលើសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំពៀតឥណទានពិសេស រាប់ទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសម្បទាន និងនីតិវិធី នៅពេលដែលផលិតផលឥណទាន នឹងត្រូវបានវាស់វែង និងផ្តល់ឲ្យ។ អត្រាហានិភ័យត្រូវបានត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នកម្មតាមមូលដ្ឋានប្រចាំឆ្នាំនិងនៅក្នុងហេតុការណ៍ផ្សេងៗដូចជា (i) មានការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ការសងប្រាក់មិនទៀងទាត់ ឬការខកខានមិនបានសងប្រាក់ និង (iii) ព័ត៌មាន ឬប្រតិបត្តិការអវិជ្ជមានពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់។

(VI). ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឲ្យឯកតាផល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានគេរកឃើញ។ ធនាគារជាតិនៃកម្ពុជាបានកំណត់និយមន័យហានិភ័យធំ ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលជាឯកតាបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងតាម លក្ខខណ្ឌនៃប្រកាសលេខ ធ7-06-226 ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារធៀបនឹងអ្នកទទួលបានផលឯកតាផល និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយការដាក់វត្ថុបញ្ចាំ ចំពោះ ឥណទាន និងបុរេប្រទាន ដែលជាការអនុវត្តទូទៅមួយ។

ធនាគារអនុវត្តគោលការណ៍ ស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការបន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទាន និងបុរេប្រទានមានដូចជាវត្ថុបញ្ចាំលើទ្រព្យសម្រាប់តាំងទីលំនៅ (មានដីធ្លីអគារ និងទ្រព្យផ្សេងៗ)។

(VII). គោលការណ៍ខ្លិនភាព និងសំវិធានធន

វិធីសាស្ត្រខ្លិនភាពរបស់ធនាគារសម្រាប់ការវាស់វែង លើទ្រព្យសកម្មនៅតាមរំលស់ថ្លៃដើម រួមមាន៖

- ការខាតបង់លើខ្លិនភាពនៃតម្លៃដែលបានដាក់លាក់ ដែលមានលក្ខណៈជាសារវន្តដាច់ដោយឡែក ឬហានិភ័យដែលបានកំណត់ដាក់លាក់ជាសារវន្ត
- ខ្លិនភាពនៃតម្លៃជាក្រុម នៃហានិភ័យដាច់ដោយឡែកមិនសារវន្ត

ការខាតបង់លើខ្លិនភាពនៃតម្លៃដែលបានដាក់លាក់ ដែលមានលក្ខណៈជាសារវន្តដាច់ដោយឡែក ឬហានិភ័យដែលបានកំណត់ដាក់លាក់ជាសារវន្ត

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅតម្លៃដករំលស់ (ដូចជា សាច់ប្រាក់ពីធនាគារ និងឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន) ធនាគារធ្វើការត្រួតពិនិត្យថាតើគោលបំណងវត្ថុតាំងនៃខ្លិនភាពកើតមានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាសារវន្តដោយឡែក ឬជាការងារដាក់លាក់តាមគណៈគ្រប់គ្រង។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(VII).គោលការណ៍ឱនភាព និងសំវិធានធន (ត)

វាជាគោលការណ៍របស់ធនាគារដើម្បីតាមដានប្រភេទឥណទាន។ ការកំណត់បង្ហាញឱនភាពរួមមាន៖ អត្រាខ្ចីផ្ទៃក្នុងបង្ហាញពីដល់កំណត់ ឬជិតដល់កំណត់ អ្នកខ្ចីស្មើឲ្យមានមូលនិធិអាសន្នពីធនាគារ អ្នកខ្ចីមានបំណុលទៅម្ចាស់បំណុលសាធារណៈ ឬបុគ្គលិក ការថយចុះជាសារវន្ត នៃតម្លៃទ្រព្យបញ្ចាំដែលការលក់នៃទ្រព្យសកម្មហិរញ្ញវត្ថុតម្រូវឲ្យសងឥណទាន ការថយចុះជាសារវន្តនៃផលទទួលបានរបស់អ្នកខ្ចីឬអតិថិជន សំខាន់ ការថយចុះជាសារវន្តនៃការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់ថ្ងៃអនាគត ហ្វាស៊ីលីតធានារ៉ាប់រងរបស់ម្ចាស់បំណុល លើសកាលកំណត់ 90 ថ្ងៃ ការមិនលើកលែងពីធនាគារ ម្ចាស់បំណុល (ឬ អង្គភាពស្របច្បាប់ក្នុងក្រុមម្ចាស់បំណុល) ដាក់ឯកសារ/ការពារសម្រាប់ក្ស័យធន និង/ឬ បំណុល ឬមូលធនរបស់ម្ចាស់បំណុលត្រូវបានផ្អាកនៅលើទីផ្សារជួញដូរចម្បង ដោយសារពាក្យចាត់ចែងអាកាម ឬការពិតជាក់ស្តែងអំពី ការលំបាកហិរញ្ញវត្ថុ។ ប្រសិនបើមានវត្តមានដែលបង្ហាញពីការខាតបង់ឱនភាពដែលបានកើតឡើង ចំនួននៃការខាតបង់វាស់វែងតាមភាពខុសគ្នានៃតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃប៉ាន់ស្មានសាច់ប្រាក់ថ្ងៃអនាគត (មិនរួមបញ្ចូលការខាតបង់ឥណទានដែលមិនទាន់កើតមាន)។ តម្លៃយោងនៃទ្រព្យសកម្មត្រូវបានកាត់បន្ថយតាមការប្រើនៃគណនី សំវិធានធន និងចំនួននៃការខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណាយ ឥណទានខាតបង់ នៅក្នុងរបាយការណ៍ចំណេញបូជា និងរបាយការណ៍ចំណូលលម្អិតផ្សេងៗ។ ចំណូលការប្រាក់ ត្រូវបន្តបង្កើតនៅតាមតម្លៃបច្ចុប្បន្ននៃតម្លៃយោង និងត្រូវបង្កើតដោយប្រើ អត្រាការប្រាក់សម្រាប់អប្បបរមាសាច់ប្រាក់ថ្ងៃអនាគត ក្នុងគោលបំណងវាស់វែងសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ។ ចំណូលការប្រាក់ត្រូវបានកាត់ត្រាជាផ្នែកនៃការប្រាក់និងចំណូលប្រហែលនេះ។

ការខាតបង់លើឱនភាពនៃតម្លៃដែលបានដាក់លាក់ ដែលមានលក្ខណៈជាសារវន្តដាច់ដោយឡែក ឬហានិភ័យដែលបានកំណត់ដាក់លាក់ ជាសារវន្ត (ត)

ឥណទានរួមនិងសំវិធានធនពាក់ព័ន្ធ ត្រូវបានលុបចោល នៅពេលមិនមានភាពជាក់លាក់ក្នុងការប្រមូលវិញ និងទ្រព្យបញ្ចាំត្រូវបានទទួលស្គាល់ ឬត្រូវបានផ្ទេរទៅធនាគារ។ ប្រសិនបើនៅឆ្នាំបន្ទាប់ ចំនួននៃការប៉ាន់ស្មានការខាតបង់ឱនភាពកើនឡើង ឬថយចុះ ព្រោះហេតុការណ៍កើតឡើងក្រោយការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ចំនួននៃការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីមុន ត្រូវបានបង្កើន ឬបន្ថយ ដោយធ្វើនិយ័តកម្មទៅលើគណនីសំវិធានធន (ការធ្វើនិយ័តកម្មមិនឲ្យលើសតម្លៃឱនភាពដែលបានទទួលស្គាល់)។ ប្រសិនបើការលុបចោល អាចប្រមូលបានវិញនៅពេលអនាគត ការប្រមូលមកវិញត្រូវបានគិតចុះចូលខាងឥណទាន ក្នុងគណនី “ចំណាយខាតបង់លើឥណទាន” ។

តម្លៃបច្ចុប្បន្ននៃការប៉ាន់ស្មានលំហូរសាច់ប្រាក់ថ្ងៃអនាគតត្រូវបានធ្វើអប្បបរមាដោយ EIR ដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនានៃតម្លៃបច្ចុប្បន្ននៃការប៉ាន់ស្មានលំហូរសាច់ប្រាក់ថ្ងៃអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុមានទ្រព្យបញ្ចាំ បង្ហាញលំហូរសាច់ប្រាក់ដែលកើតពីការរឹបអូស ដកតម្លៃទទួលបានពីលក់ទ្រព្យបញ្ចាំ ទោះការរឹបអូសអាច ឬមិនអាចកើតឡើងក៏ដោយ។

ឱនភាពនៃតម្លៃជាក្រុម នៃហានិភ័យដាច់ដោយឡែកមិនសារវន្ត

ប្រភេទទាំងនេះត្រូវបានចាត់ថ្នាក់ឡើងវិញទៅតាមផ្នែកផ្សេងៗគ្នា តាមភាពដូចគ្នានៃលក្ខណៈនៃហានិភ័យឥណទាន ដោយប្រើប្រភពនៃចំណូលជាគោលវិនិច្ឆ័យ និងប្រើប្រាស់ប៊ីលីតេនៃការខកខាន (PD) មធ្យមធម្មតា និង ការខាតបង់នៃការខកខានក្នុងការសង (LGD) សម្រាប់រយៈពេលចុងក្រោយចាប់តាំងពីខែតុលា ឆ្នាំ2013(ថ្ងៃបង្កើតធនាគារ)។ ជាទូទៅ ឱនភាពនៅក្នុងប្រភេទទាំងនេះនឹងកើតឡើង នៅពេលវាដល់កម្រិតដែលមានបញ្ហា (ឧទាហរណ៍ អ្នកខ្ចីដែលធ្លាក់ក្នុងកម្រិតហួសកាលកំណត់សង 90ថ្ងៃនៃកិច្ចសន្យា (ទាំងសាច់ប្រាក់ដើម ឬការប្រាក់)។

លំហូរសាច់ប្រាក់ថ្ងៃអនាគតរបស់ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលវិភាគជាក្រុម លើឱនភាពនៃតម្លៃ ដែលត្រូវបានប៉ាន់ស្មានដោយផ្អែកលើបទពិសោធន៍នៃការខាតបង់លើទ្រព្យសកម្ម ដែលមានចរិតលក្ខណៈហានិភ័យឥណទាន ស្រដៀងគ្នាទៅនឹងហានិភ័យជាក្រុម។ បទពិសោធន៍នៃការខាតបង់ គឺត្រូវបានធ្វើនិយ័តកម្មដោយផ្អែកតាមទិន្នន័យដែលអាចអង្កេត ដើម្បីស្តែងចេញពីឥទ្ធិពលនៃលក្ខខណ្ឌបច្ចុប្បន្ន ដែលបទពិសោធន៍នៃការខាតបង់បានផ្អែកទៅលើ និងដើម្បីដកចេញនូវឥទ្ធិពលនៃលក្ខខណ្ឌ ក្នុងអំឡុងពេលត្រឹមត្រូវ ដែលនៅមិនទាន់កើតឡើងនៅពេលបច្ចុប្បន្ននៅឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(VII).គោលការណ៍ឱនភាព និងសំវិធានធន (ត)

ឱនភាពនៃតម្លៃជាក្រុម នៃហានិភ័យដាច់ដោយឡែកមិនសារវន្ត(ត)

ការសន្មតនៃការប្រែប្រួលរបស់លំហូរសាច់ប្រាក់នាពេលអនាគត បានឆ្លុះបញ្ចាំង និងស្របតាមការប្រែប្រួលដែលពាក់ព័ន្ធទិន្នន័យដែលអាចអង្កេតបាន ពីគ្រាមួយ ទៅគ្រាមួយ (ដូចជាការប្រែប្រួលនៃអត្រាគ្មានការងារធ្វើ បំណុលឯកជន តម្លៃទ្រព្យបញ្ចាំ រួមមានតម្លៃទ្រព្យសម្រាប់ការបញ្ចាំ តម្លៃមុខទំនិញ ការបង់ប្រាក់ ឬកត្តាផ្សេងទៀត ដែលបានផ្តល់សូចនាករលើ ការខាតបង់ដែលបានកើតឡើងក្នុងក្រុមនិងទំហំរបស់វា)។ វិធីសាស្ត្រ និងការសន្មត ត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីកាត់បន្ថយនូវភាពខុសគ្នារវាង ការខាតបង់ប៉ាន់ស្មាន និងបទពិសោធន៍ខាតបង់ជាក់ស្តែង។

(VIII).ការប្រឈមអតិបរមានៃហានិភ័យឥណទានមុនពេលដាក់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទាន ផ្សេងៗ

តារាងខាងក្រោមបង្ហាញពីការប្រឈមអតិបរមាលើហានិភ័យរបស់ធនាគារលើឧបករណ៍ហិរញ្ញវត្ថុក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះ បំណុលយថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារនឹងត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុកើតឡើង។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរមា លើហានិភ័យឥណទានគឺចំនួនទឹកប្រាក់ ទាំងស្រុងនៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

	ការប្រឈម នឹង		មិនមានការធានា		
	ហានិភ័យឥណទានអតិបរមា	ហានិភ័យឥណទានអតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	%	%
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ប្រាក់បញ្ញើនៅធនាគារ នានានិងនៅធនាគារជាតិនៃកម្ពុជា - សុទ្ធ	41,253,994	168,068,771	0%	0%	100%
ឥណទាន និងបុរេប្រទាន - សុទ្ធ	147,774,078	602,031,594	98.92%	0%	1.08%
ទ្រព្យសកម្មផ្សេងៗ	1,195,333	4,869,786	0%	0%	100%
សរុប	190,223,405	774,970,151			
ធាតុនានាក្រៅតារាងតុល្យការ					
កិច្ចសន្យា	1,723,565	7,021,804	100%	0%	0%

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក.ហានិភ័យឥណទាន (ត)

(VIII).ការប្រឈមអតិបរមានៃហានិភ័យឥណទានមុនពេលដាក់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទាន ផ្សេងៗ(ត)

	ការប្រឈម នឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យ ឥណទានអតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	%	%
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ប្រាក់បញ្ញើនៅ ធនាគារ នានានិងនៅធនាគារ ជាតិនៃកម្ពុជា - សុទ្ធ	43,677,252	176,674,485	0%	0%	100%
ឥណទាន និងបុរេប្រទាន - សុទ្ធ	93,813,280	379,474,718	99.9%	0%	0.1%
ទ្រព្យសកម្មផ្សេងៗ	685,500	2,772,848	0%	0%	100%
សរុប	138,176,032	558,922,051			
ធាតុនានាក្រៅតារាងតុល្យការ					
កិច្ចសន្យា	713,430	176	100%	0%	0%

(IX).ទ្រព្យបញ្ចាំកាន់កាប់ឡើងវិញ

អំឡុងការិយបរិច្ឆេទនេះ ធនាគារមិនបានទទួលទ្រព្យសកម្មតាមរយៈ ការរឹបអូសនៃទ្រព្យបញ្ចាំនោះទេ។

ទ្រព្យដែលបានរឹបអូស តម្រូវឲ្យលក់ក្នុងរយៈពេលមួយឆ្នាំ តាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ទ្រព្យដែលបានរឹបអូស ត្រូវចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាទ្រព្យរឹបអូស ប្រសិនបើមាន។

ខ.ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាពសំដៅទៅលើហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ឬមិនអាច សងបំណុល ឬដោះស្រាយក្នុងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាក់លាក់ និងស្ថានភាពទីផ្សារ។ ហានិភ័យ សន្ទនីយភាពកើតឡើងពីភាពមិនត្រូវគ្នានៃកាលកំណត់ និងបរិមាណលំហូរសាច់ប្រាក់ ដែលមានជាប់ជាមួយប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ.ហានិភ័យសន្ទនីយភាព (ត)

(I).ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ធនាគារ បានបង្កើតគោលនយោបាយ និងក្របខ័ណ្ឌគ្រប់គ្រងជ្រោយជ្រោយសម្រាប់គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយរងគ្រោះ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ (ALCO) ទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយរងគ្រោះរបស់ធនាគារ តាមរយៈការរួមបញ្ចូលគ្នានៃការបង្កើតគោលនយោបាយ ការត្រួតពិនិត្យឡើងវិញ និងអភិបាលកិច្ច ការវិភាគ ការធ្វើស្រាវជ្រាវស្រាវ ការកំណត់កម្រិត និងការត្រួតពិនិត្យ។ ដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយរងគ្រោះធនាគារ៖

- រក្សាផលចំណូលទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បានយ៉ាងងាយបំផុត ជាមួយប័ណ្ណផ្សេងៗ
- ធានាថាមានភាពចម្រុះនៅក្នុងមូលដ្ឋានមូលនិធិរបស់ខ្លួន
- តាមដានចរិតលក្ខណៈ នៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ
- តាមដានរបាយការណ៍សាច់ប្រាក់ងាយរងគ្រោះ ដោយវិភាគលើកាលវេលានៃទ្រព្យសកម្ម និងបំណុល
- បង្កើតនូវសូចនាករព្រមានទុកជាមុន អំពីព្រឹត្តិការណ៍ស្រុសសន្ទនីយភាព និងធានាថាមានទ្រព្យសកម្មដែលអាចប្រើប្រាស់បញ្ចាំប្រសិនបើចាំបាច់
- ធ្វើស្រាវជ្រាវទៀងទាត់ និង
- រក្សានូវផែនការមូលនិធិថាភាព ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវក្របខ័ណ្ឌមួយដែលភាពតានតឹងនៃសាច់ប្រាក់អាចត្រូវបាន គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ផ្នែករតនាភិបាលរបស់ធនាគារ អនុវត្តយុទ្ធសាស្ត្រសាច់ប្រាក់ងាយរងគ្រោះ និងមូលនិធិរបស់ធនាគារក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មផ្សេងទៀតរបស់ធនាគារ។ យុទ្ធសាស្ត្រសាច់ប្រាក់ងាយរងគ្រោះ និងមូលនិធិរបស់ធនាគារត្រូវបានកំណត់ស្របតាមតម្រូវការបទប្បញ្ញត្តិក្នុងស្រុកដែលពាក់ព័ន្ធ។ ប្រតិបត្តិការបរទេសរបស់ធនាគារ កំណត់នូវយុទ្ធសាស្ត្រសាច់ប្រាក់ងាយរងគ្រោះក្នុងស្រុកដែលត្រូវការឲ្យស្របទៅនឹងក្របខ័ណ្ឌបទប្បញ្ញត្តិក្នុងស្រុក និងគោលនយោបាយកណ្តាលរបស់ធនាគារ។

មានការត្រួតពិនិត្យប្រចាំថ្ងៃ ដើម្បីកំណត់ និងតាមដានអនុលោមភាពនៃកម្រិតដែលធនាគារអាចទទួលយកបាននូវហានិភ័យសន្ទនីយភាព។ រង្វាស់រង្វាល់គោល ដែលត្រូវបានយកមកប្រើប្រាស់ គឺលទ្ធផលនៃការធ្វើស្រាវជ្រាវរបស់ធនាគារ ដែលគាំទ្របន្ថែមដោយលទ្ធផលនៃអនុបាតផ្លូវច្បាប់សំខាន់ៗ រួមមាន អនុបាត សន្ទនីយភាព (ដែលវាស់វែងគុណភាពអនុបាតសន្ទនីយភាពនៃសាច់ប្រាក់ងាយរងគ្រោះមានគុណភាពខ្ពស់ ដែលត្រូវទូទាត់ទៅខាងក្រៅ នៅក្នុងសេណារីយ៉ូ 30 ថ្ងៃ ដែលស្រុសបំផុត) និងអនុបាតមូលនិធិស្ថេរភាពសុទ្ធ (ដែលស្វែងរកដើម្បីបង្កើនភាពបិតចរនៃរចនាសម្ព័ន្ធកាលវេលានៃ របស់សមតុល្យថវិកា)។

ការធ្វើស្រាវជ្រាវសន្ទនីយភាព ត្រូវបានធ្វើឡើងនៅក្រោមសេណារីយ៉ូផ្សេងៗ ដែលគ្របដណ្តប់ទាំង លក្ខខណ្ឌ ទីផ្សារធម្មតា និងធ្ងន់ធ្ងរ។ សេណារីយ៉ូទាំងនេះ ត្រូវបានបង្កើតឡើងដោយពិចារណាលើព្រឹត្តិការណ៍ជាក់លាក់របស់ធនាគារ (ឧទាហរណ៍ ការបន្ទាបចំណាត់ថ្នាក់) និងព្រឹត្តិការណ៍ទាក់ទងនឹងទីផ្សារ (ឧទាហរណ៍ ភាពមិនច្បាស់លាស់ លើទីផ្សារការកាត់បន្ថយរូបិយប័ណ្ណគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗទៀត)។ លើសពីនេះទៀត សេណារីយ៉ូតានតឹងផ្សេងៗ អាចផ្អែកលើព្រឹត្តិការណ៍នាពេលកន្លងមក (HISTORICAL SCENARIO) ដែលបានកត់សម្គាល់ ចំពោះស្ថាប័នផ្ទាល់ ឬជាទូទៅ លើស្ថានភាពវិបត្តិសេដ្ឋកិច្ចដែលត្រូវបានអង្កេតដោយស្ថាប័នផ្សេងទៀត ដែលមានទំហំ ម៉ូឌុល និងតំបន់អាជីវកម្មស្រដៀងគ្នា។ ជាញឹកញាប់ ធនាគារក៏បានបញ្ចូលធាតុនៃវិបត្តិនានាពីព្រឹត្តិការណ៍នាពេលកន្លងមក ដើម្បីបង្កើតជាសម្មតិកម្ម ប៉ុន្តែជាសេណារីយ៉ូលើវិបត្តិដែលអាចជឿជាក់បានដែលសមស្របទៅនឹងម៉ូឌុលអាជីវកម្ម និងការប្រឈមបច្ចុប្បន្នរបស់ធនាគារ។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ.ហានិភ័យសន្ទនីយភាព (ត)

(II).ការវិភាគតាមកាលវេលានៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យសន្ទនីយភាពរបស់ធនាគារ ។ តារាងនេះចង្អុលបង្ហាញពី រយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ថ្លៃឡើងវិញ ឬដល់កាលវេលាទៅតាមមួយណាដែលកើតឡើងមុន ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	តម្លៃយោង រហូតដល់ 1ខែ > 1 – 3ខែ > 3 – 12ខែ > 1 – 5ឆ្នាំ លើសពី 5ឆ្នាំ មិនមានអាយុកាលវេលា						
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	3,040,031	-	-	-	-	-	3,040,031
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	38,146,231	23,967,685	-	100,000	6,578,463	7,500,083	-
សមតុល្យសុទ្ធនៅធនាគារនានា សុទ្ធ	67,732	67,732	-	-	-	-	-
ឥណទាន និងបុរេប្រទាន សុទ្ធ	147,774,078	658,783	902,497	17,947,305	5,984,054	122,281,439	-
ទ្រព្យសកម្មផ្សេងៗ	1,195,333	-	-	-	-	-	1,195,333
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	190,223,405	24,694,200	902,497	18,047,305	12,562,517	129,781,522	4,235,364

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	តម្លៃយោង រហូតដល់ 1ខែ > 1 – 3ខែ > 3 – 12ខែ > 1 – 5ឆ្នាំ លើសពី 5ឆ្នាំ មិនមានអាយុកាលវេលា						
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	115,889,619	2,150,659	14,947,223	78,664,039	5,811,819	5,320,830	8,995,049
អនុបំណុល	1,603,156	-	-	400,000	1,203,156	-	-
បំណុលកតិសន្យា	1,605,981	35,051	70,553	325,399	993,225	181,763	-
បំណុលផ្សេងៗ	132,771	-	-	-	-	-	132,771
បំណុលហិរញ្ញវត្ថុសរុប	119,231,527	2,185,710	15,017,776	79,389,438	8,008,200	5,502,593	9,127,820
គម្លាតកាលវេលាសរុប	70,991,878	22,508,490	(14,115,279)	(61,342,133)	4,554,317	124,278,929	(4,892,456)
សមមូលពាន់រៀល (កំណត់សម្គាល់ 5)	289,220,909	91,699,588	(57,505,647)	(249,907,850)	18,554,286	506,312,358	(19,931,866)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ.ហានិភ័យសន្ទនីយភាព (ត)

(II).ការវិភាគតាមកាលវេលានៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ(ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	តម្លៃយោង រហូតដល់ 1ខែ > 1 – 3ខែ > 3 – 12ខែ > 1 – 5ឆ្នាំ លើសពី 5ឆ្នាំ មិនមានអាយុកាលវេលា						
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	3,087,371	-	-	-	-	-	3,087,371
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	39,075,535	28,134,184	-	150,000	3,287,701	7,503,650	-
សមតុល្យសុទ្ធនៅធនាគារនានា សុទ្ធ	1,514,346	1,127,039	-	-	-	-	387,307
ឥណទាន និងបុរេប្រទាន សុទ្ធ	93,813,280	646,762	941,356	3,219,591	3,992,546	85,013,025	-
ទ្រព្យសកម្មផ្សេងៗ	685,500	-	-	-	-	-	685,500
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	138,176,032	29,907,985	941,356	3,369,591	7,280,247	92,516,675	4,160,178

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	តម្លៃយោង រហូតដល់ 1ខែ > 1 – 3ខែ > 3 – 12ខែ > 1 – 5ឆ្នាំ លើសពី 5ឆ្នាំ មិនមានអាយុកាលវេលា						
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	61,950,059	4,824,325	8,789,847	42,105,693	1,007,983	1,243,181	3,979,030
អនុបំណុល	2,001,817	-	-	-	2,001,817	-	-
បំណុលកតិសន្យា	2,014,503	33,220	66,875	308,435	1,317,101	288,872	-
បំណុលផ្សេងៗ	80,723	-	-	-	-	-	80,723
បំណុលហិរញ្ញវត្ថុតាមប្រភេទសរុប	66,047,102	4,857,545	8,856,722	42,414,128	4,326,901	1,532,053	4,059,753
គម្លាតកាលវេលាសរុប	72,128,930	25,050,440	(7,915,366)	(39,044,537)	2,953,346	90,984,622	100,425
សមមូលពាន់រៀល (កំណត់សម្គាល់ 5)	291,761,523	101,329,030	(32,017,655)	(157,935,152)	11,946,285	368,032,796	406,219

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**ខ.ហានិភ័យសន្ទនីយភាព (ត)****(III).ប្រាក់បម្រុងសន្ទនីយភាព**

តារាងខាងក្រោមបង្ហាញពីសមាសធាតុនៃប្រាក់បម្រុងសន្ទនីយភាពរបស់ធនាគារ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	3,040,031	3,087,371
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	24,067,685	28,284,184
សមតុល្យនៅធនាគារនានា សុទ្ធ	67,732	1,514,346
ប្រាក់បម្រុងសន្ទនីយភាពសរុប	27,175,448	32,885,901
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	110,712,775	133,023,470

គ.ហានិភ័យទីផ្សារ

“ហានិភ័យទីផ្សារ” គឺជាហានិភ័យដែលផ្លាស់ប្តូរតាមតម្លៃទីផ្សារ (ឧទាហរណ៍ដូចជាអត្រាការប្រាក់ និងអត្រាប្តូរ រូបិយប័ណ្ណបរទេស) ដែលអាចធ្វើឲ្យប៉ះពាល់ចំណូលរបស់ធនាគារ ឬតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដែលសម្ព័ន្ធ ធនាគារកាន់កាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺធនាគារត្រូវគ្រប់គ្រង និងត្រួតពិនិត្យការ ប៉ះពាល់នៃហានិភ័យទីផ្សារ នៅក្នុងប៉ារ៉ាម៉ែត្រដែលអាចទទួលយកបានដើម្បីធានាបានសោធនភាព ក៏ដូចជាបង្កើនចំណូលលើហានិភ័យដែលធនាគារប្រឈម។

(I).ការគ្រប់គ្រងហានិភ័យទីផ្សារ

សិទ្ធិទាំងមូលលើហានិភ័យទីផ្សារគឺវិនិយោគក្នុង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) នៅថ្នាក់អភិបាល និង ALCO ថ្នាក់គ្រប់គ្រង។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ រៀបចំឡើងការកំណត់លើផ្នែកនីមួយៗហានិភ័យទាំងមូល និងសម្រាប់ប្រភេទ (ប្រភេទទាំងនេះជាប្រភេទមិនមានជួញដូរ)។ ផ្នែកហានិភ័យគណនា និងទីផ្សារនៅផ្នែកហានិភ័យទទួលខុសត្រូវសម្រាប់ការអភិវឌ្ឍន៍លម្អិតនៃវិធានការគ្រប់គ្រងហានិភ័យ (សម្រាប់ការពិនិត្យដោយ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង អនុញ្ញាតដោយក្រុមប្រឹក្សាភិបាល)។ ផ្នែករតនាភិបាល អនុវត្ត និងគ្រប់គ្រងហានិភ័យទីផ្សារប្រចាំថ្ងៃនៅក្នុងសកម្មភាពប្រចាំថ្ងៃ។

ក).ហានិភ័យអត្រាការប្រាក់

ហានិភ័យប្រាក់ដើមដែលផលប៉ះពាល់ត្រឹមត្រូវពាក់ព័ន្ធនឹងពាណិជ្ជកម្មត្រូវប្រឈមគឺហានិភ័យនៃការបាត់បង់លើការឡើងចុះនៃលំហូរសាច់ប្រាក់នាពេលអនាគត ឬតម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុ ឬតម្លៃសេដ្ឋកិច្ចនៃមូលធនរបស់ធនាគារ ដោយសារការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់ គឺគ្រប់គ្រងជាគោលដៅដោយតាមដានគម្លាតអត្រាការប្រាក់ និងកម្រិតដែលបានអនុម័តរួចលើតម្លៃកំណត់ឡើងវិញ។ ALCO ដើរតួនាទីជាភ្នាក់ងារត្រួតពិនិត្យ លើអនុលោមភាពនៃកម្រិតទាំងនេះ និងត្រូវបានជួយដោយផ្នែករតនាភិបាល នៅក្នុងសកម្មភាពត្រួតពិនិត្យប្រចាំថ្ងៃ។ សកម្មភាពត្រួតពិនិត្យប្រចាំថ្ងៃទាំងនេះរួមមាន ការត្រួតពិនិត្យការ ប្រែប្រួលនៃការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ ដែលរួមបញ្ចូលនូវឥទ្ធិពលនៃបំណុលព្យាករណ៍ទុក និងបំណុលនៅសល់របស់ធនាគារ។

RMC និង ALCO ទទួលខុសត្រូវសម្រាប់ការរៀបចំយុទ្ធសាស្ត្រផ្តោះផ្ទុរ (HEDGING STRATEGY) ហានិភ័យទាំងមូលរបស់ធនាគារ។ ផ្នែករតនាភិបាល ទទួលខុសត្រូវសម្រាប់ការអនុវត្តនូវយុទ្ធសាស្ត្រទាំងនោះដោយដាក់ការរៀបចំនូវការផ្តោះផ្ទុរនីមួយៗ។

តារាងខាងក្រោមសង្ខេបអំពីចំណាត់ថ្នាក់អត្រាការប្រាក់របស់ធនាគារ។ តារាងគម្លាតកំណត់តម្លៃអត្រាការប្រាក់ធ្វើការវិភាគទៅលើរចនាសម្ព័ន្ធពេញលេញនៃអត្រាការប្រាក់មិនស៊ីគ្នារវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពរបស់ធនាគារផ្នែកលើរវាង (I) ថ្ងៃបន្ទាប់នៃការដាក់តម្លៃឡើងវិញ ឬកាលវេលាសន្យា ប្រសិនបើជាអត្រាការប្រាក់ ទីផ្សារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ.ហានិភ័យទីផ្សារ (ត)

(I).ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ក).ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ ពុំមានការប្រាក់	សរុប
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	- 3,040,031	3,040,031
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	100,000	6,578,463	7,500,083	23,967,685
សមតុល្យសុទ្ធនៅធនាគារនានា – សុទ្ធ	6,797	-	-	-	- 60,935	67,732
ឥណទាន និងបុរេប្រទាន – សុទ្ធ	658,783	902,497	17,947,305	5,984,054	122,281,439	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	- 1,195,333	1,195,333
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	665,580	902,497	18,047,305	12,562,517	129,781,522	28,263,984

	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ ពុំមានការប្រាក់	សរុប
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	2,150,659	14,947,223	78,664,039	5,811,819	5,320,830	8,995,049
អនុបំណុល	-	-	400,000	1,203,156	-	-
បំណុលភតិសន្យា	35,051	70,553	325,399	993,225	181,753	-
បំណុលផ្សេងៗ	-	-	-	-	- 132,771	132,771
បំណុលហិរញ្ញវត្ថុសរុប	2,185,710	15,017,776	79,389,438	8,008,200	5,502,583	9,127,820
គម្លាតអត្រាការប្រាក់ដាក់តម្លៃឡើងវិញសរុប	(1,520,130)	(14,115,279)	(61,342,133)	4,554,317	124,278,939	19,075,229
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	(6,193,010)	(57,505,647)	(249,907,850)	18,554,286	506,312,397	77,712,483

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ.ហានិភ័យទីផ្សារ (ត)

(I).ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ក).ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	3,087,371	3,087,371
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	150,000	3,287,701	7,503,650	28,134,184	39,075,535
សមតុល្យសុទ្ធនៅធនាគារនានា – សុទ្ធ	1,127,039	-	-	-	-	387,307	1,514,346
ឥណទាន និងបុរេប្រទាន – សុទ្ធ	646,762	941,356	3,219,591	3,992,546	85,013,025	-	93,813,280
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	685,500	685,500
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,773,801	941,356	3,369,591	7,280,247	92,516,675	32,294,362	138,176,032

	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	4,824,325	8,789,847	42,105,693	1,007,983	1,243,181	3,979,030	61,950,059
អនុបំណុល	-	-	-	2,001,817	-	-	2,001,817
បំណុលភតិសន្យា	33,220	66,875	308,435	1,317,101	288,872	-	2,014,503
បំណុលផ្សេងៗ	-	-	-	-	-	80,723	80,723
បំណុលហិរញ្ញវត្ថុសរុប	4,857,545	8,856,722	42,414,128	4,326,901	1,532,053	4,059,753	66,047,102
គម្លាតអត្រាការប្រាក់ដាក់តម្លៃឡើងវិញសរុប	(3,083,744)	(7,915,366)	(39,044,537)	2,953,346	90,984,622	28,234,609	72,128,930
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	(12,473,744)	(32,017,655)	(157,935,152)	11,946,285	368,032,796	114,208,993	291,761,523

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ.ហានិភ័យទីផ្សារ (ត)

(I).ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ខ).ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ធនាគារធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាប្រយោជន៍ផ្សេងៗ ហើយត្រូវប្រឈមនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗជាពិសេសប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់ដុល្លារ ហុងកុង។

ហានិភ័យប្តូរប្រយោជន៍បណ្តុះបណ្តាលទសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ ជាប្រយោជន៍ដែលមិនមែនជាប្រយោជន៍បណ្តុះបណ្តាលរបស់សម្ព័ន្ធនាគារ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	485,980	2,554,051	3,040,031
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	806,571	37,339,660	38,146,231
ប្រាក់បញ្ញើនៅធនាគារនានា – សុទ្ធ	1,258	66,474	67,732
ឥណទាន និងបុរេប្រទាន – សុទ្ធ	14,952,388	132,821,690	147,774,078
ទ្រព្យសកម្មផ្សេងៗ	1,208	1,194,125	1,195,333
	16,247,405	173,976,000	190,223,405
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	2,512,135	113,377,484	115,889,619
អនុបំណុល	-	1,603,156	1,603,156
បំណុលភក្តិសន្យា	-	1,605,981	1,605,981
បំណុលផ្សេងៗ	-	132,771	132,771
	2,512,135	116,719,392	119,231,527
ស្ថានភាពទ្រព្យសកម្មសុទ្ធ	13,735,270	57,256,608	70,991,878
សមមូលពាន់រៀល – កំណត់សម្គាល់ 5	55,957,490	233,263,419	289,220,909

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ.ហានិភ័យទីផ្សារ (ត)

(I).ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ខ).ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	485,066	2,602,305	3,087,371
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	543,934	38,531,601	39,075,535
ប្រាក់បញ្ញើនៅធនាគារនានា – សុទ្ធ	41,821	1,472,525	1,514,346
ឥណទាន និងបុរេប្រទាន – សុទ្ធ	9,854,730	83,958,550	93,813,280
ទ្រព្យសកម្មផ្សេងៗ	2,335	683,165	685,500
	10,927,886	127,248,146	138,176,032
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	1,539,086	60,410,973	61,950,059
អនុបំណុល	-	2,001,817	2,001,817
បំណុលភតិសន្យា	-	2,014,503	2,014,503
បំណុលផ្សេងៗ	-	80,723	80,723
	1,539,086	64,508,016	66,047,102
ស្ថានភាពទ្រព្យសកម្មសុទ្ធ	9,388,800	62,740,130	72,128,930
សមមូលពាន់រៀល – កំណត់សម្គាល់ 5	37,977,696	253,783,827	291,761,523

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(I). ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ខ). ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ការវិភាគរំញ័រ

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាកាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម៖

	2021		2020	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ	ការកើនឡើង	ការថយចុះ	ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់រៀល	(109,882)	109,882	(75,110)	75,110
សមមូលពាន់រៀល – កំណត់សម្គាល់ 5	(447,659)	447,659	(305,547)	305,547

ឃ. ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

“ហានិភ័យប្រតិបត្តិការ” គឺជាហានិភ័យនៃការបាត់បង់ផ្សេងៗដោយផ្ទាល់ឬដោយប្រយោលដែលកើតចេញពីដំណើរការផ្ទៃក្នុងរបស់ធនាគារធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងកត្តា ហានិភ័យពីកត្តាខាងក្រៅផ្សេងៗ ក្រៅអំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព ឧទាហរណ៍មានដូចជាហានិភ័យដែលកើតចេញពីការតម្រូវ ផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារបុគ្គលិកលក្ខណៈដែលត្រូវបានទទួលស្គាល់សម្រាប់សាជីវកម្ម។ ហានិភ័យប្រតិបត្តិការ គឺអាចកើតចេញពី រាល់សកម្មភាពប្រតិបត្តិការទាំងអស់របស់ធនាគារ។

គោលបំណងរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺដើម្បីរក្សាតុល្យភាពលើការបញ្ចៀសនូវការខាតបង់ហិរញ្ញវត្ថុ និងការខូចខាតក្តីឈ្មោះរបស់ធនាគារ ប្រកបដោយប្រសិទ្ធភាព និងការបង្កើតថ្មី។ រាល់គោលនយោបាយរបស់ធនាគារទាំងអស់ គឺត្រូវអនុលោមទៅតាមការតម្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិ។

ផ្នែកហានិភ័យ និងអនុលោមភាព មានភារៈទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ និងការអនុវត្តនៃ ការគ្រប់គ្រងដើម្បីអាចដោះស្រាយបាននូវហានិភ័យប្រតិបត្តិការ ។ ទំនួលខុសត្រូវនេះត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍នៃស្តង់ដារធនាគារទាំងមូល សម្រាប់ការគ្រប់គ្រងនៃហានិភ័យប្រតិបត្តិការក្នុងផ្នែកខាងក្រោម៖

- តម្រូវការសម្រាប់ការបែងចែកតួនាទី រួមមានការត្រួតពិនិត្យលើការអនុម័តដោយឯករាជ្យ
- តម្រូវការសម្រាប់ការសម្របសម្រួល និងតាមដានលើប្រតិបត្តិការ
- ស្របតាមច្បាប់ និងតម្រូវការផ្នែកច្បាប់ផ្សេងៗ
- ការកត់ត្រាលើការគ្រប់គ្រង និងនីតិវិធី
- តម្រូវការសម្រាប់ការវិភាគលើហានិភ័យប្រតិបត្តិការ និងភាពពេញលេញនៃការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់ហានិភ័យប្រតិបត្តិការ
- តម្រូវការសម្រាប់ការរាយការណ៍ការខាតបង់នៃប្រតិបត្តិការ និងស្នើរធានាការកែប្រែ
- ការអភិវឌ្ឍន៍នៃផែនការមិនច្បាស់លាស់
- ការហ្វឹកហាត់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈ
- ព័ត៌មានបច្ចេកវិទ្យា និងហានិភ័យអ៊ីនធើណែត និង
- ហានិភ័យកាត់បន្ថយ រួមមានធានារ៉ាប់រងដែលចំណាយមានប្រសិទ្ធភាព។

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

យ. ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលធនាគារមិនមានធនធានដើមទុនគ្រប់គ្រាន់ ដើម្បីបំពេញទៅតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ក្នុងការគាំទ្រចំណាត់ថ្នាក់ឥណទាន និងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ធនាគារ។

យុទ្ធសាស្ត្ររបស់ធនាគារ គឺរក្សាឱ្យបានមូលដ្ឋានដើមទុនឱ្យរឹងមាំ ដើម្បីរក្សាទំនុកចិត្តទីផ្សារ និងដើម្បីរក្សា និរន្តរភាពនៃការអភិវឌ្ឍន៍បន្ថែមលើអាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើប្រាក់ចំណូលរបស់ភាគទុនិក ត្រូវបានទទួលស្គាល់ ហើយធនាគារត្រូវរក្សាឱ្យមានតុល្យភាពរវាងប្រាក់ចំណូលខ្ពស់ ដែលអាចជាក់លាក់ ចលករ និងឧត្តមភាព និងសុវត្ថិភាព ទទួលបានពីជំហរដើមទុនរឹងមាំ។

ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករសំខាន់ជាងគេ បានកំណត់ និងតាមដានការតម្រូវលើដើមទុនសម្រាប់ធនាគារទាំងមូល។

ការគ្រប់គ្រងហានិភ័យដើមទុន

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យតាមដាន តាមកម្រិតកំណត់មួយ ដែលត្រូវបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុន (CAPITAL BUFFER) សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា២២នៃប្រកាសនេះ គ្រឹះស្ថានទាំងអស់ត្រូវគោរពតាមបទប្បញ្ញត្តិទាក់ទងនឹងការរក្សាទ្រនាប់ដើមទុនយ៉ាងហោចណាស់ឱ្យបាន ៥០% នៃដើមទុនសរុបគិតត្រឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឱ្យបានយ៉ាងពេញលេញគិតត្រឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំបន្ថែមស្តីពីការអនុវត្ត ប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីណែនាំព័ត៌មានអនុវត្តបន្ថែមរបស់ប្រកាស។ មិនមានការធ្វើបច្ចុប្បន្នភាពណាមួយ ដើម្បីលុបចោលការកំណត់ទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល (COUNTERCYCLICAL CAPITAL BUFFER) ទ្រទ្រង់ក្នុងកម្រិត ០% រហូតមកដល់ការិយបរិច្ឆេទនៃ របាយការណ៍នេះទេ។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានកំណត់អនុបាតនៃទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល (COUNTERCYCLICAL CAPITAL BUFFER) ចំនួន ០% រហូតដល់មានការជូនដំណឹងជាថ្មី។

ធនាគារបានអនុលោមទៅតាមការតម្រូវដើមទុនដែលត្រូវបានកំណត់យ៉ាងពេញលេញ ក្នុងការិយបរិច្ឆេទនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមរម្យ គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការវិកច្ឆេនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់និងអាចអង្កេតបានហើយអាចរកបានត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃ សមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ទ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើ នៅគ្រឹះស្ថានហិរញ្ញវត្ថុនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ ដែលមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

(I). ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានារួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារនានាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

(II). ឥណទាន និងបុរេប្រទាន

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

(III). ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើទូទាត់តាមតម្រូវការ (គណនីចរន្ត និងប្រាក់បញ្ញើសន្សំ) ឬប្រាក់បញ្ញើមានកាលកំណត់នៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មាននៃតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។ តម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានផ្អែកលើអប្បបរមាលំហូរសាច់ប្រាក់ដោយប្រើ អត្រាទីផ្សារបច្ចុប្បន្នដែលស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារ និងអតិថិជន។

(IV). អនុបំណុល

តម្លៃសមស្របនៃអនុបំណុល ត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់នាពេលអនាគតដែលបានរំពឹងទុក ដោយប្រើអត្រាការប្រាក់ទីផ្សារទូទៅ ចំពោះប្រាក់កម្ចីដែលមានលក្ខណៈ ហានិភ័យប្រហាក់ប្រហែលគ្នា។ យ៉ាងណាមិញ នាកាលបរិច្ឆេទរបាយការណ៍មាន តែអត្រាការប្រាក់ដែលបានចុះកិច្ចសន្យាហើយត្រូវបានបញ្ជាក់ និងផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាន ជំនួសឲ្យអត្រាការប្រាក់ទីផ្សារទូទៅ។ ធនាគារ ជឿជាក់ថាអត្រាការប្រាក់ដែលបានចុះកិច្ចសន្យា មិនមានភាពខុសគ្នាជាសារវន្តពីអត្រាការប្រាក់ទីផ្សារទូទៅនោះឡើយ ដោយសំអាងថា មិនមានការកែប្រែលើអត្រាការប្រាក់នោះទេ ដោយយោងតាមការពិចារណារបស់ម្ចាស់ប្រាក់កម្ចីមកលើហានិភ័យឥណទានរបស់ធនាគារ នាកាលបរិច្ឆេទរបាយការណ៍។ អាស្រ័យហេតុនេះ តម្លៃសមស្របរបស់អនុបំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរបាយការណ៍។

៣០. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(IV).អនុបំណុល (ត)

ឋានានុក្រមតម្លៃសមស្រប

ស.វ.ទ.ហ.អ.ក ៧ បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាច អង្កេតបានឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។

ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារ ឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ (កំណត់សម្គាល់ (31ប)) ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការលបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជារូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការលបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្មនិងបំណុលដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រ ជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់អតិថិជន បណ្ណបំណុល និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមទាំងការទិញនិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីលើសវិធានធននៃកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

សម្រាប់ធាតុដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។ តម្លៃសមហេតុសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការរបស់វា។

២). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម តម្លៃសមស្របតាមរយៈរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ("FVOCI") ឬ តម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត ("FVTPL")។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើមនិងការប្រាក់ ("SPPI") ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើមនិងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

II). ការចាត់ចំណាត់ថ្នាក់(ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃអំពីកម្មវត្ថុនៃម៉ូដែលអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះម៉ូដែលនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវកម្មវត្ថុរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងរបៀបដែលលំហូរទឹកប្រាក់ត្រូវបានទទួលស្គាល់។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាម កិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់("SPPI")

ចំពោះគោលបំណងនៃការវាយតម្លៃនេះ "ប្រាក់ដើម" គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ "ការប្រាក់" គឺជាតម្លៃបន្ថែមមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូល ដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងអត្រាប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់(ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃបន្ថែមអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

II). ការចាត់ចំណាត់ថ្នាក់(ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតសាខាធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែង តែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(III) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយធនាគារមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (I) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (II) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

(IV) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថា ផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (III)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបាន ទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូល ដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយ ប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ និងខាតដែលជាផ្នែកមួយនៃការចំណេញឬខាតលើទ្រព្យសកម្មដែល ឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺ ដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃ បរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យ សកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារ បច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយថ្លៃសេវាដែលកើតឡើងនិងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការកែតម្រូវ ទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យ សកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជា មួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនា ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបាន កែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃ យោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតប ស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបាន កែតម្រូវថ្មី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

(IV) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ(ត)

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនត្រូវបានកត់ត្រាទុកជាការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអចរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម មានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះសាខាធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាម កិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន – ពោលគឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការ ផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះសាខាធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ សាខាធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(V). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុលុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(VI). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការ ធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។

តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃប្រតិបត្តិការមួយ។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

(VI). ការវាស់វែងតម្លៃសមស្រប (ត)

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាច អង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាម ទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ នៅក្នុងសំណុំទ្រព្យនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(VII). ឱនភាពនៃតម្លៃ

សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមវិធីដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទាន៖ ជាសំវិធានធន។

សម្រាប់ព័ត៌មានលំអិតនៃឱនភាព សូមមើលកំណត់សម្គាល់លេខ 29.ក(III) និង 29.ក(VII)។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)

(VII). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះ ការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយការខាតបង់ឥណទានរំពឹងទុក ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលរំពឹងឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាទៅតាមកាលបរិច្ឆេទនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពី ទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទ រំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរ ទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងរៀបចំឡើងវិញ ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជា ឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ។ ករណីនេះមានជាទូទៅ នៅពេលធនាគារ កំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី ។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពី ឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល ៣ ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យ តិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមក្នុងរបាយការណ៍ស្ថានហិរញ្ញវត្ថុ។

ង. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទានដែលត្រូវបានវាស់វែងតាមរំលស់ ថ្លៃដើម។ ឥណទាន និងបុរេប្រទាន ត្រូវបានវាស់វែងលើកំហុសតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយ នាពេលបន្ទាប់ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ច. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃរំលស់ ដកខិនភាពនៃតម្លៃ ប្រសិនបើមាន។

ឆ. ទ្រព្យ និងបរិក្ខារ

(I). ការទទួលស្គាល់ និងការវាស់វែង

ធាតុនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងដោយចំណាយដកការរំលស់បង្គុយនិងការខាតបង់លើខិនភាពតម្លៃបង្គុយ បើមាន។ នៅពេលដែលធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នាធាតុទាំងនោះត្រូវបាន ចាត់ទុកជាផ្នែកផ្សេងគ្នា របស់ទ្រព្យសម្បត្តិ និងបរិក្ខារ។

(II). ចំណាយបន្ទាប់

ចំណាយជាបន្តបន្ទាប់ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើមានភាពប្រាកដថា វាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដល់ធនាគារ លើសពីដំណើរការជាធម្មតារបស់ទ្រព្យដែលមានស្រាប់។ ការជួសជុល និងថែទាំជាប្រចាំ ត្រូវបានទទួលស្គាល់ជាចំណាយ នៅក្នុងគ្រាដែលបានកើតឡើង។

(III). រំលស់

រំលស់ត្រូវបានគណនាដើម្បីលុបចេញនូវថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ ដកតម្លៃនៅសល់ ដោយប្រើ វិធីសាស្ត្ររំលស់ថេរ ផ្អែកលើ អាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬខាត។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

អត្រាប្រចាំឆ្នាំ	
អគារ	5%
ការជួសជុលកែលម្អ	20%
យានយន្ត	20%
បរិក្ខារកុំព្យូទ័រ	20%
គ្រឿងបរិក្ខារ	20%
សម្ភារៈការិយាល័យ	20%

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ឆ.ទ្រព្យ និងបរិក្ខារ (ត)

(III) រំលស់ (ត)

ទ្រព្យសម្បត្តិ និងបរិក្ខារកំពុងសាងសង់មិនត្រូវបានគិតរំលស់ទេនៅក្នុងអំឡុងពេលសាងសង់ រហូតដល់ពេលដែលទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធបញ្ចប់ និងដាក់ឱ្យប្រើប្រាស់។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឱ្យបានសមស្រប នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍។

ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលបានដករំលស់អស់ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល។

ទ្រព្យសកម្មអរូបី រួមមានអាជ្ញាប័ណ្ណ និងសូហ្វវែរ និងត្រូវបានបង្ហាញតាមតម្លៃដើម ដករំលស់បង្គោល និងការខាតបង់ពីការធ្លាក់ចុះតម្លៃបង្គោលប្រសិនបើមាន។

ជ. ទ្រព្យសកម្មអរូបី

ចំណាយជាបន្តបន្ទាប់លើអាជ្ញាប័ណ្ណ និងសូហ្វវែរ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើប្រាកដថា វាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម។ រាល់ការចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងគ្រា ដែលបានកើតឡើង។

អាជ្ញាប័ណ្ណ និងសូហ្វវែរ ត្រូវបានធ្វើរំលស់ទៅក្នុងចំណេញ-ខាត ដោយផ្អែកលើមូលដ្ឋានថេរ គិតចាប់ពីពេល ដែលអាចប្រើប្រាស់បាន។ អាយុកាលប្រើប្រាស់របស់ទ្រព្យអរូបី និងអាជ្ញាប័ណ្ណសម្រាប់គ្រាបច្ចុប្បន្ន និងគ្រាប្រៀបធៀបគឺ 5ឆ្នាំ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឱ្យបានសមស្រប នៅរៀងរាល់កាលបរិច្ឆេទ រាយការណ៍។

ឈ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្ត របស់ ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារ មានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។
- ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀបនិងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់ ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាភតិកៈ ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ឈ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាតិក្រ:

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតា នៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេលបន្ទាប់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូត ដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអគារការិយាល័យកណ្តាល និងអគារសាខាអំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានពី 5 ទៅ 10 ឆ្នាំ។ បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់ភតិកៈ។ ជាទូទៅធនាគារ ប្រើអត្រាការប្រាក់កម្ចីរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- ការអនុវត្តតម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមាន ហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។ ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារពិតមានវិទ្យុ។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំង នេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

៣១.គោលនយោបាយគណនេយ្យសំខាន់ៗ

៣១.១. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាទៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើ ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់របាយការណ៍ចំណេញឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើត សាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃ ប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

៣១.២. ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

៣១.៣. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមាដែលនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃហិរញ្ញប្បទាន។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ខ. ទុនបម្រុងតាមបទប្បញ្ញត្តិ

នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន ដើម្បីធានាបានភាពត្រឹមត្រូវនៃការទទួលស្គាល់ ការ វាស់វែងការធ្វើសំវិធានធន និងការរាយការណ៍ចំពោះហ្វានស៊ីលីធីដែលមានអ៊ីមកែរមិនរបស់ស្ថាប័ន។

យោងតាមប្រកាសនេះ ហ្វានស៊ីលីធី សំដៅដល់ឥណទាន និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ទាំងនៅក្នុង ឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលគ្រឹះស្ថានបានផ្តល់ទៅឱ្យសមភាគី ហើយហ្វានស៊ីលីធីនេះអាច បង្កហានិភ័យឥណទានដល់គ្រឹះស្ថាន។

យោងតាមប្រកាសនេះ ធនាគារត្រូវធ្វើសំវិធានធនសម្រាប់ហ្វានស៊ីលីធីដែលមានអ៊ីមកែរមិន ដោយអនុលោម តាមបទប្បញ្ញត្តិ ទន្ទឹមគ្នានឹងការគណនាសំវិធានធនដោយយោងតាម ស.វ.ទ.ហ.អ.ក។ សំវិធានធនដែលគណនាតាម ស.វ.ទ.ហ.អ.ក ត្រូវបានទទួលស្គាល់និងកាត់ត្រា ។ ចំនួនលើសនៃសំវិធានធនដែលបានមកពីការគណនាស្របតាមបទប្បញ្ញត្តិ ប្រៀបធៀបទៅនឹងការគណនាតាម ស.វ.ទ.ហ.អ.ក នឹងត្រូវផ្ទេរពីគណនីប្រាក់ចំណេញរក្សាទុក ទៅក្នុងគណនីទុនបម្រុង តាមបទប្បញ្ញត្តិ ក្នុងខ្ទង់មូលធនរបស់ភាគទុនិក។

នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំលេខ ធ៧-០១៨-០០១ ដើម្បីបញ្ជាក់ បន្ថែម លើការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាព ។ យោងតាមសារាចរនេះ ធនាគារត្រូវធ្វើការគណនាសំវិធានធនសម្រាប់ហ្វានស៊ីលីធីដែលមានអ៊ីមកែរមិន ដោយអនុលោមតាមបទប្បញ្ញត្តិ ដោយហ្វានស៊ីលីធីត្រូវបានចាត់ជា ៥ ថ្នាក់ ដែលមានអត្រាសំវិធានធនដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
សំវិធានធនទូទៅ		
<i>ហ្វានស៊ីលីធីរយៈពេលខ្លី (តិចជាងឬស្មើមួយឆ្នាំ)៖</i>		
ធម្មតា	ពី ០ ទៅ ១៤ ថ្ងៃ	1%
<i>ហ្វានស៊ីលីធីរយៈពេលវែង (លើសពីមួយឆ្នាំ)៖</i>		
ធម្មតា	ពី ០ ទៅ ២៩ ថ្ងៃ	1%
សំវិធានធនជាក់លាក់		
<i>ហ្វានស៊ីលីធីរយៈពេលខ្លី (តិចជាងឬស្មើមួយឆ្នាំ)៖</i>		
ឃ្លាំមើល	ពី ១៥ ទៅ ៣០ ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី ៣១ ទៅ ៦០ ថ្ងៃ	20%
សង្ស័យ	ពី ៦១ ទៅ ៩០ ថ្ងៃ	50%
បាត់បង់	ពី ៩១ ថ្ងៃឡើងទៅ	100%
<i>ហ្វានស៊ីលីធីរយៈពេលវែង (លើសពីមួយឆ្នាំ)៖</i>		
ឃ្លាំមើល	ពី ៣០ ទៅ ៨៩ ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី ៩០ ទៅ ១៧៩ ថ្ងៃ	20%
សង្ស័យ	ពី ១៨០ ទៅ ៣៥៩ ថ្ងៃ	50%
បាត់បង់	ពី ៣៦០ ថ្ងៃឡើងទៅ	100%

ចំពោះហ្វានស៊ីលីធីដែលមានការទូទាត់សងប្រចាំត្រីមាស ប្រចាំឆមាសឬប្រចាំឆ្នាំនេះ នឹងត្រូវបានចាត់ថ្នាក់ថា ក្រោមស្តង់ដារ ប្រសិនបើមានការខកខានទូទាត់សងចាប់ពី ៥ ថ្ងៃនៃថ្ងៃធ្វើការ។

៣១.គោលនយោបាយគណនេយ្យសំខាន់ៗ

ខ.ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

បទប្បញ្ញត្តិសំវិធានធនចំពោះឥណទានរៀបចំឡើង

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសាវចរណែនាំលេខ ធ៧.០២១.២៣១៤.ឆ.ត ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងកាត់បន្ថយនូវហានិភ័យឥណទាន សំដៅរក្សាស្ថេរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញ ដោយផ្អែកទៅលើសាវចរណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សា ចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

បន្ទាប់ពីសិក្ខាសាលារបស់ ធនាគារជាតិនៃកម្ពុជា ស្តីពី “ការអនុវត្តសាវចរណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ” ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលអនុញ្ញាតឲ្យស្ថាប័នធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្តសាវចរណែនាំថ្មីរហូតដល់ខែមករា ឆ្នាំ២០២២ តទៅ ប៉ុន្តែការអនុវត្តមុនត្រូវបានលើកទឹកចិត្ត។ ធនាគារបានជ្រើសរើសពន្យារពេលអនុវត្តសាវចរណែនាំថ្មី ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ឈ.ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

“រំលស់ថ្លៃដើម” របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ។

“តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ” គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ណ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ ជាលទ្ធផលពីការធ្វើការប៉ាន់ស្មានឡើងវិញប្រចាំត្រីមាស នៃលំហូរទឹកប្រាក់ នៃឧបករណ៍ដែលប្រើអត្រាទីផ្សារ ដើម្បីឆ្លុះបញ្ចាំងពីបម្រែបម្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ។

ប៉ុន្តែចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនា ចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរ ក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និង លទ្ធផល លម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ណ. ប្រាក់កម្រៃ និងកម្រៃជើងសា

ចំណូល និងចំណាយ លើប្រាក់កម្រៃ និងកម្រៃជើងសា រួមមានប្រាក់កម្រៃផ្សេងៗ ក្រៅអំពីប្រាក់កម្រៃណាដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។

ចំណូលប្រាក់កម្រៃ និងកម្រៃជើងសាផ្សេងទៀត រួមមានថ្លៃសេវាករអតិថិជន កម្រៃលើការផ្ទេរប្រាក់ ចំណាយ និងកម្រៃសេវាផ្សេងៗ លើគណនីប្រាក់បញ្ញើ ប្រាក់កម្រៃ និងកម្រៃជើងសាលើឥណទាន និងចំណូលប្រាក់កម្រៃផ្សេងៗទៀត ដែលត្រូវបានទទួលស្គាល់នៅពេលដែលធនាគារបានបំពេញសេវាផ្សេងៗ។

ចំណាយប្រាក់កម្រៃ និងកម្រៃជើងសា ជាចំណាយទាក់ទងនឹងចំណាយប្រតិបត្តិការ និងសេវាកម្ម ហើយត្រូវបានធ្វើគណនេយ្យភាពនៅពេលដែលបានទទួលសេវាកម្ម។

ត. អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ច. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណូលដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ ការចំណាយផ្សេងទៀត ”។

(1). ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្មនិងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ភាពលម្អៀងបណ្តោះអាសន្ន ទាក់ទងទៅនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាទៅលើភតិសន្យាកើតឡើងដោយក្នុងគោលបំណងដើម្បីទទួលស្គាល់ជាពន្ធពន្យារ។

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្មនិងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ចូលសមរិញ នៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្មនិងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ឆ. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ន. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាននោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ប. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសំខាន់ៗ

ធនាគារបានអនុម័តកំណែទម្រង់គោលការណ៍អត្រាការប្រាក់ដំណាក់កាលទី 2 (ការកែប្រែចំពោះ ស.វ.ហ.អ.ក. 9 និងស.គ.អ.ក. 39 និងស.វ.ហ.អ.ក. 7 និងស.វ.ហ.អ.ក. 4 និង ស.វ.ហ.អ.ក. 16) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ធនាគារបានអនុម័តកំណែទម្រង់ដំណាក់កាលទី 2 ត្រឡប់មកវិញ។ ធនាគារបានជ្រើសរើសដើម្បីអនុវត្តនូវតម្រូវការជាក់ស្តែងដែលមាននៅក្នុងវិសោធនកម្មដើម្បីដោះស្រាយជាមួយនឹងការផ្លាស់ប្តូរជាមូលដ្ឋានសម្រាប់កំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងបំណុលភតិសន្យាដែលបណ្តាលមកពីកំណែទម្រង់អត្រាការប្រាក់។ ការផ្លាស់ប្តូរត្រូវបានគណនាដោយការធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៅពេលដែលមូលដ្ឋានត្រូវបានផ្លាស់ប្តូរ ផ្តល់ការផ្លាស់ប្តូរចាំបាច់ដែលជាលទ្ធផលផ្ទាល់នៃកំណែទម្រង់ ហើយមូលដ្ឋានថ្មីគឺសមមូលសេដ្ឋកិច្ចទៅនឹងមូលដ្ឋានមុន។ ពុំមានផលប៉ះពាល់លើសមតុល្យមូលធនដើមគ្រា ដែលជាលទ្ធផលចុងក្រោយនោះទេ។

ព័ត៌មានលម្អិតនៃគោលនយោបាយគណនេយ្យត្រូវបានបង្ហាញនៅក្នុង កំណត់សម្គាល់ 31គ និង កំណត់សម្គាល់ 31ឈ។

ផ. ស្តង់ដារថ្មី វិសោធនកម្មលើបទដ្ឋាន និង ការបកស្រាយមិនទាន់ត្រូវបានអនុវត្ត

ស្តង់ដារថ្មីការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលការអនុវត្តមុនកាលកំណត់ត្រូវបាន អនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

(I) ពន្ធពន្យារជាទ្រព្យសកម្ម ដែលទាក់ទងទៅនឹង ទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្ម ទៅលើ ស.គ.អ.ក 12)

ការធ្វើវិសោធនកម្មបានបង្រួមវិសាលភាពទៅលើការកត់ត្រាលើកដំបូង លើកលែងតែប្រតិបត្តិការដែលកើតឡើងក្នុងគោលបំណងសម្រាប់កាត់កងជាមួយនឹងភាពលម្អៀងបណ្តោះអាសន្ន ដូចជាភតិសន្យាជាដើម។ ការធ្វើវិសោធនកម្មនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ឬមួយបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល របស់ភតិសន្យានឹងត្រូវបានកត់ត្រាជាព័ត៌មានប្រៀបធៀបដោយចាប់ពីថ្ងៃប្រៀបធៀបដំបូង ហើយផលប៉ះពាល់បង្កត្រូវបានកត់ត្រាជាការកែតម្រូវនៅក្នុងប្រាក់ចំណេញរក្សាទុក ឬបាត់បង់ផ្សេងៗ នៃមូលធនសម្រាប់ការិយបរិច្ឆេទនោះ។ ចំពោះប្រតិបត្តិការផ្សេងទៀតការធ្វើវិសោធនកម្មនឹង នឹងត្រូវកត់ត្រាជាប្រតិបត្តិការដែលកើតឡើងបន្ទាប់ពីថ្ងៃដែលបានដាក់បង្ហាញដំបូង។

៣១. គោលនយោបាយគណនេយ្យសំខាន់ៗ

ផ.ស្តង់ដារថ្មី វិសោធនកម្មលើបទដ្ឋាន និង ការបកស្រាយមិនទាន់ត្រូវបានអនុវត្ត (ត)

(II). ស្តង់ដារថ្មីផ្សេងៗទៀត

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារនោះទេ៖

- កូវីដ-19៖ សម្បទានជួលដែលពាក់ព័ន្ធមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ (វិសោធនកម្មលើ ស.វ.ហ.អ.ក 16); សម្បទានការជួលទាក់ទងនឹង កូវីដ 19 (ការធ្វើវិសោធនកម្មចំពោះ ស.វ.ហ.អ.ក 16);
- ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារ ស.វ.ហ.អ. 2018 – 2020;
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ សាច់ប្រាក់ទទួលបានមុនពេលការប្រើប្រាស់ដែលបានកំណត់ទុកជាមុន (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក 16);
- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (ការធ្វើវិសោធនកម្មចំពោះ ស.វ.ហ.អ.ក 3);
- ការធ្វើចំណាត់ថ្នាក់បំណុល ជាបំណុលរយៈពេលខ្លី ឬពេលវែង (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក 1);
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មចំពោះ ស.គ.អ.ក. 1 និង ស.វ.ហ.អ.ក. ចំពោះ របាយការណ៍អនុវត្តន៍ 2);
- និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក 8); និង
- កិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក 37)។

៣២. ការសន្យា និងបំណុលយថាភាព

ក. ប្រតិបត្តិការ

នៅក្នុងដំណើរការអាជីវកម្មធម្មតាធនាគារបានធ្វើការប្តេជ្ញាចិត្តផ្សេងៗគ្នា និងប្រើប្រាស់ភាពជាក់លាក់មួយចំនួនជាមួយនឹងការតបស្នងស្របច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តណាមួយដែលអ្នកគ្រប់គ្រងត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនោះទេដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ឥណទានវិបារូបន៍ដែលមិនទាន់បានប្រើ	1,508,165	6,144,264	508,430	2,056,599
បំណុលធានាលើកាតព្វកិច្ច	215,400	877,540	205,000	829,225
	1,723,565	7,021,804	713,430	2,885,824

ខ. យថាភាពនៃពន្ធ

ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យនិងតាមដានអង្កេតដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដាក់ពិន័យនិងការគិតការប្រាក់។ ការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិចំពោះប្រតិបត្តិការជាច្រើនប្រភេទ ងាយរងនឹងការបកស្រាយខុសគ្នា។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈ ធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា វាបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ទោះជាយ៉ាងណា អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយផ្សេងពីនេះ ហើយផលប៉ះពាល់អាចមានភាពជាសារវន្ត។

៣២. ការសន្យា និងបំណុលយថាភាព

ខ. យថាភាពនៃពន្ធ (ត)

ការកំណត់ពន្ធឡើងវិញមានកម្រិតសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញ ពីអគ្គនាយកដ្ឋានពន្ធដារ (“GDT”) សម្រាប់ការធ្វើសវនកម្មមានកម្រិត ដែលបានកំណត់បន្ថែមការទូទាត់ខ្លះ នៃពន្ធលើ អត្ថប្រយោជន៍បន្ថែម និងពន្ធកាត់ទុក ក្នុងចំនួនទឹកប្រាក់សរុប 189,466,885 រៀល (ប្រមាណនឹង 47,367 ដុល្លារអាមេរិក)។ ធនាគារបានដាក់លិខិតតវ៉ាទៅ GDT ចំនួនពីរដងបន្តបន្ទាប់គ្នានៅថ្ងៃទី២៥ ខែមីនា និង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ GDT បានឆ្លើយតបទៅនឹងលិខិតតវ៉ាលើកទី១ របស់ធនាគារ ដោយបានបញ្ជាក់ពីជំហរបស់ពួកគេ និងប្រកាន់ជំហរដែលចំពោះប្រាក់ពន្ធបង់ខ្លះដែលបានកំណត់ (រាប់បញ្ចូលទាំងប្រាក់ពិន័យ និងការប្រាក់)។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារមិនទាន់ទទួលបានការឆ្លើយតបពី GDT លើលិខិតតវ៉ាលើកទី២ នៅឡើយទេ។

ការកំណត់ពន្ធឡើងវិញពេញលេញ សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ធនាគារបានទទួលសេចក្តីជូនដំណឹងអំពីការកំណត់ពន្ធឡើងវិញ សម្រាប់ការធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ការធ្វើសវនកម្មពេញលេញ នៅតែកំពុងបន្តនៅឡើយ។



www.chiefbank.com.kh | info@chiefbank.com.kh | 023 900 878

